

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និង**

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក
មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៥
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសន្យាកម្មរួច	
របាយការណ៍របស់សវនករឯករាជ្យ	៦ - ៩
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១០
របាយការណ៍ចំណូលលម្អិត	១១
របាយការណ៍បម្រែបម្រួលមូលធន	១២
របាយការណ៍លំហូរសាច់ប្រាក់	១៣ - ១៤
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៥ - ៧០



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ.ក (ហៅកាត់ថា “ធនាគារ”) សូមដាក់បង្ហាញនូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

សកម្មភាពអាជីវកម្មចម្បង

ធនាគារត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាធនាគារគ្រប់គ្រងដោយរដ្ឋ ដែលរៀបចំឡើងក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ០០០១M/២០២០ ដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ ធនាគារស្ថិតនៅក្រោមការត្រួតពិនិត្យបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MEF”) ។

ធនាគារទទួលបានអាជ្ញាបណ្ណរបស់ខ្លួនពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍កិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលនៃប្រតិបត្តិការ និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងស្ថានភាពនៃអាជីវកម្មរបស់ធនាគារនាការបរិច្ឆេទនោះ គឺត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលអមមកជាមួយ។

ពុំមានភាគលាភត្រូវបានដាក់ស្នើ បានប្រកាស ឬបានទូទាត់ដោយធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

ការខាតបង់ឥណទានដែលបានរំពឹងទុកលើឥណទាន និងបុរេប្រទាន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថានីតិវិធីដែលពាក់ព័ន្ធនឹងការលុបឥណទានអាក្រក់ចេញពីបញ្ជី ឬការទទួលស្គាល់នៃសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថាឥណទានអាក្រក់ដែលបានទទួលស្គាល់ ត្រូវបានលុបចេញពីបញ្ជី និងបានធ្វើសំវិធានធនគ្រប់គ្រាន់ចំពោះការខាតបង់ឥណទានដែលបានរំពឹងទុកលើឥណទាន និងបុរេប្រទានទាំងនោះ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ និងផ្នែកលើការយល់ដឹងច្បាស់លាស់បំផុតរបស់យើងខ្ញុំ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយ ដែលបណ្តាលឱ្យសមតុល្យនៃឥណទានអាក្រក់ដែលបានលុបចេញ ឬសមតុល្យនៃសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនមានភាពគ្រប់គ្រាន់ចំពោះវិសាលភាពជាសារវន្តណាមួយឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាថា ទ្រព្យសកម្មទាំងឡាយណា ដែលទំនងជាមិនអាចទទួលស្គាល់បានក្នុងប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារតាមតម្លៃ ដូចដែលបានបង្ហាញក្នុងកំណត់ត្រាគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយឱ្យស្មើនឹងសមតុល្យដែលត្រូវបានរំពឹងទុកថាអាចទទួលស្គាល់បាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើការយល់ដឹងច្បាស់លាស់បំផុត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឱ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវជាសារវន្តណាមួយឡើយ។

វិធីសាស្ត្រវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលមានស្រាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ គឺ៖

- (ក) ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ដែលដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ លើកលែងតែបានលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការរៀបចំប្រែប្រួលកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលមិនបានកែតម្រូវនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យសមតុល្យណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងចុងការិយបរិច្ឆេទនេះ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលកាន់តំណែងក្នុងអំឡុងកាលបរិច្ឆេទ និងហេតុផលកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចជា៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង/(ការលាលឃប់)
ឯកឧត្តមបណ្ឌិត ជាន់ ផល្លា	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម ទេព កិរិយាវិជ្ជា	សមាជិក	ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
ឯកឧត្តម សុន សេងហួត	សមាជិក	ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
ឯកឧត្តម ចាន់ សុខឌី	សមាជិក	ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
លោកស្រី ឈន ជាលិ៖	សមាជិកា	ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០
លោក ជា សុភ័ក្ត្រ	អគ្គនាយកស្តីទី និងសមាជិក	ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
បណ្ឌិត លឹម អុន	អគ្គនាយក និងសមាជិក	ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ (បានលាលឃប់)
លោក នឿវ សុគន្ធ	នាយកប្រតិបត្តិប្រតិបត្តិការ និងសមាជិក	ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ (បានលាលឃប់)

សមាជិក

របាយការណ៍ហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់កាលបរិច្ឆេទដែលបានបញ្ចប់ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនស្នងការគណនេយ្យ ហ្គេន សនប៉ុន (ខេមបូឌា) លីមីតធីត។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ភាគកម្មណាមួយក្នុងគណនីមូលធនរបស់ធនាគារឡើយ។ ពុំមានកិច្ចព្រមព្រៀងណាមួយដែលមានធនាគារជាភាគី ក្នុងគោលបំណងផ្តល់លទ្ធភាពដល់សមាជិកឱ្យទទួលបានភាគកម្មនៅក្នុងធនាគារ ឬសកម្មភាពសាជីវកម្មផ្សេងៗទៀតនោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងកាលបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាភាគី ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍តាមរយៈមធ្យោបាយទិញយកភាគហ៊ុន ឬបណ្តុំបំណុលរបស់ធនាគារ ឬសកម្មភាពសាជីវកម្មផ្សេងៗទៀតនោះទេ។

ក្នុងអំឡុងកាលបរិច្ឆេទហិរញ្ញវត្ថុ ពុំមានអភិបាលរបស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬដោយសាជីវកម្មពាក់ព័ន្ធជាមួយនឹងធនាគារដែលមានអភិបាលនោះជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែមានការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងទទួលបានហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ដំណាច់ ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និង សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈគ្រប់គ្រងតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យដែលសមស្រប បានគាំទ្រដោយផ្នែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមតាមតម្រូវការស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយ និយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ឬប្រសិនបើមានការប្រាសចាកណាមួយពី តម្រូវការទាំងនោះ ក្នុងការបង្ហាញនូវភាពទិដ្ឋភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថាការប្រាសចាកទាំងនោះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- វាយតម្លៃលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាដែលទាក់ទងនឹងការបន្តនិរន្តរភាព និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងវិសាយធនាគារ ឬបញ្ឈប់ ប្រតិបត្តិការ ឬក៏មិនមានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ និង
- ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព និងចូលរួមរាល់សេចក្តីសម្រេចសំខាន់ៗទាំងអស់ ដែលប៉ះពាល់ដល់ សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាការសម្រេចចិត្ត និង/ឬ សេចក្តីណែនាំត្រូវបាន ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវបានវិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងរក្សាឱ្យឃើញនូវការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថាធនាគារបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំ និង ត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល អមមកជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ រួមជាមួយនឹងកំណត់សម្គាល់នានា ត្រូវបានរៀបចំឡើងយ៉ាងសមស្រប និងផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារភិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល៖



ឯកឧត្តមបណ្ឌិត ជាន ផល្លា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

លោក ជា សុភ័ក្ត្រ
អគ្គនាយកស្តីទី និងសមាជិក

ប្រធាន សន្តតុន (ខេមបូឌា) លីមីតធីត
ជាន់ទី២០ អគារកាណាឌីយ៉ា
៣១៥ ផ្លូវព្រះអង្គខ្នង
(កែងមហាវិថីព្រះមុនីវង្ស)
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុនិករបស់

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងគោលនយោបាយគណនេយ្យជាសារវន្ត និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជាដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ព្រមទាំងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។



ព័ត៌មានត្រូវបានរាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍សវនករ របស់យើងខ្ញុំឡើយ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ ព្រមទាំងរបាយការណ៍ ប្រចាំឆ្នាំ ដែលរំពឹងទុកថាបានរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិន ផ្តល់សេចក្តីសន្និដ្ឋានក្នុងទម្រង់នៃការធានាបែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើ ផ្អែកតាមការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្មតថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមាន ឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហានោះដោយអនុលោមតាមការតម្រូវ របស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយ អនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើ ការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាវាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុពុំឱ្យមាន ការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពធនាគារ ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និង ការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងវិសាយធនាគារ ឬបញ្ឈប់ ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ។



ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មដោយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្ម ដែលរួមមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវា មិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ ខុសជាសារវន្តដែលកើតមានឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាច ចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និង រក្សាមជ្ឈត្តនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវា កើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋាន សម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺជាការកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការ រួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យ ផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃ ការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- វាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យ ប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ និងផ្អែក ទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹង ព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាង ព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃ ការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគត អាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។




- វាយតម្លៃការបង្ហាញទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពសមស្របដែរឬទេ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយបុគ្គលមានអភិបាលកិច្ចទៅលើបញ្ហាផ្សេងៗ ការរៀបចំផែនការកំណត់ និងពេលវេលាក្នុងការ ធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែល យើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

Grant Thornton
ហ្គ្រាន់ ថនតុង (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនកម្មប្រតិបត្តិចុះបញ្ជី




Ronald C. Almera
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ២.៣)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៣	១.៩៤៧.១៦៩	៧.៨៣៧.៣៥៥	១.៩៩៨.៦៣៤	៨.១៦៤.៤២០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	១២.១៧១.៤៧០	៤៨.៩៩០.១៦៧	១០.២៤៥.៨៣៣	៤១.៨៥៤.២២៨
សមតុល្យនៅធនាគារផ្សេងៗ	៥	១៥០.៣៦៣.៧៥៤	៦០៥.២១៤.១១០	៩១.០៨២.៧៩៣	៣៧២.០៧៣.២០៩
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន – សុទ្ធ	៦	២១១.២០០.១៤១	៨៥០.០៨០.៥៦៨	២១១.៩៣៣.៨៥៣	៨៦៥.៧៤៩.៧៩០
ទ្រព្យសកម្មអរូបី	៨	៣០៨.៨២១	១.២៤៣.០០៥	៦១៤.៤១៩	២.៥០៩.៩០២
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	១.៥៣៤.០៤៥	៦.១៧៤.៥៣១	២.១៤៥.៥១១	៨.៧៦៤.៤១២
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១០	១.៦៦១.៩៣៥	៦.៦៨៩.២៨៨	២.០៣៤.៦០១	៨.៣១១.៣៤៥
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	១១	៤៣៩.១៥៥	១.៧៦៧.៥៩៩	៣៣៨.២៧២	១.៣៨១.៨៤១
ទ្រព្យសកម្មពន្ធពន្យារ	១២ (iv)	៤៤៥.៦៤០	១.៧៩៣.៧០១	៨៣៦.៩១៧	៣.៤១៨.៨០៥
ទ្រព្យសកម្មផ្សេងៗ	៧	៣០៨.២០០	១.២៤០.៥០៥	៣៨៦.៦៧៧	១.៥៧៩.៥៧៥
ទ្រព្យសកម្មសរុប		៣៨០.៣៨០.៣៣០	១.៥៣១.០៣០.៨២៩	៣២១.៦១៧.៥១០	១.៣១៣.៨០៧.៥២៧
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៧	២០០.០០០.០០០	៨០០.០០០.០០០	២០០.០០០.០០០	៨០០.០០០.០០០
វិភាគទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១៨	១.២៤៦.៨៨២	៤.៩៨៧.៥២៨	១.២៤៦.៨៨២	៤.៩៨៧.៥២៨
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៩	៨.១៦០.៣៦២	៣២.៨៤៥.៤៥៧	១.២៥៩.៥៨៤	៥.១៤៥.៤០១
ខាតបង់		(៩.៧៨៨.៦៦៦)	(៣៩.៣១៨.៨៣៨)	(៤.២១៣.៣៤៤)	(១៧.១៧៧.៥៥៣)
លម្អៀងពីការប្តូររូបិយប័ណ្ណបង់		-	៥.១១១.៦២៩	-	១៧.០៧២.០២៧
មូលធនសរុប		១៩៩.៦១៨.៥៧៨	៨០៣.៦២៥.៧៧៦	១៩៨.២៩៣.១២២	៨១០.០២៧.៤០៣
បំណុល					
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	៣០.៦៦២	១២៣.៤១៥	៥២.៨៥៥	២១៥.៩១៣
ប្រាក់បញ្ញើពីអតិថិជន	១៤	៤.៧៧៥.៩៦២	១៩.២២៣.២៤៧	៣.៩៦៤.៨៦០	១៦.១៩៦.៤៥៣
ប្រាក់កម្ចី	១៥	១៧៣.៥៧៧.៩៧៧	៦៩៨.៦៥១.៣៥៧	១១៦.៥១១.៥៧៣	៤៧៥.៩៤៩.៧៧៦
បំណុលពន្ធលើប្រាក់បំណុល	១២ (i)	១២.៤៩៦	៥០.២៩៧	១១.៥២១	៤៧.០៦៣
បំណុលកតិសន្យា	១០	១.៧២៥.៣៣០	៦.៩៤៤.៤៥៣	២.១០០.០៤១	៨.៥៧៨.៦៦៧
បំណុលផ្សេងៗ	១៦	៥៩៩.៣២៥	២.៤១២.២៨៤	៦៨៣.៥៣៨	២.៧៩២.២៥២
បំណុលសរុប		១៨០.៧២១.៧៥២	៧២៧.៤០៥.០៥៣	១២៣.៣២៤.៣៨៨	៥០៣.៧៨០.១២៤
មូលធន និងបំណុលសរុប		៣៨០.៣៨០.៣៣០	១.៥៣១.០៣០.៨២៩	៣២១.៦១៧.៥១០	១.៣១៣.៨០៧.៥២៧

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

របាយការណ៍ចំណូលលម្អិត

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ចំណូលការប្រាក់	២០	១៣.៥៣២.៤៤៨	៥៥.០៩០.៥៩៦	១០.៧៨០.៤៨៣	៤៤.៣០៧.៧៨៥
ចំណាយការប្រាក់	២០	(២.៧៦០.៣៨៥)	(១១.២៣៧.៥២៧)	(១.៧១១.៤០៣)	(៧.០៣៣.៨៦៦)
ចំណូលការប្រាក់សុទ្ធ		១០.៧៧២.០៦៣	៤៣.៨៥៣.០៦៩	៩.០៦៩.០៨០	៣៧.២៧៣.៩១៩
កម្រៃសេវា និងកម្រៃជើងសារសុទ្ធ	២១	៤០៦.៦០៩	១.៦៥៥.៣០៥	២០៣.៥៩៤	៨៣៦.៧៧១
(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស		(៣០៩.៩៤៣)	(១.២៦១.៧៧៨)	២១៥.៥៣៧	៨៨៥.៨៥៧
ចំណូលប្រតិបត្តិការសរុប		១០.៨៦៨.៧២៩	៤៤.២៤៦.៥៩៦	៩.៤៨៨.២១១	៣៨.៩៩៦.៥៤៧
សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបាន រំពឹងទុក	៦	(១.៦៣៩.៣២៤)	(៦.៦៧៣.៦៨៨)	(៣.៥១៧.២៥៨)	(១៤.៤៥៥.៩៣០)
ចំណាយលើបុគ្គលិក	២២	(៤.១៥៤.៨១៤)	(១៦.៩១៤.២៤៨)	(៣.៥៤៩.៥៨៧)	(១៤.៥៨៨.៨០៣)
លំអសំលៀកសកម្មភ្លើង និងអូរូបី	២៣	(១.៤៣៧.៨០១)	(៥.៨៥៣.២៨៨)	(១.២៤៧.៩៥០)	(៥.១២៩.០៧៥)
ចំណាយទូរស័ព្ទ និងចំណាយរដ្ឋបាល	២៤	(១.៧៤០.០១៣)	(៧.០៨៣.៥៩៣)	(១.៣៦៦.៣១៩)	(៥.៦១៥.៥៧១)
ចំណេញ/(ខាត) មុនបង់ពន្ធលើប្រាក់ចំណូល		១.៨៩៦.៧៧៧	៧.៧២១.៧៧៩	(១៩២.៩០៣)	(៧៩២.៨៣២)
ចំណាយពន្ធលើប្រាក់ចំណូល	១២ (ii)	(៥៣១.៣២១)	(២.១៦៣.០០៨)	(៧៩.៤៨៨)	(៣២៦.៦៩៦)
ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ		១.៣៦៥.៤៥៦	៥.៥៥៨.៧៧១	(២៧២.៣៩១)	(១.១១៩.៥២៨)
ខាតលម្អិតផ្សេងៗ -					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១១.៩៦០.៣៩៨)	-	(៦.៣៤៧.២៨៦)
ចំណូល/(ខាត) លម្អិតសរុបក្នុងការិយបរិច្ឆេទ		១.៣៦៥.៤៥៦	(៦.៤០១.៦២៧)	(២៧២.៣៩១)	(៧.៤៦៦.៨១៤)

ធនាគារសហគ្រាសបុរេសត្វ និងមធ្យម ភ្នំពេញ ម.ក

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន ដុល្លារអាមេរិក	វិភាគទានពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដុល្លារអាមេរិក	ខាតបង់ ដុល្លារអាមេរិក	ទុនបម្រុងតាមបទប្បញ្ញត្តិ ដុល្លារអាមេរិក	លម្អៀងពីការប្តូរ រូបិយប័ណ្ណបង្ក ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	មូលធនសរុប ពាន់រៀល (កំណត់សម្គាល់ ២.៣)
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២០០.០០០.០០០	១.២៤៦.៨៨២	(៤.២១៣.៣៤៤)	១.២៥៩.៥៨៤	១៧.០៧២.០២៧	១៩៨.២៩៣.១២២	៨១០.០២៧.៤០៣
ចំណេញក្នុងការិយបរិច្ឆេទ	-	-	១.៣៦៥.៤៥៦	-	-	១.៣៦៥.៤៥៦	៥.៥៥៨.៧៧១
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(៦.៩០០.៧៧៨)	៦.៩០០.៧៧៨	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១១.៩៦០.៣៩៨)	-	(១១.៩៦០.៣៩៨)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២០០.០០០.០០០	១.២៤៦.៨៨២	(៩.៧៤៨.៦៦៦)	៨.១៦០.៣៦២	៥.១១១.៦២៩	១៩៩.៦៥៨.៥៧៨	៨០៣.៦២៥.៧៧៦
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២០០.០០០.០០០	១.២៤៦.៨៨២	(២.៦៨១.៣៦៩)	-	២៣.៤១៩.៣១៣	១៩៨.៥៦៥.៥១៣	៨១៧.៤៩៤.២១៧
ខាតក្នុងការិយបរិច្ឆេទ	-	-	(២៧២.៣៩១)	-	-	(២៧២.៣៩១)	(១.១១៩.៥២៨)
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(១.២៥៩.៥៨៤)	១.២៥៩.៥៨៤	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៦.៣៤៧.២៨៦)	-	(៦.៣៤៧.២៨៦)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០០.០០០.០០០	១.២៤៦.៨៨២	(៤.២១៣.៣៤៤)	១.២៥៩.៥៨៤	១៧.០៧២.០២៧	១៩៨.២៩៣.១២២	៨១០.០២៧.៤០៣

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារសហគ្រាសបុរេសត្វ និងមធ្យម កម្ពុជា ម.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
លំហូរសាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ					
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណូល		១.៨៩៦.៧៧៧	៧.៧២១.៧៧៩	(១៩២.៩០៣)	(៧៩២.៨៣២)
និយ័តកម្មសម្រាប់៖					
សំវិធានធនសម្រាប់ការខាតបង់ឥណទាន					
ដែលបានរំពឹងទុក	៦	១.៦៣៩.៣២៤	៦.៦៧៣.៦៨៨	៣.៥១៧.២៥៨	១៤.៤៥៥.៩៣០
ចំណាយការប្រាក់លើប្រាក់កម្ចី	១៥	២.៦០២.៨៧០	១០.៥៩៦.២៨៤	១.៥៤៧.៥៣៩	៦.៣៦០.៣៨៥
រំលស់លើទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី	២៣	១.៤៣៧.៨០១	៥.៨៥៣.២៨៨	១.២៤៧.៩៥០	៥.១២៩.០៧៥
ការវាយតម្លៃប្តូររូបិយប័ណ្ណឡើងវិញលើប្រាក់កម្ចី	១៥	១.១៩៨.៩៨៨	៤.៨៨០.៩១៧	៥៧៩.៨០៩	២.៣៨៣.០១៥
ចំណេញលើការប្តូររូបិយប័ណ្ណបរទេសដែលមិនបានទទួលស្គាល់		៣១៤.៤៤៧	១.២៨០.១១៤	៣២១.៤៤៩	១.៣២១.១៥៥
ការលុបចោលកម្មវិធីកុំព្យូទ័រកំពុងដំណើរការ	៨	៤៦.៨០០	១៩០.៥២៣	-	-
ចំណាយការប្រាក់លើបំណុលកតិសន្យា	១០	៤៤.៥៤៤	១៨១.៣៣៩	៥២.០២២	២១៣.៨១០
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		៩.១៨១.៥១១	៣៧.៣៧៧.៩៣២	៧.០៧៣.១២៤	២៩.០៧០.៥៣៨
បម្រែបម្រួលទុនបង្វិល					
បម្រែបម្រួលសុទ្ធក្នុង៖					
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ		(១០០.៨៨៣)	(៤១០.៦៩៥)	(១៦.៣០៧)	(៦៧.០២២)
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន - សុទ្ធ		(៩០៥.៦១២)	(៣.៦៨៦.៧៤៦)	(៤.៩៥០.១៧៩)	(២០.៣៤៥.២៣៦)
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(២២.១៩៣)	(៩០.៣៤៨)	៣.៣៩៤	១៣.៩៤៩
ប្រាក់បញ្ញើពីអតិថិជន		៨១១.១០២	៣.៣០១.៩៩៦	(៦៩៥.៦៦៤)	(២.៨៥៩.១៧៩)
ទ្រព្យសកម្មផ្សេងៗ		(២៣៧.៩៧០)	(៩៦៨.៧៧៦)	(៥២៩.៨០៧)	(២.១៧៧.៥០៧)
បំណុលផ្សេងៗ		(៨៤.២១៣)	(៣៤២.៨៣១)	(២០១.១៥៣)	(៨២៦.៧៣៩)
សាច់ប្រាក់បានមកពីក្នុងសកម្មភាពប្រតិបត្តិការ		៨.៦៤១.៧៤២	៣៥.១៨០.៥៣១	៦៨៣.៤០៧	២.៨០៨.៨០៣
ពន្ធលើប្រាក់ចំណូលបានបង់	១២ (i)	(១៣៩.០៦៩)	(៥៦៦.១៥០)	(៣៣៦.៩៨៤)	(១.៣៨៥.០០៤)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៨.៥០២.៦៧៣	៣៤.៦១៤.៣៨១	៣៤៦.៤២៣	១.៤២៣.៧៩៩
លំហូរសាច់ប្រាក់បានមកពីសកម្មភាពវិនិយោគ					
ប្រាក់តម្កល់ក្នុងប្រាក់បញ្ញើយោធា		(១៦.៩០៩.៤៣២)	(៦៨.៨៣៨.២៩៨)	(៨.១៦៩.៥២៩)	(៣៣.៥៧៦.៧៦៤)
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១៧៦.២៥៣)	(៧១៧.៥២៦)	(៩១៥.៩៧៦)	(៣.៧៦៤.៦៦១)
ទិញទ្រព្យសកម្មអរូបី	៨	(១៦.៧៦៦)	(៦៨.២៥៤)	(១៤៧.៩១៣)	(៦០៧.៩២២)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(១៧.១០២.៤៥១)	(៦៩.៦២៤.០៧៨)	(៩.២៣៣.៤១៨)	(៣៧.៩៤៩.៣៤៧)

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
លំហូរសាច់ប្រាក់បានមកពីសកម្មភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	១៥	៥៥.៨៥៣.៤៦០	២២៧.៣៧៩.៤៣៦	៤១.៤៦៧.០៨២	១៧០.៤២៩.៧០៧
ការប្រាក់បានបង់លើប្រាក់កម្ចី	១៥	(២.៥៨៨.៨៧៤)	(១០.៥៣៩.៣០៦)	(១.០៩៩.១៣១)	(៤.៥១៧.៤២៩)
ការទូទាត់បំណុលកតិសន្យា	១០	(៤១៩.១០៧)	(១.៧០៦.១៨៥)	(៣៤២.៧៥៥)	(១.៤០៨.៧២៣)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញវត្ថុ		៥២.៨៤៥.៤៧៩	២១៥.១៣៣.៩៤៥	៤០.០២៥.១៩៦	១៦៤.៥០៣.៥៥៥
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		៤៤.២៤៥.៧០១	១៨០.១២៤.២៤៨	៣១.១៣៨.២០១	១២៧.៩៧៨.០០៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		៧៥.២៧០.៥៦៨	៣០៧.៤៨០.២៧១	៤៤.១៣២.៣៦៧	១៨១.៦៩២.៩៥៥
		-	(៦.៥៥១.៥៣៦)	-	(២.១៩០.៦៩១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	៣	១១៩.៥១៦.២៦៩	៤៨១.០៥២.៩៨៣	៧៥.២៧០.៥៦៨	៣០៧.៤៨០.២៧១
ព័ត៌មានបន្ថែមអំពីប្រតិបត្តិការលំហូរសាច់ប្រាក់បានមកពីការប្រាក់៖					
ការប្រាក់បានទទួល		១៣.៣៤៩.១២២	៥៤.៣៤៤.២៧៦	១០.២៥២.៧១១	៤២.១៣៨.៦៤២
ការប្រាក់បានបង់		២.៨៦៥.៧៣១	១១.៦៦៦.៣៩១	១.៦០៦.៣៨៧	៦.៦០២.២៥១

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

១. ព័ត៌មានសាជីវកម្ម

ធនាគារត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាធនាគារគ្រប់គ្រងដោយរដ្ឋ ដែលរៀបចំឡើងក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ០០០១M/២០២០ ដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ ធនាគារ ស្ថិតនៅក្រោមការត្រួតពិនិត្យបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MEF”)។

ធនាគារទទួលបានអាជ្ញាបណ្ណរបស់ខ្លួនពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន ២១៥ នាក់ (ឆ្នាំ២០២៣៖ មាននិយោជិតចំនួន ២២២នាក់)។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍ដែលអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា (“ACAR”) ដោយផ្អែកលើស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយ ដោយក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ (“IASB”)។

២.២ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“USD”) ត្រូវបានរៀបចំឡើង ដោយផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.៣ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

សមាសធាតុ ដែលបានរាប់បញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិបទសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (“រូបិយប័ណ្ណមុខងារ”)។ ប្រាក់ដុល្លារអាមេរិកចុះបញ្ជីសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការ ជាប្រភេទប្រាក់ប័ណ្ណ ក្រៅពីប្រាក់ដុល្លារអាមេរិក គឺត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូរប្រាក់ប័ណ្ណបរទេស ដែលជាលទ្ធផលពីការទូទាត់ប្រតិបត្តិការ និងពីការប្តូរទ្រព្យសកម្ម និងបំណុលជាប្រភេទប័ណ្ណ ដែលកំណត់ដោយប្រាក់ប័ណ្ណ ក្រៅពីប្រាក់ដុល្លារអាមេរិកនាចុងការិយបរិច្ឆេទនៃអត្រាប្តូរប្រាក់ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ការបង្ហាញជាប្រាក់រៀលខ្មែរ

ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរទៅជាប្រាក់រៀលខ្មែរ (“KHR”) ដោយប្រើអត្រាប្តូរប្រាក់ចុងគ្រានាការបរិច្ឆេទនៃរបាយការណ៍នីមួយៗ ស្របពេលដែលសមាសធាតុចំណូល និងចំណាយសម្រាប់សមាសធាតុនៃរបាយការណ៍ចំណូលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់នីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរទៅជាប្រាក់រៀលខ្មែរ ដោយប្រើអត្រាប្តូរប្រាក់ជាមធ្យមសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់។ រាល់ភាពលម្អៀងពីការប្តូរប្រាក់ផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ។

ការប្តូរប្រាក់ប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលខ្មែរ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលទាំងស្រុងដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានធ្វើឡើងដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារអាមេរិក ដែលបានចេញសេចក្តីប្រកាសដោយធនាគារជាតិនៃកម្ពុជា (“NBC”) ៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាប្តូរប្រាក់ចុងគ្រា	៤.០២៥	៤.០៨៥
អត្រាប្តូរប្រាក់ជាមធ្យម *	៤.០៧១	៤.១១០

* អត្រាប្តូរប្រាក់ជាមធ្យមត្រូវបានគណនាដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជាក្នុងអំឡុងការិយបរិច្ឆេទ។

សមតុល្យសាច់ប្រាក់ដែលត្រូវបានរៀបរាប់នេះ មិនត្រូវបានធ្វើសវនកម្មឡើយ និងមិនមែនជាមូលដ្ឋានសម្រាប់ការបកស្រាយថា សមតុល្យប្រាក់ដុល្លារអាមេរិកនឹងអាចប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នោះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។

២.៤ ការបង្កត់សមតុល្យ

លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ សមតុល្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់ឱ្យគ្រប់គ្រាន់ទៅនឹងប្រាក់ដុល្លារអាមេរិកសម្រាប់សមតុល្យប្រាក់ដុល្លារអាមេរិក និងបង្កត់ឱ្យគ្រប់គ្រាន់ទៅនឹងប្រាក់ខ្មែររៀល សម្រាប់សមតុល្យប្រាក់ខ្មែររៀល។

២.៥ វិសោធនកម្ម និងការបកស្រាយទៅលើស្តង់ដារដែលមានស្រាប់ដែលចូលជាធរមានគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

ធនាគារបានអនុម័តនូវស្តង់ដារគណនេយ្យ និងការបកស្រាយទាំងអស់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ស្តង់ដារគណនេយ្យដែលបានកែសម្រួលត្រូវបានវាយតម្លៃថាអាចអនុវត្តបាន និងពុំមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)

វិសោធនកម្មនេះ មានផលប៉ះពាល់តែលើការបង្ហាញនូវបំណុលរយៈពេលខ្លី ឬរយៈពេលវែងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុប៉ុណ្ណោះ និងមិនមែនជាសមតុល្យ ឬការកំណត់នៃការទទួលស្គាល់ទ្រព្យសកម្ម បំណុល ចំណូល ឬចំណាយ ឬព័ត៌មានដែលបានបង្ហាញអំពីសមាសធាតុទាំងនោះទេ។ វិសោធនកម្មនេះបញ្ជាក់ថា ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង គឺផ្អែកលើសិទ្ធិដែលមានវត្តមាននាចុងការិយបរិច្ឆេទនៃការរាយការណ៍ ដែលបញ្ជាក់ថាការធ្វើចំណាត់ថ្នាក់នេះ ពុំមានផលប៉ះពាល់ដោយការរំពឹងទុក ថាតើអង្គភាពណាមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការពន្យារពេលទូទាត់បំណុល និងពន្យល់ថាសិទ្ធិនៅមានវត្តមានដែរឬទេ ប្រសិនបើ កិច្ចព្រមព្រៀង ត្រូវបានអនុលោមតាមនាចុងការិយបរិច្ឆេទនៃការរាយការណ៍ និងណែនាំអំពីនិយមន័យ “ការទូទាត់” ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ថាការទូទាត់សំដៅដល់ការផ្ទេរទៅកាន់សមាគមក្រុមហ៊ុនសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗទៀត។

- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់ (វិសោធនកម្មទៅលើ CIFRS ១៦)

វិសោធនកម្មទៅលើ CIFRS ១៦ បន្ថែមតម្រូវការនៃការវាស់វែងជាបន្តបន្ទាប់សម្រាប់ប្រតិបត្តិការលក់ និងជួលត្រឡប់មកវិញដែលបំពេញតាមតម្រូវការនៅក្នុង CIFRS ១៥ ចំណូលបានមកពីកិច្ចសន្យាជាមួយអតិថិជន ដែលបានកត់ត្រាជាការលក់។ វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ កំណត់ ‘ការទូទាត់ភតិសន្យា’ ឬ ‘ការទូទាត់ភតិសន្យាដែលបានកែតម្រូវ’ ដែលថាអ្នកលក់-ភតិកៈ មិនទទួលស្គាល់ចំណេញ ឬខាតដែលទាក់ទងនឹងសិទ្ធិប្រើប្រាស់ដែលរក្សាទុកដោយអ្នកលក់-ភតិកៈ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម។ វិសោធនកម្មនេះ ពុំមានផលប៉ះពាល់ដល់ចំណេញ ឬខាត ដែលបានទទួលស្គាល់ដោយអ្នកលក់-ភតិកៈទាក់ទងនឹងការបញ្ចប់ភតិសន្យាមួយផ្នែក ឬទាំងស្រុងនោះទេ។ ប្រសិនបើ មិនមានតម្រូវការថ្មីទាំងនេះទេ អ្នកលក់-ភតិកៈអាចទទួលស្គាល់ចំណេញលើសិទ្ធិប្រើប្រាស់ដែលរក្សាទុកតែដោយសារតែការវាស់វែងឡើងវិញនៃបំណុលភតិសន្យា (ឧទាហរណ៍ បន្ទាប់ពីមានការកែសម្រួលភតិសន្យា ឬការផ្លាស់ប្តូរកាលកំណត់ភតិសន្យា) ដោយអនុវត្តតាមលក្ខខណ្ឌទូទៅនៅក្នុង CIFRS ១៦។ នេះអាចជាករណីពិសេសនៅក្នុងកិច្ចសន្យាជួលត្រឡប់ ដែលរួមបញ្ចូលការទូទាត់ភតិសន្យាអថេរដែលមិនអាស្រ័យលើសន្ទស្សន៍ ឬអត្រាឡើយ។

- កិច្ចព្រមព្រៀងបំណុលរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)

វិសោធនកម្មនេះបញ្ជាក់ថា មានតែកិច្ចព្រមព្រៀងដែលអង្គភាពតម្រូវឱ្យអនុលោមតាមនៅ ឬមុនចុងបញ្ចប់នៃការិយបរិច្ឆេទនៃការរាយការណ៍ប៉ុណ្ណោះ ដែលមានផលប៉ះពាល់ដល់សិទ្ធិរបស់អង្គភាព ក្នុងការពន្យារពេលការទូទាត់បំណុលយ៉ាងហោចណាស់ដប់ពីរខែ បន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ (ដូច្នេះអង្គភាព ត្រូវតែពិចារណាក្នុងការវាយតម្លៃចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង)។ កិច្ចព្រមព្រៀងបែបនេះ ផ្តល់ផលប៉ះពាល់ដល់ ថាគឺសិទ្ធិកើតមានឡើងនាចុងបញ្ចប់នៃការិយបរិច្ឆេទនៃការរាយការណ៍ដើម្បីទេ ទោះបីជាបានអនុលោមតាមកិច្ចព្រមព្រៀង ត្រូវបានវាយតម្លៃ តែបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ប៉ុណ្ណោះ (ឧ. កិច្ចព្រមព្រៀងផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពនាកាលបរិច្ឆេទនៃការរាយការណ៍ដែលត្រូវបានវាយតម្លៃសម្រាប់ការអនុលោមតាម តែបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ប៉ុណ្ណោះ)។ IASB ក៏បញ្ជាក់ផងដែរថា សិទ្ធិក្នុងការពន្យារពេលការទូទាត់បំណុលយ៉ាងហោចណាស់ដប់ពីរខែ មិនមានផលប៉ះពាល់បន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ឡើយ ប្រសិនបើអង្គភាពមួយត្រូវតែអនុលោមតាមកិច្ចព្រមព្រៀង បន្ទាប់ពីការិយបរិច្ឆេទនៃការរាយការណ៍នោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ សិទ្ធិរបស់អង្គភាពក្នុងការពន្យារពេលការទូទាត់បំណុលជាកម្មវត្ថុរបស់អង្គភាព ដោយអនុលោមតាមកិច្ចព្រមព្រៀងក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីការិយបរិច្ឆេទនៃការរាយការណ៍ អង្គភាពមួយបង្ហាញព័ត៌មាន ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់ដឹងពីហានិភ័យនៃបំណុល ដែលត្រូវសងវិញក្នុងរយៈពេលដប់ពីរខែបន្ទាប់ពីការិយបរិច្ឆេទនៃការរាយការណ៍។ នេះនឹងរួមបញ្ចូលព័ត៌មានអំពីកិច្ចព្រមព្រៀង (រួមទាំងលក្ខណៈនៃកិច្ចព្រមព្រៀង និងនៅពេលដែលអង្គភាពតម្រូវឱ្យអនុលោមតាម) សមតុល្យយោងនៃបំណុលពាក់ព័ន្ធ និងភាពជាក់ស្តែងនិងកាលៈទេសៈប្រសិនបើមានដែលបង្ហាញថាអង្គភាពអាចមានការលំបាកក្នុងការអនុលោមតាមកិច្ចព្រមព្រៀងនោះ។

- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មទៅលើ CIAS ៧ និង CIFRS ៧)

វិសោធនកម្មនេះបន្ថែមគោលបំណងនៃការបង្ហាញទៅលើ CIAS ៧ ដោយបញ្ជាក់ថាអង្គភាពមួយតម្រូវឱ្យបង្ហាញព័ត៌មានអំពីការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់របស់ខ្លួន ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនោះលើបំណុល និងលំហូរសាច់ប្រាក់របស់អង្គភាព។ លើសពីនេះទៀត CIFRS ៧ ត្រូវបានធ្វើវិសោធនកម្មដើម្បីបន្ថែមការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់នៅក្នុងលក្ខខណ្ឌតម្រូវដើម្បីបង្ហាញព័ត៌មានអំពីផលប៉ះពាល់របស់អង្គភាពទៅនឹងការប្រមូលផ្តុំហានិភ័យនៃសាច់ប្រាក់ងាយស្រួល។

វិសោធនកម្មនេះមានអន្តរកាលនៃសំវិធានធនជាក់លាក់សម្រាប់ការិយបរិច្ឆេទនៃការរាយការណ៍ប្រចាំឆ្នាំដំបូងដែលអង្គភាពអនុវត្តវិសោធនកម្មនោះ។ ស្ថិតក្រោមអន្តរកាលនៃសំវិធានធន អង្គភាពមិនតម្រូវឱ្យបង្ហាញ៖

- ព័ត៌មានប្រៀបធៀបសម្រាប់ការិយបរិច្ឆេទនៃការរាយការណ៍ណាមួយដែលបានបង្ហាញមុនដើមការិយបរិច្ឆេទនៃការរាយការណ៍ប្រចាំឆ្នាំ ដែលអង្គភាពអនុវត្តទៅលើវិសោធនកម្មទាំងនោះជាមុនសិន
- ព័ត៌មានដែលតម្រូវដោយ CIAS ៧:៤៤H(b)(ii)-(iii) គិតត្រឹមដើមការិយបរិច្ឆេទនៃការរាយការណ៍ប្រចាំឆ្នាំ ដែលអង្គភាពអនុវត្តទៅលើវិសោធនកម្មទាំងនោះជាមុនសិន។

វិសោធនកម្មទាំងនេះពុំមានផលប៉ះពាល់ខ្លាំងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ ដូច្នេះហើយការលាតត្រដាងមិនត្រូវបានធ្វើឡើងនោះទេ។

២.៦ ស្តង់ដារថ្មី និងវិសោធនកម្មទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់មានប្រសិទ្ធភាព និងមិនត្រូវបានអនុម័តជាមុនដោយ ធនាគារ

នាការបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យ ដែលបានកែតម្រូវ ដែលត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ហើយមិនទាន់បានអនុវត្តជាមុនដោយធនាគារមានដូចខាងក្រោម៖

- កង្វះខាតលទ្ធភាពក្នុងការផ្លាស់ប្តូរ (វិសោធនកម្មទៅលើ CIAS ២១ ផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ប័ណ្ណបរទេស)
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មទៅលើ CIFRS ៩ និង ៧)
- ការកែលម្អប្រចាំឆ្នាំទៅលើស្តង់ដារគណនេយ្យ CIFRS – ភាគ ១១
- កិច្ចសន្យាលើកកម្ពស់តម្លៃអត្ថប្រយោជន៍តាមបែបធម្មជាតិ (វិសោធនកម្មទៅលើ CIFRS ៩ និង CIFRS ៧)
- ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (CIFRS ១៨)
- ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានគណនេយ្យភាពសាធារណៈ៖ ការលាតត្រដាង (CIFRS ១៩)

ការធ្វើវិសោធនកម្មទាំងនេះ មិនត្រូវបានរំពឹងទុកថានឹងបង្កឱ្យមានផលប៉ះពាល់សំខាន់ៗទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុង ការិយបរិច្ឆេទនៃការអនុវត្តដំបូង ដូច្នេះហើយការលាតត្រដាងមិនត្រូវបានធ្វើឡើងនោះទេ។

២.៧ ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា តម្រូវឱ្យមានការប្រើប្រាស់ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់សមតុល្យដែលបានរាយការណ៍ និងការបង្ហាញពី ទ្រព្យសកម្ម និងបំណុលនាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងសមតុល្យដែលបានរាយការណ៍ និងការបង្ហាញពីចំណូល និង ចំណាយក្នុងការិយបរិច្ឆេទនៃរបាយការណ៍។ តាមនិយមន័យ លទ្ធផលនៃការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យ កម្រនឹងស្មើនឹង លទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។

ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងកត្តាផ្សេងទៀត រួមបញ្ចូលទាំងការរំពឹងទុកនៃព្រឹត្តិការណ៍នាពេលអនាគតដែលត្រូវបានគេជឿថាសមហេតុផលស្ថិតក្នុងកាលៈទេសៈនោះ។

២.៧.១ ការវិនិច្ឆ័យ

ខាងក្រោមនេះ គឺជាការវិនិច្ឆ័យសំខាន់ៗ ក្រៅពីការប៉ាន់ស្មានដែលពាក់ព័ន្ធ (កំណត់សម្គាល់លេខ ២.៧.២) ដែលគណៈគ្រប់គ្រងបាន ធ្វើឡើង ក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើសមតុល្យដែលបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

(i) ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”) ត្រូវបានវាស់វែងជាសំវិធានធនឱ្យស្មើនឹង ECL រយៈពេល ១២ ខែសម្រាប់ទ្រព្យសកម្ម ដំណាក់កាលទី ១ ឬ ECL ពេញមួយអាជ្ញាកាលសម្រាប់ទ្រព្យសកម្មដំណាក់កាលទី ២ ឬដំណាក់កាលទី ៣។ ទ្រព្យសកម្មផ្លាស់ប្តូរទៅ ដំណាក់កាលទី ២ នៅពេលដែលហានិភ័យឥណទានរបស់វាបានកើនឡើងយ៉ាងខ្លាំងបាត់ពីការទទួលស្គាល់ដំបូង។ CIFRS ៩ មិន កំណត់នូវអ្វីដែលបង្កើតឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវហានិភ័យឥណទាននោះទេ។ ក្នុងការវាយតម្លៃថាហានិភ័យឥណទាននៃ ទ្រព្យសកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ដែរឬទេ ធនាគារធ្វើការគិតគូរអំពីគុណភាព និងបរិមាណដែលសមហេតុផល និងអាច គាំទ្របាននូវព័ត៌មាននាពេលខាងមុខ។

(ii) ការវាយតម្លៃគំរូអាជីវកម្ម

ការធ្វើចំណាត់ថ្នាក់ និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") និងការធ្វើតេស្តគំរូអាជីវកម្ម។ ធនាគារកំណត់គំរូអាជីវកម្មតាមកម្រិតមួយ ដែលឆ្លុះបញ្ចាំងពីរបៀប ដែលក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងរួមគ្នា ដើម្បីសម្រេចបាននូវគោលបំណងអាជីវកម្មជាក់លាក់មួយ។ ការវាយតម្លៃនេះ រួមបញ្ចូលទាំងការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងពីភស្តុតាងពាក់ព័ន្ធទាំងអស់ រួមបញ្ចូលទាំងរបៀបដែលការអនុវត្តទៅលើទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការអនុវត្តត្រូវបានវាស់វែង និងហានិភ័យ ដែលប៉ះពាល់ដល់ការអនុវត្តទៅលើទ្រព្យសកម្ម និងរបៀបដែលត្រូវបានគ្រប់គ្រង និងរបៀបដែលអ្នកគ្រប់គ្រងទ្រព្យសកម្ម ត្រូវបានផ្តល់សំណង។

ធនាគារត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ តម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ ដែលត្រូវបានឈប់ទទួលស្គាល់មុនកាលកំណត់ ដើម្បីស្វែងយល់ពីហេតុផលសម្រាប់ការលុបចោលនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះ និងថាតើហេតុផលស្របគ្នានឹងគោលបំណងនៃអាជីវកម្មដែលទ្រព្យសកម្ម ត្រូវបានកាន់កាប់ដែរឬទេ។ ការត្រួតពិនិត្យ គឺជាផ្នែកមួយនៃការបន្តវាយតម្លៃរបស់ធនាគារ ថាតើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុនៅសល់ ត្រូវបានគ្រប់គ្រងបន្តមានលក្ខណៈសមស្របដែរឬទេ ហើយប្រសិនបើ វាមិនសមស្រប ថាតើមានការផ្លាស់ប្តូរគំរូអាជីវកម្មដែរឬទេ ហើយដូច្នេះនឹងមានការផ្លាស់ប្តូរនាពេលអនាគតទៅលើការធ្វើចំណាត់ថ្នាក់នៃទ្រព្យសកម្មទាំងនោះ។

ការបង្កើតក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា

នៅពេលដែល ECL ត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានសមូហភាព ឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ជាប្រភេទដោយផ្អែកលើលក្ខណៈហានិភ័យរួម។ ធនាគារតាមដានភាពសមស្របនៃលក្ខណៈហានិភ័យឥណទានដោយផ្អែកលើមូលដ្ឋានការបន្តនិរន្តរភាព ដើម្បីវាយតម្លៃថាតើលក្ខណៈហានិភ័យឥណទានបន្តមានលក្ខណៈស្រដៀងគ្នាដែរឬទេ។ តម្រូវការនេះគឺដើម្បីឱ្យមានការធានាថា គួរតែមានការផ្លាស់ប្តូរលក្ខណៈហានិភ័យឥណទាន និងមានការបែងចែកឡើងវិញដែលសមស្របទៅលើទ្រព្យសកម្មនោះ។ នេះអាចបណ្តាលឱ្យផលបត្រថ្មីត្រូវបានបង្កើតឡើង ឬទ្រព្យសកម្មផ្លាស់ប្តូរទៅកាន់ផលបត្រដែលមានស្រាប់ ដែលឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីលក្ខណៈហានិភ័យឥណទានស្រដៀងគ្នានៃក្រុមទ្រព្យសកម្មនោះ។

ការបែងចែកឡើងវិញនូវផលបត្រ និងបម្រែបម្រួលរវាងផលបត្រ គឺមានលក្ខណៈទូទៅនៅពេលដែលមានការកើនឡើងយ៉ាងខ្លាំងនូវហានិភ័យឥណទាន (ឬនៅពេលដែលការកើនឡើងការកាត់ត្រាបញ្ញាសក្តិឱ្យកាត់សម្គាល់) ហើយដូច្នេះទ្រព្យសកម្មផ្លាស់ទីពី ECLs រយៈពេល ១២ខែ ទៅ ECL ពេញមួយអាយុកាល ឬបញ្ហាសមកវិញ ប៉ុន្តែវាក៏អាចកើតមានឡើងនៅក្នុងផលបត្រដែលបន្តក្នុងការវាស់វែងដោយផ្អែកលើមូលដ្ឋានដូចគ្នានៃ ECL រយៈពេល ១២ខែ ឬពេញមួយអាយុកាល ប៉ុន្តែសមតុល្យនៃ ECL ផ្លាស់ប្តូរ ដោយសារហានិភ័យឥណទាននៃផលបត្រមានភាពខុសគ្នា។

(iii) គំរូ និងការសន្មតដែលបានប្រើ

ធនាគារប្រើគំរូ និងការសន្មតផ្សេងៗ ក្នុងការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ក៏ដូចជាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យ ត្រូវបានអនុវត្តក្នុងការកំណត់អត្តសញ្ញាណនូវគំរូសមស្របបំផុត សម្រាប់ប្រភេទនៃទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើក្នុងគំរូទាំងនេះ រួមទាំងការសន្មតដែលទាក់ទងនឹងកត្តាជំរុញឱ្យមានហានិភ័យឥណទានសំខាន់ៗ។

(iv) ការទទួលស្គាល់ទ្រព្យសកម្មពន្ធពន្យារ

ដើម្បីពង្រីកវិសាលភាពចំពោះទ្រព្យសកម្មពន្ធពន្យារដែលអាច ត្រូវបានទទួលស្គាល់ ដោយផ្អែកលើការវាយតម្លៃអំពីប្រូបាប៊ីលីតេនៃចំណូលជាប់ពន្ធនាពេលអនាគតរបស់ធនាគារ ដែលភាពខុសគ្នាបណ្តោះអាសន្នអាចកាត់កងបានដែលអាចត្រូវបានប្រើប្រាស់។ បន្ថែមពីនេះ ការវិនិច្ឆ័យសំខាន់ៗ តម្រូវឱ្យមានការវាយតម្លៃផលប៉ះពាល់នៃកម្រិតផ្នែកច្បាប់ ឬសេដ្ឋកិច្ច ឬភាពមិនច្បាស់លាស់ក្នុងយុទ្ធសាស្ត្រពន្ធដារផ្សេងៗគ្នា។

(v) ភតិសន្យា

ធនាគារកំណត់លក្ខខណ្ឌភតិសន្យា ថាជាកាលកំណត់ភតិសន្យាដែលមិនអាចលុបចោលបាន ជាមួយនឹងការិយបរិច្ឆេទណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីពង្រីកវិសាលភាពភតិសន្យា ប្រសិនបើមានភាពសមស្របក្នុងការអនុវត្ត ឬការិយបរិច្ឆេទណាមួយដែលបានគ្របដណ្តប់ដោយជម្រើសដើម្បីលុបចោលភតិសន្យា ប្រសិនបើមានភាពសមស្របថាមិនអាចអនុវត្តបាន។

(vi) រូបិយប័ណ្ណមុខងារ

CIAS ២១ តម្រូវឱ្យគណៈគ្រប់គ្រងប្រើការវិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់រូបិយប័ណ្ណមុខងាររបស់អង្គភាព ដែលវាបង្ហាញទិដ្ឋភាពពិតពីផលប៉ះពាល់លើសេដ្ឋកិច្ចនៃប្រតិបត្តិការជាមូលដ្ឋាន ព្រឹត្តិការណ៍ និងលក្ខខណ្ឌដែលពាក់ព័ន្ធទៅនឹងអង្គភាព។ ក្នុងការវិនិច្ឆ័យនេះ ធនាគារពិចារណាលើចំណុចដូចខាងក្រោម៖

- ១) រូបិយប័ណ្ណដែលជះឥទ្ធិពលជាចម្បងលើតម្លៃសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណដែលតម្លៃសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មរបស់វាត្រូវបានកំណត់ និងទូទាត់)
- ២) រូបិយប័ណ្ណដែលទទួលបានមូលនិធិបានមកពីសកម្មភាពហិរញ្ញប្បទាន និង
- ៣) រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការជាធម្មតាត្រូវបានរក្សាទុក។

២.៧.២ ការប៉ាន់ស្មាន

ការសន្មតសំខាន់ៗទាក់ទងនឹងពេលអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃការប៉ាន់ស្មានមិនច្បាស់លាស់ នាកាលបរិច្ឆេទនៃរបាយការណ៍ ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅលើសមតុល្យយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិពណ៌នាខាងក្រោម។

ធនាគារផ្អែកលើការសន្មត និងការប៉ាន់ស្មានរបស់ខ្លួនលើប៉ារ៉ាម៉ែត្រ ដែលកើតមាននៅពេលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង។ ទោះបីជាយ៉ាងណាក៏ដោយ កាលៈទេសៈ និងការសន្មតដែលមានស្រាប់អំពីការអភិវឌ្ឍនាពេលអនាគតអាចធ្វើការផ្លាស់ប្តូរដោយសារការផ្លាស់ប្តូរទីផ្សារ ឬកាលៈទេសៈដែលកើតឡើងលើសពីការគ្រប់គ្រងរបស់ធនាគារ។ ការផ្លាស់ប្តូរបែបនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសន្មតនៅពេលដែលការផ្លាស់ប្តូរបានកើតមានឡើង។

(i) ពន្ធ

ពន្ធ ត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិពន្ធ និងការបកស្រាយបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះ មានការប្រែប្រួលតាមកាលកំណត់ និងការកំណត់ចុងក្រោយនៃការចំណាយពន្ធ នឹងត្រូវធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ លិខិតប្រកាសពន្ធរបស់ធនាគារ គឺស្ថិតនៅក្រោមការត្រួតពិនិត្យតាមកាលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា ហើយសមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចត្រូវបានផ្លាស់ប្តូរនាពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់សម្រាប់ការខាតបង់ពន្ធ ដែលមិនបានប្រើប្រាស់ទាំងអស់ ហើយភាពខុសគ្នាជាបណ្តោះអាសន្នទៅលើការពង្រីកវិសាលភាព ដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងអាចធ្វើការរៀបចំទៅនឹងការខាតបង់ដែលអាចប្រើប្រាស់បាន។ ការវិនិច្ឆ័យការគ្រប់គ្រងសំខាន់ៗ តម្រូវឱ្យធ្វើការកំណត់នូវសមតុល្យនៃទ្រព្យសកម្មពន្ធពន្យារដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត រួមជាមួយនឹងយុទ្ធសាស្ត្ររៀបចំផែនការពន្ធនាពេលអនាគត។

(ii) ការគណនាសវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក

នៅពេលវាស់វែងការខាតបង់ឥណទានដែលបានរំពឹងទុក ធនាគារបង្កើតចំនួន និងការប្តឹងថ្លៃដែលទាក់ទងនឹងសេណារីយ៉ូនាពេលខាងមុខសម្រាប់ប្រភេទផលិតផលនីមួយៗ ហើយកំណត់ព័ត៌មាននាពេលខាងមុខដែលទាក់ទងនឹងសេណារីយ៉ូនីមួយៗ។ ធនាគារប្រើប្រាស់ព័ត៌មាននាពេលខាងមុខដែលសមហេតុផល និងអាចគាំទ្របាន ដោយផ្អែកលើការសន្មតសម្រាប់បម្រែបម្រួលនាពេលអនាគតនៃកត្តាជុំវិញសេដ្ឋកិច្ចផ្សេងៗគ្នា និងរបៀបដែលកត្តាជុំវិញទាំងនេះនឹងប៉ះពាល់ដល់គ្នាទៅវិញទៅមក។

ការខាតបង់នៃការខកខានក្នុងការទូទាត់ គឺជាការប៉ាន់ស្មាននៃការខាតបង់ដែលកើតឡើងដោយផ្អែកលើការខកខានក្នុងការទូទាត់។ វាត្រូវបានផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលដល់កាលកំណត់សង ហើយអ្នកផ្តល់ប្រាក់កម្ចីរំពឹងថានឹងទទួលបានដោយគិតគូរពីលំហូរសាច់ប្រាក់ពីទ្រព្យបញ្ចាំ និងការពង្រឹងឥណទាន។

ប្រូបាប៊ីលីតេនៃការខកខានក្នុងការទូទាត់បង្កើតធាតុចូលសំខាន់ៗក្នុងការវាស់វែងការខាតបង់ឥណទានដែលបានរំពឹងទុក។ ប្រូបាប៊ីលីតេនៃការខកខានក្នុងការទូទាត់ គឺជាការប៉ាន់ស្មានអំពីលទ្ធភាពនៃការខកខាន ក្នុងការទូទាត់តាមពេលវេលាដែលបានកំណត់ ការគណនាដែលរួមបញ្ចូលនូវទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុកនៃលក្ខខណ្ឌនាពេលអនាគត។

(iii) ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ ដែលមានអាយុកាលច្បាស់លាស់ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើការិយបរិច្ឆេទដែលទ្រព្យសកម្ម ត្រូវបានរំពឹងថានឹងរួចរាល់សម្រាប់ប្រើប្រាស់។ អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ធនាគារ និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានពិនិត្យជាទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុន ដោយសារតែការប្រើប្រាស់ និងការខូចខាត ភាពហួសសម័យផ្នែកបច្ចេកទេស ឬពាណិជ្ជកម្ម និងដែនកំណត់ផ្លូវច្បាប់ ឬដែនកំណត់ផ្សេងទៀតលើការប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ។ លើសពីនេះ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់ គឺផ្អែកលើការវាយតម្លៃរបស់ធនាគារលើការអនុវត្តតាមវិស័យ ការវាយតម្លៃបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយទ្រព្យសកម្មស្រដៀងគ្នា។ ទោះយ៉ាងណាក៏ដោយ វាអាចទៅរួចដែលប្រតិបត្តិការនាពេលអនាគត អាចត្រូវបានប៉ះពាល់ជាសារវន្តដោយការផ្លាស់ប្តូរនៅក្នុងការប៉ាន់ប្រមាណដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងកត្តាដែលបានរៀបរាប់ខាងលើ។ សមតុល្យ និងពេលវេលានៃការចំណាយដែលបានកត់ត្រាសម្រាប់ការិយបរិច្ឆេទណាមួយ នឹងត្រូវបានផ្តល់ដល់ប៉ះពាល់ ដោយការផ្លាស់ប្តូរនៅក្នុងកត្តា និងកាលៈទេសៈទាំងនេះ។ ការកាត់បន្ថយអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃទ្រព្យសម្បត្តិ និងបរិក្ខារ ព្រមទាំងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនឹងបង្កើនការចំណាយប្រតិបត្តិការដែលត្រូវបានទទួលស្គាល់ និងកាត់បន្ថយទ្រព្យសកម្មរយៈពេលវែង។

(iv) អត្រាប្រាក់កម្ចីបន្ថែម ("IBR")

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ដែលបានបញ្ជាក់នៅក្នុងកតិកាសន្យានោះទេ ដូច្នេះ ធនាគារប្រើប្រាស់ IBR របស់ខ្លួនដើម្បីវាស់វែងបំណុលកតិកាសន្យា។ IBR សម្រាប់បំណុលកតិកាសន្យា គឺជាអត្រាការប្រាក់ដែលធនាគារនឹងត្រូវទូទាត់ដើម្បីខ្ចីក្នុងកាលកំណត់ស្រដៀងគ្នា ហើយជាមួយនឹងការធានាស្រដៀងគ្នា មូលនិធិដែលចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មនៃតម្លៃស្រដៀងគ្នាទៅនឹងទ្រព្យសកម្ម ROU នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលកតិកាសន្យាដោយប្រើធាតុចូលដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាមិនមានហានិភ័យទូទៅ) ដែលត្រូវបានកែតម្រូវ ដើម្បីគិតគូរពីហានិភ័យឥណទានរបស់ធនាគារ។

(v) ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពតម្លៃកើតឡើង នៅពេលតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់លើសពីសមតុល្យអាចប្រមូលមកវិញបាន ដោយកំណត់យកតម្លៃណាមួយដែលខ្ពស់ជាងតម្លៃសមស្រប ដកថ្លៃដើមក្នុងការលក់ និងតម្លៃប្រើប្រាស់។ ការគណនាតម្លៃសមស្របដកថ្លៃដើមក្នុងការលក់ ត្រូវបានផ្អែកលើទិន្នន័យដែលមានស្រាប់ពីប្រតិបត្តិការលក់នៅក្នុងប្រតិបត្តិការដំណើរដៃនៃទ្រព្យសកម្ម ដែលមានភាពស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបានដកថ្លៃដើមបន្ថែមសម្រាប់ការលក់ចេញនូវទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ត្រូវបានផ្អែកលើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា។ លំហូរសាច់ប្រាក់បានមកពីថវិកា និងមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញដែលធនាគារមិនទាន់បានសន្យា ឬការវិនិយោគនាពេលអនាគតសំខាន់ៗ ដែលនឹងលើកកម្ពស់ការអនុវត្តរបស់ទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលកំពុង ត្រូវបានសាកល្បង។ សមតុល្យដែលអាចប្រមូលមកវិញ គឺមានផលប៉ះពាល់ខ្លាំងបំផុតចំពោះអត្រាអប្បបរមាដែលបានប្រើសម្រាប់គំរូលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា។

៣. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ដុល្លារអាមេរិក	១.៤៣៩.២៧៧	៥.៧៩៣.០៩០	១.៦១៥.២២០	៦.៥៩៨.១៧៤
ខ្មែររៀល	៥០៧.៨៩២	២.០៤៤.២៦៥	៣៨៣.៤១៤	១.៥៦៦.២៤៦
	១.៩៤៧.១៦៩	៧.៨៣៧.៣៥៥	១.៩៩៨.៦៣៤	៨.១៦៤.៤២០

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
សាច់ប្រាក់ក្នុងដៃ	១.៩៤៧.១៦៩	៧.៨៣៧.៣៥៥	១.៩៩៨.៦៣៤	៨.១៦៤.៤២០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា ("NBC")	១២.១៧១.៤៧០	៤៨.៩៩០.១៦៧	១០.២៤៥.៨៣៣	៤១.៨៥៤.២២៨
សមតុល្យនៅធនាគារផ្សេងៗ *	១០៥.៣៩៧.៦៣០	៤២៤.២២៥.៤៦១	៦៣.០២៦.១០១	២៥៧.៤៦១.៦២៣
	១១៩.៥១៦.២៦៩	៤៨១.០៥២.៩៨៣	៧៤.២៧០.៥៦៨	៣០៧.៤៨០.២៧១

* មិនរាប់បញ្ចូលនូវសមតុល្យនៅធនាគារផ្សេងៗ ដែលជាប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងកាលបរិច្ឆេទកាលកំណត់លើសពី ៣ខែ រាប់ចាប់ពីកាលបរិច្ឆេទនៃការទិញយកក្នុងសមតុល្យ ៤៤.៩៦៦.១២៤ ដុល្លារអាមេរិក(ឆ្នាំ២០២៣៖ ២៨.០៥៦.៦៩២ ដុល្លារអាមេរិក)។

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (“NBC”)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ដុល្លារអាមេរិក	៨.០៧៨.១៧១	៣២.៥១៤.៦៣៩	៨.១៦៣.៦៩១	៣៣.៣៤៨.៦៧៨
ខ្មែររៀល	៤.០៩៣.២៩៩	១៦.៤៧៥.៥២៨	២.០៨២.១៤២	៨.៥០៥.៥៥០
	១២.១៧១.៤៧០	៤៨.៩៩០.១៦៧	១០.២៤៥.៨៣៣	៤១.៨៥៤.២២៨

ធនាគាររក្សាគណនីចរន្តនៅធនាគារជាតិនៃកម្ពុជា។ គណនីចរន្តមិនទទួលបានការប្រាក់ឡើយ។

៥. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
គណនីចរន្ត	៤.៤២៣.៦០០	១៧.៨០៤.៩៩០	៤.១២៥.១២៣	១៦.៨៥១.១២៨
ប្រាក់បញ្ញើមានកាលកំណត់	១៤៤.៨៣២.២៩៩	៥៨២.៩៥០.០០៤	៨៦.០៣១.៨២៤	៣៥១.៤៤០.០០១
គណនីសន្សំ	៥.០៨៧	២០.៤៧៥	៥.០១៧	២០.៤៩៤
ការប្រាក់បង្គរត្រូវទទួល	១.១០២.៧៦៨	៤.៤៣៨.៦៤១	៩២០.៨២៩	៣.៧៦១.៥៨៦
	១៥០.៣៦៣.៧៥៤	៦០៥.២១៤.១១០	៩១.០៨២.៧៩៣	៣៧២.០៧៣.២០៩

(i) ការវិភាគតាមរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ដុល្លារអាមេរិក	១២១.៨៣២.០៥៥	៤៩០.៣៧៤.០២១	៦៧.៥៤៣.២៥៩	២៧៥.៩១៤.២១៤
ខ្មែររៀល	២៨.៥៣១.៦៩៩	១១៤.៨៤០.០៨៩	២៣.៥៣៩.៥៣៤	៩៦.១៥៨.៩៩៥
	១៥០.៣៦៣.៧៥៤	៦០៥.២១៤.១១០	៩១.០៨២.៧៩៣	៣៧២.០៧៣.២០៩

(ii) ការវិភាគតាមកាលកំណត់សង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
តាមតម្រូវការ	៤.៤២៨.៦៨៧	១៧.៨២៥.៤៦៥	៤.១៣០.១៤០	១៦.៨៧១.៦២២
៣ខែ ឬតិចជាង	១០០.៩៦៨.៩៤៣	៤០៦.៣៩៩.៩៩៦	៥៨.៨៩៥.៩៦១	២៤០.៥៩០.០០១
លើសពី៣ខែ	៤៤.៩៦៦.១២៤	១៨០.៩៨៨.៦៤៩	២៨.០៥៦.៦៩២	១១៤.៦១១.៥៨៦
	១៥០.៣៦៣.៧៥៤	៦០៥.២១៤.១១០	៩១.០៨២.៧៩៣	៣៧២.០៧៣.២០៩

(iii) ការវិភាគតាមអត្រាការប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត	មិនមាន	មិនមាន
ប្រាក់បញ្ញើមានកាលកំណត់	៣,២៥% - ៥,៥%	៣,៧៥% - ៦%
គណនីសន្សំ	មិនមាន	០,២៥%

៦. ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ឥណទានរយៈពេលវែង	២១៤.៣៨១.៨៣៥	៨៦២.៨៨៦.៨៨៦	២១៥.៦៤៣.២៤៥	៨៨០.៩០២.៦៥៦
ឥណទានរយៈពេលខ្លី	៣.៩២៦.២៨៧	១៥.៨០៣.៣០៥	២.១៤៤.១៣៦	៨.៧៥៨.៧៩៦
ឥណទានផ្តល់ជូនបុគ្គលិក	២.១៥៤.៧០១	៨.៦៧២.៦៧២	១.៧៤០.៤៣៦	៧.១០៩.៦៨១
ការប្រាក់បង្គរត្រូវទទួល	៤៥៣.៧៣៦	១.៨២៦.២៨៧	៤៥២.៣៤៩	១.៨៤៧.៨៤៥
ប្រាក់ដើម និងការប្រាក់បង្គរត្រូវទទួលសរុប	២២០.៩១៦.៥៥៩	៨៨៩.១៨៩.១៥០	២១៩.៩៨០.១៦៦	៨៩៨.៦១៨.៩៧៨
កម្រៃដំណើរការឥណទានមិនបានរំលស់	(៧៣២.២៣១)	(២.៩៤៧.២៣០)	(៧០១.៤៥០)	(២.៨៦៥.៤២៣)
សមតុល្យយោងដុល	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥
សំវិធានធនសម្រាប់ការខាតបង់ឥណទាន ដែលបានរំពឹងទុក	(៨.៩៨៤.១៨៧)	(៣៦.១៦១.៣៥២)	(៧.៣៤៤.៨៦៣)	(៣០.០០៣.៧៦៥)
សមតុល្យយោងសុទ្ធ	២១១.២០០.១៤១	៨៤៩.០៨០.៥៦៨	២១១.៩៣៣.៨៥៣	៨៦៥.៧៤៩.៧៩០

ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជនមានដូចខាងក្រោម៖

(i) ការវិភាគតាមដំណាក់កាលនៃផលបត្រឥណទានដុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ដំណាក់កាលទី ១	១៩៥.០២៧.៣២០	៧៨៤.៩៨៤.៩៦៣	២០៦.៧២១.៨៥៩	៨៤៤.៤៥៨.៧៩២
ដំណាក់កាលទី ២	៧.៦៩៣.៧៤៩	៣០.៩៦៧.៣៤០	២.៨១៣.៣១៣	១១.៤៩២.៣៨៥
ដំណាក់កាលទី ៣	១៧.៤៦៣.២៥៩	៧០.២៨៩.៦១៧	៩.៧៤៣.៥៤៤	៣៩.៨០២.៣៧៨
	២២០.១៨៤.៣២៨	៨៨៥.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

(ii) ការវិភាគតាមវិស័យ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
គ្រឹះស្ថានហិរញ្ញវត្ថុ	៩៥.៩៨៤.៨៨៧	៣៨៦.៣៣៩.១៦៩	១៣១.៨១៨.១៤៣	៥៣៨.៤៧៧.១១៤
ការផលិត	៦០.៤១៨.៨៤៨	២៤៣.១៨៥.៨៦៣	៤៣.១៨៤.៨៨៤	១៧៦.៤១០.២៥៣
ទឹកភ្លើង	១៨.៤៤៨.៣៩៥	៧៤.២៥៤.៧៩០	១៤.៥៣៣.៥៦៤	៥៩.៣៦៩.៦១១
ពាណិជ្ជកម្មលក់ដុំ	១១.៧៦១.៣៩៣	៤៧.៣៣៩.៦០៧	១១.៣៩៨.៣២៩	៤៦.៥៦២.១៧៥
ពាណិជ្ជកម្មលក់រាយ	៦.៤១៩.៥៥៧	២៥.៨៣៨.៧១៧	៥.៨៣៨.៧៥១	២៣.៨៥១.២៩៦
សណ្ឋាគារ និងទេសចរណ៍	១៥.២៤២.៧១៥	៦១.៣៥១.៩២៨	៤.៦៣០.៥២៨	១៨.៩១៥.៧០៧
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	៦.៩០០.១១៩	២៧.៧៧២.៩៧៩	៤.១៥៦.៩៩០	១៦.៩៨១.៣០៦
ឥណទានផ្ទាល់ខ្លួន	២.១៥៥.២៣៧	៨.៦៧៤.៨២៩	១.៧៣១.៣០៧	៧.០៧២.៣៨៩
ការដឹកជញ្ជូន និងឃ្លាំង	១.៤៩១.៤៦០	៦.០០៣.១២៧	៩៦៧.៦៧៩	៣.៩៥២.៩៦៩
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង				
ទូរគមនាគមន៍	១.០០៦.៨៩១	៤.០៥២.៧៣៦	៦១៧.៤៥៥	២.៥២២.៣០៣
ការផ្តល់ឥណទានផ្សេងៗ	៣៥៤.៨២៦	១.៤២៨.១៧៥	៤០១.០៨៦	១.៦៣៨.៤៣២
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

(iii) ការវិភាគតាមកាលបរិច្ឆេទកំណត់សង់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
តាមកាលបរិច្ឆេទកំណត់សង្ខេប៖				
រយៈពេល ១ខែ	១.១៣២.៤៧៣	៤.៥៥៨.២០៤	២៥៩.០០៤	១.០៥៨.០៣២
១ ទៅ ៣ខែ	១៥.៣២៣	៦១.៦៧៥	៨៦៥.៨៥៦	៣.៥៣៧.០២២
៣ ទៅ ១២ខែ	៣.៤៧៩.៧៥៤	១៤.០០៦.០១០	៦.០២១.៨៦២	២៤.៥៩៩.៣០៦
១ ទៅ ៣ឆ្នាំ	២៤.៧៤៣.៩៥៤	៩៩.៥៩៤.៤១៥	១៤.៧៤៤.៥២១	៦០.២៣១.៣៦៨
៣ ទៅ ៥ឆ្នាំ	៨៥.៨០៩.៤១២	៣៤៥.៣៨២.៨៨៣	៨៩.០៤៥.៤០៤	៣៦៣.៧៥០.៤៧៥
លើសពី ៥ឆ្នាំ	១០៥.០០៣.៤១២	៤២២.៦៣៨.៧៣៣	១០៨.៣៤២.០៦៩	៤៤២.៥៧៧.៣៥២
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

(iv) ការវិភាគតាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ភាគីពាក់ព័ន្ធ	២.២៨០.៨៧៥	៩.១៨០.៥២២	១.០២៨.៣៤៥	៤.២០០.៧៨៩
មិនមែនភាគីពាក់ព័ន្ធ	២១៧.៩០៣.៤៥៣	៨៧៧.០៦១.៣៩៨	២១៨.២៥០.៣៧១	៨៩១.៥៥២.៧៦៦
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

(v) ការវិភាគតាមអត្រាការប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ឥណទានរយៈពេលវែង	២%-១២%	២%-១០%
ឥណទានរយៈពេលខ្លី	៥,២៥%-៧,៥០%	៥,២៥%-៧,៥០%
ឥណទានបុគ្គលិក	៤%-៥%	៤,៥០%-៥%

(vi) ការបំបែកសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុកលើឥណទាននិងបុរេប្រទានផ្តល់ជូនអតិថិជនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ដំណាក់កាលទី ១	២.៨៩៤.៦១០	១១.៦៥០.៨០៥	៣.២១៦.៦៦១	១៣.១៤០.០៦០
ដំណាក់កាលទី ២	៤៦១.១២០	១.៨៥៦.០០៨	១៨៦.៩៥៧	៧៦៣.៧១៩
ដំណាក់កាលទី ៣	៥.៦២៨.៤៥៧	២២.៦៥៤.៥៣៩	៣.៩៤១.២៤៥	១៦.០៩៩.៩៨៦
	៨.៩៨៤.១៨៧	៣៦.១៦១.៣៥២	៧.៣៤៤.៨៦៣	៣០.០០៣.៧៦៥

បម្រែបម្រួលសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុកមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
គិតត្រឹមថ្ងៃទី១ ខែមករា	៧.៣៤៤.៨៦៣	៣០.០០៣.៧៦៥	៣.៨២៧.៦០៥	១៥.៧៥៨.២៥០
សំវិធានធនសម្រាប់ការខាតបង់				
ឥណទានដែលបានរំពឹងទុក	១.៦៣៩.៣២៤	៦.៦៧៣.៦៨៨	៣.៥១៧.២៥៨	១៤.៤៥៥.៩៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥១៦.១០១)	-	(២១០.៤១៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៨.៩៨៤.១៨៧	៣៦.១៦១.៣៥២	៧.៣៤៤.៨៦៣	៣០.០០៣.៧៦៥

(vii) ការផ្ទៀងផ្ទាត់នៃសិទ្ធិធនសម្រាប់ការខាតបង់ឥណទានលើឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ២.៣)
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣.២១៦.៦៦១	១៨៦.៩៥៧	៣.៩៤១.២៤៥	៧.៣៤៤.៨៦៣
ទ្រព្យសកម្មដែលទើបបង្កើតថ្មី	៧៨៧.០១២	-	-	៧៨៧.០១២
ទ្រព្យសកម្មដែលទើបបង្កើតថ្មីដែលបានផ្លាស់ប្តូរទៅដំណាក់កាលទី២ និងដំណាក់កាលទី៣	(៤៨.៥៩៥)	៤៦.២៧៧	២.៣១៨	-
ការផ្លាស់ប្តូរដោយសារតែការផ្ទេររវាងដំណាក់កាល៖				
ការផ្ទេរទៅដំណាក់កាលទី២	(១២៣.៦៩៨)	១២៣.៦៩៨	-	-
ការផ្ទេរទៅដំណាក់កាលទី៣	(៧១.៥២៣)	(១៨៥.៣២៥)	២៥៦.៨៤៨	-
ការវាស់វែងឡើងវិញនៃការខាតបង់សិទ្ធិធនសុទ្ធ	(៦៩១.៣២១)	២៨៩.៥១៣	១.៤២៨.០៤៦	១.០២៦.២៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទក្រៅពីការលុបចោល	(១៧៣.៩២៦)	-	-	(១៧៣.៩២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.៨៩៤.៦១០	៤៦១.១២០	៥.៦២៨.៤៥៧	៨.៩៨៤.១៨៧

(ទំព័រនេះត្រូវទុកចន្លោះទំនេរដោយចេតនា)

	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ២.៣)
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣.៣៤៤.១៧៨	២២៦.៩៣២	២៥៦.៤៩៥	៣.៨២៧.៦០៥	១៥.៧៥៨.២៥០
ទ្រព្យសកម្មដែលទើបបង្កើតថ្មី	១.០១៤.៨១៩	-	-	១.០១៤.៨១៩	៤.១៧០.៩០៦
ទ្រព្យសកម្មដែលទើបបង្កើតថ្មីដែលបានផ្លាស់ប្តូរទៅដំណាក់កាលទី២ និងដំណាក់កាលទី៣	(៣១៥.២០២)	៥៧.៥២៤	២៥៧.៦៧៨	-	-
ការផ្លាស់ប្តូរដោយសារតែការផ្ទេររវាងដំណាក់កាល៖					
ការផ្ទេរទៅដំណាក់កាលទី២	(៣២.៤៤៥)	៣២.៤៤៥	-	-	-
ការផ្ទេរទៅដំណាក់កាលទី៣	(១២៥.៣៨៨)	(២២៦.៩៣២)	៣៥២.៣២០	-	-
ការវាស់វែងឡើងវិញនៃការខាតបង់សំវិធានធនសុទ្ធ	(៥៥៤.០២៤)	៩៦.៩៨៨	៣.០៧៤.៧៥២	២.៦១៧.៧១៦	១០.៧៥៨.៨១៤
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ក្នុងអំឡុងពេលការិយបរិច្ឆេទ					
ក្រៅពីការលុបចោល	(១១៥.២៧៧)	-	-	(១១៥.២៧៧)	(៤៧៣.៧៨៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(២១០.៤១៦)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.២១៦.៦៦១	១៨៦.៩៩៧	៣.៩៤១.២៤៥	៧.៣៤៤.៨០៣	៣០.០០៣.៧៦៥

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសាធារណៈ

ការខាតបង់ឥណទានដែលបានរំពឹងទុក ("ECL")

ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ ECL ដោយផ្អែកលើឧបករណ៍ហិរញ្ញវត្ថុខាងក្រោមដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់។

ECL ត្រូវបានតម្រូវឱ្យវាស់វែងតាមរយៈការខាតបង់សំវិធានធនក្នុងសមតុល្យស្មើនឹង៖

- ECL រយៈពេល ១២ ខែ ពោលគឺ ECL ពេញមួយអាយុកាល ដែលកើតចេញពីព្រឹត្តិការណ៍នៃការខកខានទាំងនោះនៅក្នុងឧបករណ៍ហិរញ្ញវត្ថុដែលអាចកើតមានក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍(សំដៅដល់ដំណាក់កាលទី ១) ឬ
- ECL ពេញមួយអាយុកាល ពោលគឺ ECL ពេញមួយអាយុកាល ដែលកើតចេញពីព្រឹត្តិការណ៍នៃការខកខានដែលអាចកើតមានទាំងអស់លើអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ (សំដៅដល់ដំណាក់កាលទី ២ និងដំណាក់កាលទី ៣)។

ការខាតបង់សំវិធានធនសម្រាប់ ECL ពេញមួយអាយុកាលត្រូវបានតម្រូវឱ្យមានឧបករណ៍ហិរញ្ញវត្ថុ ប្រសិនបើហានិភ័យឥណទានដោយផ្អែកលើលើឧបករណ៍ហិរញ្ញវត្ថុនោះ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូង។ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងសមតុល្យស្មើនឹង ECL រយៈពេល ១២ខែ។ ព័ត៌មានលម្អិតបន្ថែមអំពីការកំណត់នៃការកើនឡើងយ៉ាងខ្លាំងនូវហានិភ័យឥណទានត្រូវបានផ្តល់ជូនខាងក្រោម។

ECL គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេសមស្របនៃតម្លៃបច្ចុប្បន្ននៃការខាតបង់ឥណទានដែលបានប៉ាន់ស្មាន។ ECLs ទាំងនេះត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្ននៃការខាតបង់ស្របតាមលំហូរសាច់ប្រាក់ ដោយសារធនាគារស្ថិតក្រោមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបានដែលកើតឡើងពីការប្តឹងថ្លៃនៃសេណារីយ៉ូសេដ្ឋកិច្ចនាពេលអនាគតជាច្រើន ដោយបានធ្វើអប្បបរមាតាម EIR របស់ទ្រព្យសកម្មនោះ។

- សម្រាប់កិច្ចសន្យាឥណទានដែលមិនបានដកចេញមកប្រើប្រាស់ ECL គឺជាការប៉ាន់ស្មានតម្លៃបច្ចុប្បន្ននៃការខាតបង់ស្របតាមលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលកើតឡើងដោយសារធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាដកឥណទាន និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកចេញមកប្រើប្រាស់ និង
- សម្រាប់កិច្ចសន្យាធានាហិរញ្ញវត្ថុ ECL គឺជាការប៉ាន់ស្មានតម្លៃបច្ចុប្បន្ននៃការខាតបង់ដែលរំពឹងទុកដើម្បីទូទាត់សងអ្នកកាន់កាប់ឧបករណ៍បំណុលដែលបានធានា គឺជាសមតុល្យណាមួយដែលធនាគាររំពឹងថានឹងទទួលបានពីអ្នកកាន់កាប់ កូនបំណុល ឬភាគីផ្សេងទៀត។
- ធនាគារវាស់វែង ECL ដោយផ្អែកលើមូលដ្ឋានដាច់ដោយឡែក ឬលើមូលដ្ឋានសមូហភាព សម្រាប់ផលបត្រឥណទានដែលមានលក្ខណៈហានិភ័យសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងនៃការខាតបង់សំវិធានធន គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុករបស់ទ្រព្យសកម្មដោយប្រើ EIR ដើមរបស់ទ្រព្យសកម្ម ដោយមិនគិតពីថាតើវាត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានដាច់ដោយឡែក ឬមូលដ្ឋានសមូហភាពដែរឬទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនៃឥណទាន

ទ្រព្យសកម្មហិរញ្ញវត្ថុមាន 'ឱនភាពតម្លៃនៃឥណទាន' នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតមានឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃឥណទានត្រូវបានសំដៅថាជាទ្រព្យសកម្មដំណាក់កាលទី ៣។

កស្ថតាងដែលបញ្ជាក់ថា ទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់
- អ្នកផ្តល់ប្រាក់កម្ចីដល់អតិថិជន សម្រាប់ហេតុផលផ្នែកសេដ្ឋកិច្ច ឬកិច្ចសន្យាទាក់ទងនឹងការលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ដោយមានការផ្តល់ការអនុគ្រោះដល់អតិថិជន ដែលអ្នកផ្តល់ប្រាក់កម្ចីនឹងមិនត្រូវបានពិចារណាឡើយ
- ការបាត់បង់នៃទីផ្សារសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុតាមការធ្វើអប្បបរមាយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការខាតបង់ឥណទានដែលបានកើតឡើង។

វាប្រហែលជាមិនអាចកំណត់អត្តសញ្ញាណព្រឹត្តិការណ៍ដាច់ដោយឡែកតែមួយបានទេ។ ផ្ទុយទៅវិញ ឥទ្ធិពលរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ជាច្រើនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជាឱនភាពតម្លៃនៃឥណទាន។ ធនាគារវាយតម្លៃ ថាតើឧបករណ៍បំណុលដែលទ្រព្យសកម្មហិរញ្ញវត្ថុបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ FVTOCI មានឱនភាពតម្លៃនៃឥណទាននាកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗដែរឬទេ។ ដើម្បីវាយតម្លៃ ថាតើឧបករណ៍បំណុលរបស់រដ្ឋ និងសាជីវកម្មមានឱនភាពតម្លៃនៃឥណទានដែរឬទេ ធនាគារពិចារណាលើកត្តាមួយចំនួនដូចជាទិន្នផលសញ្ញាបណ្ណ ចំណាត់ថ្នាក់ឥណទាន និងលទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។

ឥណទានត្រូវបានចាត់ទុកថាមានឱនភាពតម្លៃនៃឥណទាន នៅពេលដែលសម្បទានត្រូវបានផ្តល់ទៅឱ្យអ្នកខ្ចីដោយសារតែការធ្លាក់ចុះនៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លុះត្រាតែមានកស្ថតាង ដែលជាលទ្ធផលនៃការផ្តល់សម្បទានហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានកាត់បន្ថយយ៉ាងខ្លាំង និងមិនមានសូចនាករផ្សេងទៀតបង្ហាញថាមានឱនភាពតម្លៃនៃឥណទាននោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធ្វើសម្បទាន ត្រូវបានពិចារណា ប៉ុន្តែមិនត្រូវបានផ្តល់ ទ្រព្យសកម្មត្រូវបានចាត់ទុកថាមានឱនភាពតម្លៃនៃឥណទាន នៅពេលដែលមានកស្ថតាងដែលអាចសង្កេតបាននៃឱនភាពតម្លៃនៃឥណទាន រួមទាំងការបំពេញតាមនិយមន័យនៃការខកខានសង។

និយមន័យនៃការខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងការមិនអាចកើតមាននូវសូចនាករនៃការទូទាត់ និងសំវិធានធនប្រសិនបើសមតុល្យលើសកាលកំណត់សម្រាប់រយៈពេល ៩០ ថ្ងៃ ឬច្រើនជាងនេះ។

និយមន័យនៃការខកខានសង

ការវិនិច្ឆ័យចំពោះការកំណត់របស់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសង ត្រូវបានប្រើក្នុងការវាស់វែងសមតុល្យ ECL និងក្នុងការកំណត់ថាតើការខាតបង់សំវិធានធនគឺផ្អែកលើ ECL រយៈពេល ១២ខែ ឬពេញមួយអាយុកាល ដោយសារការខកខានសង គឺជាធាតុផ្សំនៃប្រូបាប៊ីលីតេនៃការខកខានសង ("PD") ដែលប៉ះពាល់ទាំងការវាស់វែងនៃ ECLs និងការកំណត់អត្តសញ្ញាណនៃការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យឥណទាន។

ធនាគារចាត់ទុកចំណុចដូចខាងក្រោមនេះថាជាព្រឹត្តិការណ៍នៃការខកខានសង៖

- អ្នកខ្ចី បានផុតកំណត់លើសពី ៩០ថ្ងៃលើកាតព្វកិច្ចឥណទានជាសារវន្តណាមួយដល់ធនាគារ ឬ
- អ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនដល់ធនាគារពេញលេញនោះទេ។

និយមន័យនៃការខកខានសងនេះ ត្រូវបានប្រើប្រាស់ដោយធនាគារសម្រាប់គោលបំណងគណនេយ្យ ក៏ដូចជាសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង ហើយត្រូវបានធ្វើឱ្យស្របគ្នាយ៉ាងទូលំទូលាយទៅនឹងនិយមន័យបទប្បញ្ញត្តិនៃការខកខានសង។ និយមន័យនៃការខកខានសងត្រូវបានរៀបចំយ៉ាងសមស្របដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មផ្សេងៗគ្នា។ ឥណទានវិបារ័ន ត្រូវបានចាត់ទុកថាហួសកាលកំណត់ នៅពេលដែលអតិថិជនបានបំពានលើផែនការកំណត់ដែលបានណែនាំ ឬត្រូវបានណែនាំពីផែនការកំណត់តិចជាងសមតុល្យបច្ចុប្បន្នដែលនៅសល់។

នៅពេលវាយតម្លៃ ថាតើអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនទេ នោះធនាគារ ត្រូវគិតគូរទាំងសូចនាករដែលបង្ហាញពីគុណភាព និងបរិមាណ។ ព័ត៌មានដែលបានវាយតម្លៃអាស្រ័យលើប្រភេទនៃទ្រព្យសកម្ម ឧទាហរណ៍សូចនាករដែលបង្ហាញការផ្តល់ប្រាក់កម្ចីសាជីវកម្មដែលមានគុណភាពដែលបានប្រើ គឺជាការរំលោភលើកិច្ចព្រមព្រៀង ដែលមិនពាក់ព័ន្ធសម្រាប់ការផ្តល់ប្រាក់កម្ចីលក់រាយ។ សូចនាករដែលបង្ហាញពីបរិមាណ ដូចជាស្ថានភាពហួសកាលកំណត់ និងការមិនទូទាត់លើកាតព្វកិច្ចផ្សេងទៀតរបស់សមាគមិកដូចគ្នា គឺជាធាតុចូលសំខាន់ៗនៅក្នុងការវិភាគនេះ។ ធនាគារប្រើប្រភពព័ត៌មានជាច្រើនដើម្បីវាយតម្លៃលើការខកខានសងដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ផ្ទៃក្នុង ឬទទួលបានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនៃឥណទានខាងលើ ការខកខានសង គឺជាកត្តាដែលបង្ហាញថាទ្រព្យសកម្មមួយត្រូវមានឱនភាពតម្លៃនៃឥណទាន។ ដូច្នេះទ្រព្យសកម្មដែលមានឱនភាពតម្លៃនៃឥណទាន នឹងរួមបញ្ចូលទ្រព្យសកម្មដែលបានខកខានសង ប៉ុន្តែក៏នឹងរួមបញ្ចូលផងដែរនូវទ្រព្យសកម្មផ្សេងទៀត ដែលមិនបានខកខានសង ដែលជានិយមន័យនៃឱនភាពតម្លៃនៃឥណទាន គឺមានភាពទូលំទូលាយជាងនិយមន័យនៃការខកខានសង។

ការកើនឡើងហានិភ័យឥណទានជាសារវន្ត

ធនាគារតាមដានទ្រព្យសកម្មហិរញ្ញវត្ថុ កិច្ចសន្យាឥណទានដែលបានចេញផ្សាយ និងកិច្ចសន្យាធានាហិរញ្ញវត្ថុទាំងអស់ដែលស្ថិតនៅក្រោមលក្ខខណ្ឌតម្លៃនៃឱនភាពតម្លៃ ដើម្បីវាយតម្លៃ ថាតើមានការកើនឡើងហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូងដែរឬទេ។ ប្រសិនបើមានការកើនឡើងហានិភ័យឥណទានជាសារវន្ត ធនាគារនឹងវាស់វែងការខាតបង់សំវិធានធនដោយផ្អែកលើអាយុកាលជាជាន់ ECL រយៈពេល ១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន 'ទាប' នាកាលបរិច្ឆេទនៃការវាយតម្លៃត្រូវបានចាត់ទុកថាមិនមានការកើនឡើងហានិភ័យឥណទានជាសារវន្តឡើយ។ ជាលទ្ធផល ធនាគារតាមដានរាល់ទ្រព្យសកម្មហិរញ្ញវត្ថុ កិច្ចសន្យាឥណទានដែលបានចេញផ្សាយ និងកិច្ចសន្យាធានាហិរញ្ញវត្ថុដែលទទួលរងឱនភាពតម្លៃសម្រាប់ការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្នុងការវាយតម្លៃ ថាតើហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការទទួលស្គាល់ដំបូង ធនាគារប្រៀបធៀបហានិភ័យនៃការខកខានសង ដែលកើតឡើងលើឧបករណ៍ហិរញ្ញវត្ថុ នាការបរិច្ឆេទនៃរបាយការណ៍ ដោយផ្អែកលើកាលកំណត់សងដែលនៅសល់របស់ឧបករណ៍ហិរញ្ញវត្ថុជាមួយនឹងហានិភ័យនៃការខកខានសង ដែលត្រូវបានរំពឹងទុកសម្រាប់កាលកំណត់ ដែលនៅសល់នាការបរិច្ឆេទនៃរបាយការណ៍បច្ចុប្បន្ន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាលើកដំបូង។ ក្នុងការធ្វើការវាយតម្លៃនេះ ធនាគារពិចារណាទាំងព័ត៌មានបរិមាណ និងគុណភាព ដែលសមហេតុផល និងអាចគាំទ្របាន រួមទាំងបទពិសោធន៍ប្រវត្តិសាស្ត្រ និងព័ត៌មាននាពេលអនាគតដែលអាចប្រើប្រាស់បានដោយមិនចាំបាច់ចំណាយ ឬខិតខំប្រឹងប្រែង ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានរបស់អ្នកជំនាញ រួមទាំងការប្រមើលមើលព័ត៌មាននាពេលអនាគត។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតជាមូលដ្ឋាននៃការកំណត់ប្រូបាប៊ីលីតេនៃការខកខានសងនៅពេលទទួលស្គាល់ដំបូង និងនាការបរិច្ឆេទរបាយការណ៍បន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចផ្សេងគ្នានឹងនាំឱ្យមានប្រូបាប៊ីលីតេខុសគ្នានៃការខកខានសង។ វាគឺជាការប្តឹងថ្លែងនៃសេណារីយ៉ូផ្សេងៗគ្នាទាំងនេះដែលបង្កើតជាមូលដ្ឋាននៃប្រូបាប៊ីលីតេមធ្យមនៃការខកខានសង ដែលត្រូវបានប្រើដើម្បីកំណត់ថាតើហានិភ័យឥណទានបានកើនឡើងយ៉ាងខ្លាំងឬយ៉ាងណា។

សម្រាប់ការផ្តល់ប្រាក់កម្ចីសាជីវកម្ម ការប្រមើលមើលព័ត៌មាននាពេលអនាគត រួមមានការរំពឹងទុកនាពេលអនាគតនៃឧស្សាហកម្មដែលសមភាគីរបស់ធនាគារដំណើរការ ដែលទទួលបានពីរបាយការណ៍អ្នកជំនាញសេដ្ឋកិច្ច អ្នកវិភាគហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល ស្ថាប័នគិតគូរដែលពាក់ព័ន្ធ និងអង្គការស្រដៀងគ្នាផ្សេងទៀត ក៏ដូចជាការពិចារណាផ្ទៃក្នុងផ្សេងៗ និងប្រភពខាងក្រៅនៃព័ត៌មានសេដ្ឋកិច្ចជាក់ស្តែង និងការព្យាករណ៍។ សម្រាប់ការលក់រាយ ព័ត៌មាននាពេលអនាគតនៃការផ្តល់ប្រាក់កម្ចី រួមមានការព្យាករណ៍សេដ្ឋកិច្ចដូចគ្នានឹងការផ្តល់ប្រាក់កម្ចីសាជីវកម្មជាមួយនឹងការព្យាករណ៍បន្ថែមនៃសូចនាករសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសសម្រាប់តំបន់ដែលមានការប្រមូលផ្តុំឧស្សាហកម្មជាក់លាក់ ក៏ដូចជាព័ត៌មានផ្ទៃក្នុងនៃឥរិយាបថទូទាត់របស់អតិថិជន។ ធនាគារបែងចែកសមភាគីរបស់ខ្លួនទៅតាមចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងដែលពាក់ព័ន្ធអាស្រ័យលើគុណភាពឥណទានរបស់ពួកគេ។ ព័ត៌មាននៃបរិមាណ គឺជាសូចនាករចម្បងនៃការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យឥណទាន ហើយផ្អែកលើការផ្លាស់ប្តូរនៅក្នុង PD ពេញមួយអាយុកាលដោយការប្រៀបធៀប៖

- PD ពេញមួយអាយុកាលដែលនៅសល់នៅកាលបរិច្ឆេទនៃរបាយការណ៍ជាមួយនឹង
- PD ពេញមួយអាយុកាលដែលនៅសល់សម្រាប់ចំណុចនេះនៅក្នុងពេលវេលាដែលត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើការពិត និងកាលៈទេសៈនៅពេលទទួលស្គាល់ដំបូងនៃការប្រឈម។

PDs ដែលបានប្រើប្រាស់ ត្រូវបានសម្លឹងមើលទៅខាងមុខ ហើយធនាគារប្រើប្រាស់វិធីសាស្ត្រ និងទិន្នន័យដូចគ្នាដែលត្រូវបានប្រើដើម្បីវាស់វែងការខាតបង់សំវិធានធនសម្រាប់ ECL។ កត្តាគុណភាពដែលបង្ហាញពីការកើនឡើងហានិភ័យឥណទានជាសារវន្តត្រូវបានឆ្លុះបញ្ចាំងនៅក្នុងតម្លៃ PD ឱ្យទាន់ពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ ធនាគារនៅតែពិចារណានូវកត្តាគុណភាពមួយចំនួនដាច់ដោយឡែកពីគ្នាដើម្បីវាយតម្លៃថាតើហានិភ័យឥណទានមានការកើនឡើងគួរឱ្យកត់សម្គាល់ដែរឬទេ។ សម្រាប់ការផ្តល់ប្រាក់កម្ចីសាជីវកម្ម មានការផ្តោតជាពិសេសទៅលើទ្រព្យសកម្មដែលត្រូវបានបញ្ចូលក្នុង 'បញ្ជីតាមដាន' ដែលផ្តល់ការលេចចេញនូវបញ្ជីតាមដាននៅពេលដែលមានការព្រួយបារម្ភថាសមភាគីដែលមានប្រវត្តិឥណទានល្អរបស់សមភាគីជាក់លាក់បានធ្លាក់ចុះ។ សម្រាប់ការផ្តល់ប្រាក់កម្ចីសម្រាប់លក់រាយ ធនាគារពិចារណាលើការរំពឹងទុកនៃការអត់ធ្មត់ និងរយៈពេលនៃការលើកលែងការទូទាត់ ពិន្ទុឥណទាន និងព្រឹត្តិការណ៍ដូចជាភាពអត់ការងារធ្វើ ការរៀនធន ការលែងលះ ឬមរណភាព។

ដោយសារការកើនឡើងនូវហានិភ័យឥណទានជាសារវន្តចាប់តាំងពីមានការទទួលស្គាល់ដំបូង គឺជាវិធានការទាក់ទងការផ្លាស់ប្តូរលក្ខខណ្ឌ PD ជាក់ស្តែង នឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ជាច្រើនទៅលើឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបជាងបើប្រៀបធៀបទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះ។

ដោយសារសំវិធានធន នៅពេលដែលទ្រព្យសកម្មបានផុតកំណត់សងលើស ៣០ថ្ងៃ ធនាគារចាត់ទុកថាមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ហើយទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាពនៃតម្លៃ ពោលគឺសំវិធានធនខាតបង់ត្រូវបានវាស់វែងជា ECL ពេញមួយអាយុកាល។ បន្ថែមពីនេះ ឥណទាន ដែលត្រូវបានវាយតម្លៃដាច់ដោយឡែក និងត្រូវបានរួមបញ្ចូលក្នុងបញ្ជីតាមដានគឺស្ថិតក្នុងដំណាក់កាលទី២ នៃគំរូឱនភាពនៃតម្លៃ។ ដូចបានកត់សម្គាល់ ប្រសិនបើមានភស្តុតាងបង្ហាញពីទ្រព្យសកម្មមានឱនភាពតម្លៃនៃឥណទានស្ថិតក្នុងដំណាក់កាលទី៣ នៃគំរូឱនភាពនៃតម្លៃ។

ការជម្រះចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានជម្រះចេញពីបញ្ជី នៅពេលមិនមានការរំពឹងទុកសមហេតុផលថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះ (ទាំងស្រុង ឬចំណែកណាមួយ)។ ករណីនេះ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវសមតុល្យដែលត្រូវលុបចេញពីបញ្ជី។ ការជម្រះចេញពីបញ្ជីជាព្រឹត្តិការណ៍យប់ទទួលស្គាល់។ ធនាគារអាចអនុវត្តសកម្មភាពចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានជម្រះចេញពីបញ្ជី។ ការស្ដារដែលកើតចេញពីសកម្មភាពអនុវត្តរបស់ធនាគារនឹងបណ្តាលឱ្យមានការកើនឡើងនៃឱនភាពតម្លៃ ដែលនឹងត្រូវបានបង្ហាញនៅក្នុង ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើទ្រព្យសកម្មហិរញ្ញវត្ថុ/ចំណូលផ្សេងៗ នៅក្នុងគណនីចំណេញ ឬខាត។

៧. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើធានា	៦០.២៦៥	២៤២.៥៦៧	៥៩.២៣៧	២៤១.៩៨៣
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
បុរេប្រទាន និងចំណាយបង់មុន	២១៧.៩៥៥	៨៧៧.២៦៨	៩៧.៥៥៨	៣៩៨.៥២៤
ទ្រព្យសកម្មផ្សេងៗ	២៩.៩៨០	១២០.៦៧០	២២៩.៨៨២	៩៣៩.០៦៨
	២៤៧.៩៣៥	៩៩៧.៩៣៨	៣២៧.៤៤០	១.៣៣៧.៥៩២
	៣០៨.២០០	១.២៤០.៥០៥	៣៨៦.៦៧៧	១.៥៧៩.៥៧៥

(ទំព័រនេះត្រូវទុកចន្លោះទំនេរដោយចេតនា)

៨. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ទ្រព្យសកម្ម អរូបីផ្សេងៗ ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ កំពុងដំណើរការ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ២.៣)
ថ្លៃដើម					
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១.០៨៦.៩៨៩	១៣.៩៨៨	១០៩.៧២៤	១.២១០.៧០១	៤.៩៤៥.៧១៤
ទិញបន្ថែម	១៦.៧៦៦	-	-	១៦.៧៦៦	៦៨.២៥៤
ការផ្ទេរ	៦២.៩២៤	-	(៦២.៩២៤)	-	-
ការលុបចោល	-	-	(៤៦.៨០០)	(៤៦.៨០០)	(១៩០.៥២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៧១.២៦០)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.១៦៦.៦៧៩	១៣.៩៨៨	-	១.១៨០.៦៦៧	៤.៧៥២.១៨៥
ដក៖ លំដាប់បង់					
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥៩១.៩១៦	៤.៣៦៦	-	៥៩៦.២៨២	២.៤៣៥.៨១២
កត់ត្រាក្នុងអំឡុងការិយបរិច្ឆេទ	២៧១.៤៨៤	៤.០៨០	-	២៧៥.៥៦៤	១.១២១.៨២១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៤៨.៤៥៣)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨៦៣.៤០០	៨.៤៤៦	-	៨៧១.៨៤៦	៣.៥០៩.១៨០
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣០៣.២៧៩	៥.៥៤២	-	៣០៨.៨២១	១.២៥៣.០០៥
ថ្លៃដើម					
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១.០០២.០០០	៦.៨៣៨	១២៣.១១០	១.១៣១.៩៤៨	៤.៦៦០.២៣០
ទិញបន្ថែម	៨៤.៩៨៩	-	៦២.៩២៤	១៤៧.៩១៣	៦០៧.៩២៦
ការផ្ទេរ	-	៧.១៥០	(៧.១៥០)	-	-
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	(៦៩.១៦០)	(៦៩.១៦០)	(២៨៤.២២៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៣៨.១៩០)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.០៨៦.៩៨៩	១៣.៩៨៨	១០៩.៧២៤	១.២១០.៧០១	៤.៩៤៥.៧១៤
ដក៖ លំដាប់បង់					
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣៤០.៣៥៤	១.៨៦៧	-	៣៤២.២២១	១.៤០៨.៩២៤
កត់ត្រាក្នុងអំឡុងការិយបរិច្ឆេទ	២៥១.៥៦២	២.៤៩៩	-	២៥៤.០៦១	១.០៤៤.១៩១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៧.៣០៣)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៩១.៩១៦	៤.៣៦៦	-	៥៩៦.២៨២	២.៤៣៥.៨១២
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤៩៥.០៧៣	៩.៦២២	១០៩.៧២៤	៦១៤.៤១៩	២.៥០៩.៨៣៨

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសាធារណៈ

ការទទួលស្គាល់ និងការវាស់វែង

កម្មវិធីកុំព្យូទ័រ និងថ្លៃដើមដែលពាក់ព័ន្ធ ត្រូវបានកំណត់តាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរ ប្រសិនបើ មាន។ រំលស់ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិតដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា ២០% ក្នុងមួយឆ្នាំ។ ប្រសិនបើ មានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងអត្រារំលស់ ឬអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មអរូបី រំលស់ត្រូវបានកែតម្រូវនាពេលអនាគត ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

កម្មវិធីកុំព្យូទ័រដែលកំពុងដំណើរការ មិនត្រូវបានរំលស់នោះទេ រហូតទាល់តែវាចាត់សម្រាប់ការប្រើប្រាស់តាមគ្រោងទុកដោយ គណៈគ្រប់គ្រង។

(ទំព័រនេះត្រូវទុកចន្លោះទំនេរដោយចេតនា)

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	ម៉ូតូ ដុល្លារអាមេរិក	ទ្រព្យសកម្មរយៈពេលវែង ដែលកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ២.៣)
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១.៧៥០.១៩៨	៥៦៤.៧៤៩	១.២៨៨.៤៨៦	៨៩.៤១៨	៤៧១.៥១០	៦២.៨៤៣	១៧.២៦៨.១២៨
ទិញបន្ថែម	-	៤៩០	៩២.៣៨១	-	-	៨៣.៣៨២	៧១៧.៥២៦
ការផ្ទេរ	៩៣.៨៧២	១៦.២២២	-	៣៦.១៣១	-	(១៤៦.២២៥)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(២៦១.៧៤០)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.៨៤៤.០៧០	៥៨១.៤៦១	១.៣៨០.៨៦៧	១២៥.៥៤៩	៤៧១.៥១០	- ៤.៤០៣.៤៥៧	១៧.៧២៣.៩១៤
ដករំលស់បង្គរ							
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៩៨២.៩៩៣	១៧១.៣៨៦	៧២៤.៩០១	២០.៨៤៥	១៨១.៥៦៨	- ២.០៨១.៦៩៣	៨.៥០៣.៧១៦
កត់ត្រាក្នុងអំឡុងការិយបរិច្ឆេទ	២៦៣.០០០	១៣៧.៤៨៧	២៦១.៤៤៦	៣១.៣៧៤	៩៤.៤១២	- ៧៨៧.៧១៩	៣.២០៦.៨០៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៦១.១៣៧)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.២៤៥.៩៩៣	៣០៨.៨៧៣	៩៨៦.៣៤៧	៥២.២១៩	២៧៥.៩៨០	- ២.៨៦៩.៤១២	១១.៥៤៩.៣៨៣
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥៩៨.០៧៧	២៧២.៥៨៨	៣៩៤.៥២០	៧៣.៣៣០	១៩៥.៥៣០	- ១.៥៣៤.០៤៥	៦.១៧៤.៥៣១

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	ការកែលម្អទ្រព្យ		បរិក្ខារ បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	ម៉ូតូ	ទ្រព្យសកម្មរយៈពេលវែង		សរុប
	ជួល ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក				កំពុងដំណើរការ ដុល្លារអាមេរិក	ដុល្លារអាមេរិក	
			ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក			ពាន់រៀល (កំណត់សម្គាល់ ២.៣)
ថ្លៃដើម								
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១.៥៤៤.៨៨៨	៣៨៦.១៦៤	៨៨៤.៨៧៤	៤១.៨៧៣	៣៨៤.៨១០	-	៣.២៤២.៦០៩	១៣.៣៤៩.៨២១
ទិញបន្ថែម	២០៥.៣១០	១៧៨.៥៨៥	៤០៤.១៥៣	៤៧.៥៤៥	៨៦.៧០០	(៦.៣១៧)	៩១៥.៩៧៦	៣.៧៦៤.៦៦១
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	-	-	៦៩.១៦០	៦៩.១៦០	២៨៨.២៤៨
ការលក់ចេញ	-	-	(៥៤១)	-	-	-	(៥៤១)	(២.២២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(១២៨.៣៧៨)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.៧៥០.១៩៨	៥៦៤.៧៤៩	១.២៨៨.៤៨៦	៨៩.៤១៨	៤៧១.៥១០	៦២.៨៤៣	៤.២២៧.២០៤	១៧.២៦៨.១២៨
ដករំលស់បង្គរ								
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៧៦៣.២៣៥	៥៥.១៦៥	៥១៦.៤០៥	៤.៩៤៤	៩៣.៩៦៣	-	១.៤៣៣.៧១២	៥.៩០២.៥៩២
កាត់ត្រាក្នុងអំឡុងពេលបរិច្ឆេទ	២១៩.៧៥៨	១១៦.២២១	២០៩.០០២	១៥.៩០១	៨៧.៦០៥	-	៦៤៨.៤៨៧	២.៦៦៥.២៨២
ការលក់ចេញ	-	-	(៥០៦)	-	-	-	(៥០៦)	(២.០៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(៦២.០៧៨)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩៨២.៩៩៣	១៧១.៣៨៦	៧២៤.៩០៧	២០.៨៤៥	១៨១.៥៦៨	-	២.០៨១.៦៩៥	៨.៥០៣.៧១២
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧៦៧.២០៥	៣៩៣.៣៦៣	៥៦៣.៥៨៩	៦៨.៥៧៣	២៨៩.៩៤២	៦២.៨៤៣	២.១៤៥.៥១១	៨.៧៦៤.៤១៦

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសាធារណៈ

(ក) ការទទួលស្គាល់ និងការវាស់វែង

សមាសធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់តាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរ ប្រសិនបើមាន។ នៅពេលដែលសមាសធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា នោះសមាសធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាជាសមាសធាតុដាច់ដោយឡែក (ធាតុផ្សំសំខាន់ៗ) របស់ទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណេញ ឬខាតណាមួយដោយផ្អែកលើការលក់ចេញនូវសមាសធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។

(ខ) ចំណាយជាបន្តបន្ទាប់

ចំណាយជាបន្តបន្ទាប់ ត្រូវបានធ្វើមូលធនកម្ម តែនៅពេលដែលវាអាចទៅរួចដែលជាអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃការចំណាយនឹងហូរទៅក្នុងធនាគារ។ ការជួសជុល និងថែទាំកំពុងបន្តត្រូវបានកត់ត្រាចំណាយនៅពេលកើតមានឡើង។

ចំណេញ ឬខាតលើការលក់ចេញសមាសធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយការប្រៀបធៀបសាច់ប្រាក់ទទួលបានពីការលក់ចេញជាមួយនឹងសមតុល្យយោងនៃទ្រព្យសម្បត្តិ និងបរិក្ខារ ហើយត្រូវបានទទួលស្គាល់សុទ្ធនៅក្នុង "ចំណូលផ្សេងៗ" នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ទ្រព្យសម្បត្តិ និងបរិក្ខារដែលបានរំលស់ពេញលេញ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រហូតដល់ទ្រព្យនោះត្រូវបានលក់ចេញ ឬលុបចោល។

(គ) រំលស់

រំលស់ គឺផ្អែកលើថ្លៃដើមនៃសមាសធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ ដកតម្លៃសំណល់ដែលបានប៉ាន់ស្មាន ដោយប្រើវិធីសាស្ត្ររំលស់ចុះលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាន ហើយជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

	អាយុកាលប្រើប្រាស់ (ចំនួនឆ្នាំ)
ការកែលម្អទ្រព្យជួល	៥
បរិក្ខារ	៤
បរិក្ខារកុំព្យូទ័រ	៣
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	៤
ម៉ូតូ	៥

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានពិនិត្យនាការបរិច្ឆេទនៃការរាយការណ៍នីមួយៗ និងកែតម្រូវ ប្រសិនបើសមស្រប។

ទ្រព្យសកម្មរយៈពេលវែងដែលកំពុងដំណើរការមិនត្រូវបានរំលស់នោះទេ រហូតទាល់តែទ្រព្យនោះរួចរាល់ សម្រាប់ប្រើប្រាស់តាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

១០. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានសម្រាប់ភតិសន្យាដែលធនាគារជាកភិក្ខុ៖

ធនាគារជួលអគារជាច្រើន សម្រាប់ប្រតិបត្តិការការិយាល័យកណ្តាល និងសាខារបស់ខ្លួន ជាមួយនឹងលក្ខខណ្ឌភតិសន្យាចាប់ពីប្រាំឆ្នាំទៅដប់ឆ្នាំ។ ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ 'ទ្រព្យសកម្មភតិសន្យារយៈពេលខ្លី' សម្រាប់ការជួលយានយន្ត។

កំណត់បង្ហាញខាងក្រោម គឺជាសមតុល្យយោងនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យា ដែលត្រូវបានទទួលស្គាល់ និងបម្រែបម្រួលក្នុងអំឡុងការិយបរិច្ឆេទ៖

	សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
នាដើមការិយបរិច្ឆេទ	២.០៣៤.៦០១	៨.៣១១.៣៤៥	២.២៩៥.១៩១	៩.៤៤៩.៣០១
ទិញបន្ថែម	១.៨៥២	៧.៥៣៩	៨៤.៨១២	៣៤៨.៤៧៧
កត់ត្រាក្នុងអំឡុងការិយបរិច្ឆេទ	(៣៧៤.៥១៨)	(១.៥២៤.៦៦៣)	(៣៤៥.៤០២)	(១.៤១៩.៦០២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០៤.៩៣៣)	-	(៦៤.៩៣១)
នាចុងការិយបរិច្ឆេទ	១.៦៦១.៩៣៥	៦.៦៨៩.២៨៨	២.០៣៤.៦០១	៨.៣១១.៣៤៥

	បំណុលភតិសន្យា			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
នាដើមការិយបរិច្ឆេទ	២.១០០.០៤១	៨.៥៧៨.៦៦៧	២.៣១០.៦១៨	៩.៥១២.៨១៤
ទិញបន្ថែម	-	-	៨០.១៥៦	៣២៧.៤៣៧
ការធ្វើវិសោធនកម្មភតិសន្យា	(១៤៨)	(៦០៣)	-	-
ការបង្កើនការប្រាក់	៤៤.៥៤៤	(១៨១.៣៣៩)	៥២.០២២	២១៣.៨១០
ការទូទាត់	(៤១៩.១០៧)	(១.៧០៦.១៨៥)	(៣៤២.៧៥៥)	(១.៤០៨.៧២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០៨.៧៦៥)	-	(៦៦.៦៧១)
នាចុងការិយបរិច្ឆេទ	១.៧២៥.៣៣០	៦.៥៨៤.៤៥៣	២.១០០.០៤១	៨.៥៧៨.៦៦៧

(i) ចំណែករយៈពេលខ្លី និងរយៈពេលវែង

រយៈពេលខ្លី	៣៦៩.៧៦៩	១.៤៨៨.៣១៩	៣៧៤.៦០០	១.៥៣០.២៤១
រយៈពេលវែង	១.៣៥៥.៥៦១	៥.០៩៦.១៣៤	១.៧២៥.៤៤១	៧.០៤៨.៤២៦
	១.៧២៥.៣៣០	៦.៥៨៤.៤៥៣	២.១០០.០៤១	៨.៥៧៨.៦៦៧

(ii) ការវិភាគកាលកំណត់សងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនបានធ្វើអប្បបរមា

	បំណុលកតិសន្យា			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
មិនលើសពី ១ឆ្នាំ	៤០៤.៤៨៧	១.៦២៨.០៦០	៤១៩.១៥៦	១.៧១២.២៥២
១ ទៅ ៥ឆ្នាំ	៩៥៨.៧៧៦	៣.៨៥៩.០៧៣	១.១៨២.៨២៣	៤.៨៣១.៨៣២
លើសពី ៥ឆ្នាំ	៤៧៤.៧៧៨	១.៩១០.៩៨១	៦៤៥.៣៣៣	២.៦៣៦.១៨៥
បំណុលកតិសន្យាដែលមិនបានធ្វើ អប្បបរមាសរុប	១.៨៣៨.០៤១	៧.៣៩៨.១១៤	២.២៤៧.៣១២	៩.១៨០.២៦៩

សមតុល្យខាងក្រោមនេះ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
លៃសំណើប្រើប្រាស់លើទ្រព្យសកម្ម (កំណត់សម្គាល់លេខ ២៣)	៣៧៤.៥១៨	១.៥២៤.៦៦៣	៣៤៥.៤០២	១.៤១៩.៦០២
ទ្រព្យសកម្មកតិសន្យារយៈពេលខ្លី (កំណត់សម្គាល់លេខ ២៤)	៦០.៨៧៦	២៤៧.៨២៦	៥៣.២៤២	២១៨.៨២៥
ការប្រាក់លើបំណុលកតិសន្យា (កំណត់សម្គាល់លេខ ២០)	៤៤.៥៤៤	១៨១.៣៣៩	៥២.០២២	២១៣.៨១០
	៤៧៩.៩៣៨	១.៩៥៣.៨២៨	៤៥០.៦៦៦	១.៨៥២.២៣៧

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសាធារណៈ

(ក) ធាតុផ្សំនៃកតិសន្យា និងមិនមែនកតិសន្យា

នាពេលចាប់ផ្តើម ឬលើការវាយតម្លៃឡើងវិញនៃកិច្ចសន្យា ដែលមានធាតុផ្សំនៃកតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យា ទៅតាមធាតុផ្សំនៃកតិសន្យា និងមិនមែនកតិសន្យានីមួយៗ ដោយផ្អែកលើតម្លៃដាច់ដោយឡែកដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កតិសន្យាលើអចលនទ្រព្យដែលធនាគារជាភតិកៈ ធនាគារបានជ្រើសរើសមិនបំបែកធាតុផ្សំមិនមែនកតិសន្យា ហើយនឹងជំនួសមកវិញនូវគណនេយ្យនៃធាតុផ្សំកតិសន្យា និងមិនមែនកតិសន្យា ជាធាតុផ្សំកតិសន្យាតែមួយ។

(ខ) ការលើកលែងការទទួលស្គាល់

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលកតិសន្យា សម្រាប់កតិសន្យារយៈពេលខ្លី ដែលមានកាលកំណត់កតិសន្យា ១២ខែ ឬតិចជាងនេះ និងកតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់កតិសន្យាដែលទាក់ទងនឹងកតិសន្យាទាំងនេះជាការចំណាយ ដោយផ្អែកលើមូលដ្ឋានរំលស់បើកលែងកាលកំណត់កតិសន្យា។ នៅពេលដែលធនាគារជាកតិសន្យាបង្គាប់ ធនាគារកត់ត្រាផលប្រយោជន៍របស់ខ្លួននៅក្នុងកតិសន្យាចម្បង និងកតិសន្យាបន្តដាច់ដោយឡែកពីគ្នា។ ធនាគារវាយតម្លៃការបាត់ថ្នាក់កតិសន្យានៃកតិសន្យាបន្ត ដោយយោងទៅលើសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ដែលកើតចេញពីកតិសន្យាចម្បង មិនមែនដោយយោងទៅលើទ្រព្យសកម្មមូលដ្ឋាននោះទេ។ ប្រសិនបើ កតិសន្យាចម្បង គឺជាកតិសន្យារយៈពេលខ្លីដែលធនាគារអនុវត្តការលើកលែងដែលបានពិពណ៌នាខាងលើ នោះធនាគារបាត់ថ្នាក់កតិសន្យាបន្តជាកតិសន្យាប្រតិបត្តិការ។

១១. ប្រាក់តម្កល់តាមបណ្ណបញ្ញត្តិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ខ្មែររៀល	២៥៥.១៥៥	១.០២៦.៩៩៩	២៣៤.២៧២	៩៥៧.០០១
ដុល្លារអាមេរិក	១៨៤.០០០	៧៤០.៦០០	១០៤.០០០	៤២៤.៨៤០
	៤៣៩.១៥៥	១.៧៦៧.៥៩៩	៣៣៨.២៧២	១.៣៨១.៨៤១

តម្រូវការទុនបម្រុង

ស្ថិតក្រោមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៨៧-០២៣-០០៥ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារពាណិជ្ជ ត្រូវតម្រូវឱ្យរក្សាទុនបម្រុងជាសាច់ប្រាក់មួយចំនួនជាមួយធនាគារជាតិនៃកម្ពុជា ក្នុងទម្រង់ជាប្រាក់តម្កល់កាតព្វកិច្ច ដោយគណនាក្នុងអត្រា ៧% នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក (KHR) និងតាមអត្រា ១២,៥% (ឆ្នាំ២០២៣៖ ៩%) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជារូបិយប័ណ្ណផ្សេងទៀត។

ដើមទុនធានា

ស្ថិតក្រោមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវតម្រូវឱ្យរក្សាដើមទុនធានាចំនួន ១០% នៃដើមទុនដែលបានចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ទោះបីយ៉ាងណាក៏ដោយ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដើម្បីទទួលបានការលើកលែងពីកាតព្វកិច្ចនេះ។

១២. ពន្ធលើប្រាក់ចំណូល

(i) បំណុលពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
គិតត្រឹមថ្ងៃទី១ ខែមករា	១១.៥២១	៤៧.០៦៣	២៥៣.០៦៩	១.០៤១.៨៨៥
ចំណាយពន្ធលើប្រាក់ចំណូល	១៤០.០៤៤	៥៧០.១១៩	៩៥.៤៣៦	៣៩២.២៤២
ពន្ធលើប្រាក់ចំណូលបានបង់	(១៣៩.០៦៩)	(៥៦៦.១៥០)	(៣៣៦.៩៨៤)	(១.៣៨៥.០០៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧៣៥)	-	(២.០៦០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១២.៤៩៦	៥០.២៩៣	១១.៥២១	៤៧.០៦៣

(ii) ចំណាយពន្ធលើប្រាក់ចំណូល

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣)	
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	១៤០.០៤៤	៥៧០.១១៩	៩៥.៤៣៦	៣៩២.២៤២
ចំណាយ/(អត្ថប្រយោជន៍)ពន្ធពន្យារ	៣៩១.២៧៧	១.៥៩២.៨៨៩	(១៥.៩៤៨)	(៦៥.៥៤៦)
ចំណាយពន្ធលើប្រាក់ចំណូល	៥៣១.៣២១	២.១៦៣.០០៨	៧៩.៤៨៨	៣២៦.៦៩៦

ដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលសាជីវកម្ម ទាំងពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាចំនួន ១% នៃផលប្រចាំឆ្នាំ ដោយកំណត់យកតម្លៃណាមួយដែលខ្ពស់ជាង។

ការផ្ទៀងផ្ទាត់នៃការចំណាយពន្ធលើប្រាក់ចំណូលដែលបានគណនាតាមអត្រាពន្ធតាមបទប្បញ្ញត្តិក្នុងអត្រា ២០% ទៅលើចំណាយពន្ធលើប្រាក់ចំណូលដែលបង្ហាញនៅក្នុងរបាយការណ៍ចំណូលលម្អិតមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣)	
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណូល	១.៨៩៦.៧៧៧	៧.៧២១.៧៧៩	(១៩២.៩០៣)	(៧៩២.៨៣២)
បូកចំណាយមិនអាចកាត់កងបាន	៤.៩៦១.៩០០	២០.១៩៩.៨៩៤	៦.២៦៦.៨១០	២៥.៧៥៦.៥៨៩
ដកចំណូលមិនជាប់ពន្ធ	(៩.៥០៣.៩០៩)	(៣៨.៦៩០.៤១៥)	(៦.៧៧៦.១១១)	(២៧.៨៤៩.៨១៦)
ខាតជាប់ពន្ធដែលបានប៉ាន់ស្មាន	(២.៦៤៥.២៣២)	(១០.៧៦៨.៧៤២)	(៧០២.២០៤)	(២.៨៨៦.០៥៩)
ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% (ក)	-	-	-	-
ពន្ធអប្បបរមាក្នុងអត្រា ១% នៃចំណូល (ខ)	១៤០.០៤៤	៥៧០.១១៩	៩៥.៤៣៦	៣៩២.២៤២
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន ដែលបានប៉ាន់ស្មាន (មួយណាខ្ពស់ជាង រវាង ក ឬ ខ)	១៤០.០៤៤	៥៧០.១១៩	៩៥.៤៣៦	៣៩២.២៤២
ផលប៉ះពាល់នៃពន្ធពន្យារ	៣៩១.២៧៧	១.៥៩២.៨៨៩	(១៥.៩៤៨)	(៦៥.៥៤៦)
ចំណាយពន្ធលើប្រាក់ចំណូល	៥៣១.៣២១	២.១៦៣.០០៨	៧៩.៤៨៨	៣២៦.៦៩៦

(iii) ការខាតបង់ពន្ធយោងទៅមុខ

ដោយអនុលោមតាមប្រកាសលេខ ០៩៨ ស្តីពីពន្ធលើប្រាក់ចំណូលសម្រាប់ការខាតបង់ពន្ធយោងទៅមុខសម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា និងបានប្រើប្រាស់ជៀសទៅនឹងប្រាក់ចំណេញជាប់ពន្ធក្នុងឆ្នាំបន្តបន្ទាប់ទៀត ហើយត្រូវបំពេញតាមលក្ខខណ្ឌខាងក្រោមនេះ៖

- ការខាតបង់ពន្ធ ត្រូវបានគណនា ដោយផ្អែកលើច្បាប់ពន្ធ និងបានរាយការណ៍នៅក្នុងលិខិតប្រកាសពន្ធប្រចាំឆ្នាំដែលបានដាក់ជូនទៅអគ្គនាយកដ្ឋានពន្ធដារ
- សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនត្រូវផ្លាស់ប្តូរទេ និង
- ពុំមានការវាយតម្លៃពន្ធជាឯកតោភាគីលើការខាតបង់ពន្ធដែលត្រូវបានធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារឡើយ។

ការខាតបង់ពន្ធ គឺជាកម្មវត្ថុនៃការវាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ។

ព័ត៌មានលម្អិតនៃការខាតបង់ពន្ធ និងការប្រើប្រាស់របស់វាសម្រាប់ការិយបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

កាលបរិច្ឆេទចាប់ផ្តើម	អាចប្រើប្រាស់បានរហូតដល់	សមតុល្យនៃការខាតបង់ពន្ធដុល្លារអាមេរិក	បានប្រើប្រាស់ដុល្លារអាមេរិក	មិនបានប្រើប្រាស់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ២.៣)
ឆ្នាំ២០២០	ឆ្នាំ២០២៥	៣១៥.២០១	(៣១៥.២០១)	-
ឆ្នាំ២០២៣	ឆ្នាំ២០២៨	៧៣៨.៦៨១	-	៧៣៨.៦៨១
ឆ្នាំ២០២៤	ឆ្នាំ២០២៩	២.៦៤៥.២៣២	-	២.៦៤៥.២៣២
		៣.៦៩៩.១១៤	(៣១៥.២០១)	៣.៣៨៣.៩១៣
				១៣.៦២០.២៥០

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

(iv) ទ្រព្យសកម្មពន្ធពន្យារ

ភាពខុសគ្នាបណ្តោះអាសន្នដែលបានទទួលស្គាល់ក្នុងអំឡុងពេលបរិច្ឆេទដែលបណ្តាលឱ្យមានទ្រព្យសកម្មពន្ធពន្យារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទ្រព្យសកម្ម/(បំណុល)ពន្ធពន្យារ				
បំណុលកតិសន្យាស្ថិតក្រោម				
CIFRS ១៦	៣៤៥.០៦៦	១.៣៨៨.៨៩១	៤២០.០០៨	១.៧១៥.៧៣៣
ROU ស្ថិតក្រោម CIFRS ១៦	(៣៣២.៣៨៧)	(១.៣៣៧.៨៥៨)	(៤០៦.៩២០)	(១.៦៦២.២៦៩)
ECL ស្ថិតក្រោម CIFRS ៩	(៦៧៥.១៥៦)	(២.៧១៧.៥០៣)	៤៩៤.៧៤៤	២.០២១.០៣០
ចំណេញនៃការប្តូររូបិយប័ណ្ណបរទេស				
ដែលមិនបានទទួលស្គាល់	៦២.៨៩២	២៥៣.១៤០	៦៤.២៩០	២៦២.៦២៤
ការខាតបង់ពន្ធយោងទៅមុខ	៦៧៦.៧៨១	២.៧២៤.០៤៤	១៣៩.៤៨៩	៥៦៩.៨១៣
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	២២១.២៤៣	៨៩០.៥០៣	១២៥.៣០៦	៥១១.៨៧៤
សំវិធានធនសម្រាប់ប្រាក់រំលឹកបំណាច់				
អតីតភាពការងារ	៧៥៥	៣.០៣៩	-	-
សមតុល្យសេវាឥណទានមិនបានរំលស់	១៤៦.៤៤៦	៥៨៩.៤៤៥	-	-
ទ្រព្យសកម្មពន្ធពន្យារ – សុទ្ធ	៤៤៥.៦៤០	១.៧៩៣.៧០១	៨៣៦.៩១៧	៣.៤១៨.៨០៥

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
នាថ្ងៃទី១ ខែមករា	៨៣៦.៩១៧	៣.៤១៨.៨០៥	៨២០.៩៦៩	៣.៣៧៩.៩២៩
បានទទួលស្គាល់ក្នុងចំណេញ ឬខាត	(៣៩១.២៧៧)	(១.៥៩២.៨៨៩)	១៥.៩៤៨	៦៥.៥៤៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣២.២១៥)	-	(២៦.៦៧០)
នាថ្ងៃទី៣១ ខែធ្នូ	៤៤៥.៦៤០	១.៧៩៣.៧០១	៨៣៦.៩១៧	៣.៤១៨.៨០៥

១៣. ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បញ្ញើតាមតម្រូវការ	៣០.៦៦២	១២៣.៤១៥	៥២.៨៥៥	២១៥.៩១៣

១៤. ប្រាក់បញ្ញើពីអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បញ្ញើតាមកាលកំណត់	២.៩៨១.៣៦៦	១១.៩៩៩.៩៩៨	២.៩៣៧.៥៧៧	១២.០០០.០០២
ប្រាក់បញ្ញើតាមតម្រូវការ	១.៤០៤.២៤៥	៥.៦៥២.០៨៦	៨៥៣.៦៨៤	៣.៤៨៧.២៩៩
ប្រាក់បញ្ញើសន្សំ	៣៧៩.៥៥៦	១.៥២៧.៧១៣	៥៧.៤៥៨	២៣៤.៧១៦
ការប្រាក់ត្រូវបង់	១០.៧៩៥	៤៣.៤៥០	១១៦.១៤១	៤៧៤.៤៣៦
	៤.៧៧៥.៩៦២	១៩.២២៣.២៤៧	៣.៩៦៤.៨៦០	១៦.១៩៦.៤៥៣

ការវិភាគបន្ថែមលើប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

- (i) ការវិភាគតាមអត្រាការប្រាក់
អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ប្រាក់បញ្ញើតាមតម្រូវការ	មិនមាន	មិនមាន
ប្រាក់បញ្ញើសន្សំ	០,៨០%	០,៨០%
ប្រាក់បញ្ញើមានកាលកំណត់	៣,៨០%	៣,៨០%

- (ii) ការវិភាគតាមកាលកំណត់សង
សូមមើលកំណត់សម្គាល់លេខ ២៨.៤ ស្តីពីហានិភ័យសាច់ប្រាក់ងាយស្រួល។

- (iii) ការវិភាគតាមប្រភេទនៃអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
សាជីវកម្មក្នុងស្រុក	៣.៤៧៨.២៥៩	១៣.៩៩៩.៩៩៣	៣.២៧៤.០៤០	១៣.៣៧៤.៤៥៣
ឯកត្តបុគ្គល	១.២៩៧.៦៩៥	៥.២២៣.២២២	៦៩០.៨១១	២.៨២១.៩៦៣
អនិវាសនជន	៨	៣២	៩	៣៧
	៤.៧៧៥.៩៦២	១៩.២២៣.២៤៧	៣.៩៦៤.៨៦០	១៦.១៩៦.៤៥៣

១៥. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
សមតុល្យប្រាក់ដើម	១៧៣.១១៥.៥៧៣	៦៩៦.៧៩០.១៨១	១១៦.០៦៣.១៦៥	៤៧៤.១១៨.០២៩
ការប្រាក់ត្រូវបង់	៤៦២.៤០៤	១.៨៦១.១៧៦	៤៤៨.៤០៨	១.៨៣១.៧៤៧
	១៧៣.៥៧៧.៩៧៧	៦៩៨.៦៥១.៣៥៧	១១៦.៥១១.៥៧៣	៤៧៥.៩៤៩.៧៧៦

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ធនាគារបានស្នើសុំមូលនិធិក្នុងសមតុល្យ ៣០៤.៧២៥.០០០.០០០ រៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រយៈពេល ៨ឆ្នាំ ដើម្បីគាំទ្រលើគម្រោងសហហិរញ្ញប្បទានស្តារទេសចរណ៍ (“TRCS”) ដែលជាផ្នែកនៃយុទ្ធសាស្ត្រអនុវត្តរបស់ខ្លួនក្នុងការស្តារ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ ក្នុងគន្លងថ្មី និងប្រក្រតីភាពនៃហិរញ្ញវត្ថុ។ អត្រាការប្រាក់ ១,៧% ក្នុងមួយឆ្នាំ ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ធនាគារបានចុះកិច្ចសន្យាប្រាក់កម្ចីមិនមានទ្រព្យធានាផ្សេងទៀតជាមួយ MEF ក្នុងសមតុល្យចំនួន ១០០.០០០.០០០ ដុល្លារអាមេរិក សម្រាប់រយៈពេល ១២ ឆ្នាំ ដែលត្រូវបានធ្វើការទូទាត់សងតាមដំណាក់កាលក្នុងការសងត្រឡប់។ ក្នុងអំឡុងឆ្នាំ២០២៤ ធនាគារបានទទួលសមតុល្យសរុបចំនួន ៤៥.៨៥៣.៤៦០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ២% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារទទួលបានប្រាក់កម្ចីដែលមិនមានទ្រព្យធានាផ្សេងទៀតលើគម្រោងផ្តល់ប្រាក់កម្ចីផ្ទាល់សម្រាប់ប្រតិបត្តិការទេសចរណ៍ក្នុងខេត្តសៀមរាប (“TFSS”) ចំនួន ១០១.៥០០.០០០.០០០ រៀល សម្រាប់រយៈពេល ៨ឆ្នាំ ដែលត្រូវបានធ្វើការទូទាត់សងជាបីដំណាក់កាល។ ក្នុងអំឡុងការិយបរិច្ឆេទនេះ ធនាគារបានទទួលមូលនិធិដែលបានផ្តល់ឱ្យលើកដំបូងក្នុងសមតុល្យ ៤០.៦០០.០០០.០០០ រៀល ដែលមានអត្រាការប្រាក់ ២% ក្នុងមួយឆ្នាំ។

បម្រែបម្រួលនៃប្រាក់កម្ចី និងការប្រាក់ត្រូវបង់មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា	១១៦.០៦៣.១៦៥	៤៧៤.១១៨.០២៩	៧៤.០១៦.២៧៤	៣០៤.៧២៥.០០០
បន្ថែម	៥៥.៨៥៣.៤៦០	២២៧.៣៧៩.៤៣៦	៤១.៤៦៧.០៨២	១៧០.៤២៩.៧០៧
ការកើនឡើងដោយសារតែការវាយតម្លៃរូបិយប័ណ្ណឡើងវិញ	១.១៩៨.៩៤៨	៤.៨៨០.៩១៧	៥៧៩.៨០៩	២.៣៨៣.០១៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩.៥៨៨.២០១)	-	(៣.៤១៩.៦៩៣)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១៧៣.១១៥.៥៧៣	៦៩៦.៧៩០.១៨១	១១៦.០៦៣.១៦៥	៤៧៤.១១៨.០២៩
ការប្រាក់ត្រូវបង់				
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា	៤៤៨.៤០៨	១.៨៣១.៧៤៧	-	-
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ ២០)	២.៦០២.៨៧០	១០.៥៩៦.២៨៤	១.៥៤៧.៥៣៩	៦.៣៦០.៣៨៥
ការប្រាក់បានបង់ (២.៥៨៨.៨៧៤)	(២.៥៨៨.៨៧៤)	(១០.៥៣៩.៣០៦)	(១.០៩៩.១៣១)	(៤.៥១៧.៤២៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៧.៥៤៩)	-	(១១.២០៩)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤៦២.៤០៤	១.៨៦១.១៧៦	៤៤៨.៤០៨	១.៨៣១.៧៤៧

១៦. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
បំណុលហិរញ្ញវត្ថុ				
គណនីត្រូវសង	១៣៣.៣៩៥	៥៣៦.៩១៦	៣០៧.៦១០	១.២៥៦.៥៨៧
បុព្វលាភបង្គរ	២៧៦.០៤០	១.១១១.០៦១	២៣៦.២០៨	៩៦៤.៩១០
ចំណាយបង្គរ	១៥៨.៧៧៤	៦៣៩.០៦៥	១០៩.០៥១	៤៤៥.៤៧២
ការទូទាត់ប្រាក់បំណាច់បង្គរ	៣.៧៧៤	១៥.១៩០	-	-
	៥៧១.៩៨៣	២.៣០២.២៣២	៦៥២.៨៦៩	២.៦៦៦.៩៦៩
បំណុលមិនមែនហិរញ្ញវត្ថុ				
ពន្ធកាត់ទុកត្រូវបង់	២៧.៣៤២	១១០.០៥២	៣០.៦៦៩	១២៥.២៨៣
	៥៩៩.៣២៥	២.៤១២.២៨៤	៦៨៣.៥៣៨	២.៧៩២.២៥២

១៧. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
បានចុះបញ្ជី បានបោះផ្សាយ និងបាន				
បង់ពេញលេញ				
តម្លៃចារឹក ២៥០ ដុល្លារអាមេរិកក្នុងមួយ				
ភាគហ៊ុននៃភាគហ៊ុនធម្មតា	២០០.០០០.០០០	៨០០.០០០.០០០	២០០.០០០.០០០	៨០០.០០០.០០០

១៨. វិភាគទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MEF”)

វិភាគទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យការចំណាយចាប់ផ្តើមនៃដំណើរការប្រតិបត្តិការរបស់ធនាគារ ក្នុងសមតុល្យ ៥២៩.៩៤២ ដុល្លារអាមេរិក (២.១១៩.៧៦៨.០០០ រៀល) និងការចំណាយដែលបានធ្វើមូលធនកម្មដែលផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសមតុល្យ ៧៧៨.១៤០ ដុល្លារអាមេរិក (៣.១១២.៥៦០.០០០ រៀល)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញដីកាលេខ ១៦៨៦ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានស្នើសុំឱ្យធនាគារសងប្រាក់ ត្រឡប់មកវិញចំនួន ៦១.២០០ ដុល្លារអាមេរិក ទាក់ទងនឹងប្រាក់កក់លើការជួលដែលបានប្រគល់ជូនភតិបតីវិញនៅពេលដល់ កាលកំណត់ភតិសន្យា។ ធនាគារបានប្រគល់ប្រាក់កក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

១៩. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ការគ្រប់គ្រងហានិភ័យដែលបានកំណត់ដោយអនុលោមតាម CIFRS ៩ និងសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមតាមប្រកាសរបស់ NBC លេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារកម្រិត ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសំវិធានធនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ធនាគារត្រូវប្រៀបធៀបសំវិធានធនតាមបទប្បញ្ញត្តិជាមួយនឹងសំវិធានធនដោយអនុលោមតាម CIFRS ៩ និង៖

- (i) ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិមានតម្លៃទាបជាងសំវិធានធនដោយអនុលោមតាម CIFRS ៩ អង្គភាពកត់ត្រាសំវិធានធនដោយផ្អែកលើ CIFRS ៩ និង
- (ii) ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិមានតម្លៃខ្ពស់ជាងសំវិធានធនដោយអនុលោមតាម CIFRS ៩ អង្គភាពកត់ត្រាសំវិធានធនដោយផ្អែកលើ CIFRS ៩ និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញដែលបានរក្សាទុក (ការខាតបង់បង្គរ) ទៅកាន់ទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងផ្នែកមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ប្រកាសស្តីពីសំវិធានធនតាមបទប្បញ្ញត្តិ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើចំណាត់ថ្នាក់ផលបត្រឥណទានជាប្រាំថ្នាក់ ហើយផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ការធ្វើចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	អត្រាសំវិធានធន
ស្តង់ដារ	០ ថ្ងៃ ដល់ ១៤ ថ្ងៃ (រយៈពេលខ្លី)	១%
	០ ថ្ងៃ ដល់ ២៩ ថ្ងៃ (រយៈពេលវែង)	
ឃ្លាំមើល	១៥ ថ្ងៃ ដល់ ៣០ ថ្ងៃ (រយៈពេលខ្លី)	៣%
	៣០ ថ្ងៃ ដល់ ៨៩ ថ្ងៃ (រយៈពេលវែង)	
ក្រោមស្តង់ដារ	៣១ ថ្ងៃ ដល់ ៦០ ថ្ងៃ (រយៈពេលខ្លី)	២០%
	៩០ ថ្ងៃ ដល់ ១៧៩ ថ្ងៃ (រយៈពេលវែង)	
សង្ស័យ	៦១ ថ្ងៃ ដល់ ៩០ ថ្ងៃ (រយៈពេលខ្លី)	៥០%
	១៨០ ថ្ងៃ ដល់ ៣៥៩ ថ្ងៃ (រយៈពេលវែង)	
ការខាតបង់	ចាប់ពី ៩១ ថ្ងៃ (រយៈពេលខ្លី)	១០០%
	៣៦០ ថ្ងៃ ឬច្រើនជាង (រយៈពេលវែង)	

នៅខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារកម្រិត ធ៧-០២១-២៣១៤ ដើម្បីផ្តល់ការណែនាំបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការចាត់ថ្នាក់ឥណទាន ដែលត្រូវបានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងក្នុងការកំណត់សំវិធានធនតាមបទប្បញ្ញត្តិដែលតម្រូវ។ សារកម្រិតនេះ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចាត់ថ្នាក់ឥណទានដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញដូចខាងក្រោម៖

- ការឃ្លាំមើល ប្រសិនបើឥណទានដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញគឺ "ស្ថិតស្ថេរ" ឬចាត់ទុកថាជា "ដំណើរការ"
- ក្រោមស្តង់ដារ ប្រសិនបើឥណទានដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញជាលើកដំបូងនឹងត្រូវការការរៀបចំរចនាសម្ព័ន្ធឡើងវិញផ្សេងទៀត
- ការសង្ស័យ ប្រសិនបើឥណទានដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញជាលើកទីពីរនឹងត្រូវការការរៀបចំរចនាសម្ព័ន្ធឡើងវិញមួយផ្សេងទៀត
- ការខាតបង់ ប្រសិនបើឥណទានដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញគឺ "មិនស្ថិតស្ថេរ" ឬចាត់ទុកថា "មិនដំណើរការ"

សំវិធានធនសម្រាប់ ECL ដោយផ្អែកលើ CIFRS ៩ នៃសមតុល្យ ៨.៩៨៤.១៨៧ ដុល្លារអាមេរិក ឬ ៣៦.១៦១.៣៥២.០០០ រៀល (ឆ្នាំ២០២៣: ៧.៣៤៤.៨៦៣ ដុល្លារអាមេរិក ឬ ៣០.០០៣.៧៦៥.០០០ រៀល) គឺមានតម្លៃទាបជាងនៃសំវិធានធនតាមបទប្បញ្ញត្តិចំនួន ១៧.១៤៤.៥៤៩ ដុល្លារអាមេរិក ឬ ៦៩.០០៦.៨១០.០០០ រៀល (ឆ្នាំ២០២៣: ៨.៦០៤.៤៤៧ ដុល្លារអាមេរិក ឬ ៣៥.១៤៩.១៦៦.០០០ រៀល)។ ដូចនេះ ទុនបម្រុងតាមបទប្បញ្ញត្តិម្យ៉ាងមានសមតុល្យចំនួន ៨.១៦០.៣៦២ ដុល្លារអាមេរិក ឬ ៣២.៨៤៥.៤៥៧.០០០ រៀល។

២០. ចំណូលការប្រាក់សុទ្ធ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)	
ចំណូលការប្រាក់				
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន	៨.៥១៦.៧៤៧	៣៤.៦៧១.៦៧៧	៧.៩១៩.៥២៦	៣២.៥៤៩.២៥២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ	៥.០១៥.៧០១	២០.៤១៨.៩១៩	២.៨៦០.៩៥៧	១១.៧៥៨.៥៣៣
	១៣.៥៣២.៤៤៨	៥៥.០៩០.៥៩៦	១០.៧៨០.៤៨៣	៤៤.៣០៧.៧៨៥
ចំណាយការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	១១២.៩៧១	៤៥៩.៩០៤	១១១.៨៤២	៤៥៩.៦៧១
បំណុលកកស្ទះ (កំណត់សម្គាល់លេខ ១០)	៤៤.៥៤៤	១៨១.៣៣៩	៥២.០២២	២១៣.៨១០
ប្រាក់កម្ចី (កំណត់សម្គាល់លេខ ១៥)	២.៦០២.៨៧០	១០.៥៩៦.២៨៤	១.៥៤៧.៥៣៩	៦.៣៦០.៣៨៥
	២.៧៦០.៣៨៤	១០.៨៣៧.៥២៧	១.៧១១.៤០៣	៧.០៣៣.៨៦៦
ចំណូលការប្រាក់សុទ្ធ	១០.៧៧២.០៦៣	៤៣.៨៥៣.០៦៩	៩.០៦៩.០៨០	៣៧.២៧៣.៩១៩

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសាវ័ន្ត

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ក្នុងចំណេញ និងខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគណនាដោយការអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពចំពោះសមតុល្យយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពតម្លៃនៃឥណទានដែលបានទិញ ឬបានបង្កើតឡើង។ EIR ដែលបានកែតម្រូវឥណទាន ត្រូវបានអនុវត្តទៅលើថ្លៃដើមបានរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវបានទិញ ឬបានបង្កើតទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនៃឥណទាន ប៉ុន្តែបន្ទាប់មកបានក្លាយទៅជាទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនៃឥណទាន។ EIR ត្រូវបានអនុវត្តទៅលើថ្លៃដើមបានរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទនៃការរាយការណ៍បន្ទាប់។

អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន គឺជាអត្រាដែលធ្វើអប្បបរមាយ៉ាងពិតប្រាកដលើការទូទាត់សាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាន ឬចំណូលតាមរយៈអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅតាមថ្លៃដើមបានរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជាទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនៃឥណទានដែលបានទិញ ឬបានបង្កើតឡើង។

ចំណូលការប្រាក់ ដែលបានគណនា ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពដែលបង្ហាញក្នុងរបាយការណ៍ចំណូលលម្អិត រួមមានការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់។

(ខ) ចំណាយការប្រាក់

ចំណាយការប្រាក់ក៏ត្រូវបានគណនាផងដែរដោយប្រើវិធីសាស្ត្រ EIR សម្រាប់បំណុលហិរញ្ញវត្ថុទាំងអស់ដែលធ្វើឡើងតាមថ្លៃដើមបានរំលស់។ ចំណាយការប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ចំណូលលម្អិត រួមមានបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់។

២១. កម្រៃសេវា និងកម្រៃជើងសាស្ត្រ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)	
ចំណូលកម្រៃសេវា និងកម្រៃជើងសា				
សេវាឥណទានពាណិជ្ជកម្ម	២៥៤.៧៦៨	១.០៣៧.១៦១	១៤៩.០៨៨	៦១២.៧៥២
ចំណាយឥណទានផ្សេងៗ	១២២.៣៦២	៤៩៨.១៣៦	៣៦.២៩៥	១៤៩.១៧២
កម្រៃសេវា និងកម្រៃជើងសា ផ្សេងៗ	៦.៤៩៩	២៦.៤៥៧	-	-
	២២.៩៨០	៩៣.៥៥១	១៨.៦៦៥	៧៦.៧១៣
	៤០៦.៦០៩	១.៦៥៥.៣០៥	២០៤.០៤៨	៨៣៨.៦៣៧
ចំណាយកម្រៃសេវា និងកម្រៃជើងសា	-	-	(៤៥៤)	(១.៨៦៦)
	៤០៦.៦០៩	១.៦៥៥.៣០៥	២០៣.៥៩៤	៨៣៦.៧៧១

ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសាវត្រ

ចំណូល និងចំណាយកម្រៃសេវា និងកម្រៃជើងសាដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ផ្នែកខ្លះនៃកិច្ចសន្យាជាមួយអតិថិជន ដែលបណ្តាលឱ្យឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាច ស្ថិតក្នុងវិសាលភាពនៃ CIFRS ៩ និងផ្នែកខ្លះស្ថិតក្នុងវិសាលភាពនៃ CIFRS ១៥។ ប្រសិនបើក្នុងករណីនេះ ធនាគារអនុវត្តដំបូងនូវ CIFRS ៩ ដើម្បីបំបែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS ៩ ហើយបន្ទាប់មកអនុវត្ត CIFRS ១៥ ទៅលើតម្លៃសំណល់។ ធនាគារអនុវត្តតាមគំរូប្រាំបី ដើម្បីកាត់ត្រាចំណូលដែលកើតចេញពីកិច្ចសន្យាជាមួយអតិថិជនក្រោម CIFRS ១៥។

គំរូប្រាំជំហានមានដូចខាងក្រោម៖

- i) កំណត់អត្តសញ្ញាណកិច្ចសន្យាជាមួយអតិថិជន
- ii) កំណត់អត្តសញ្ញាណកាតព្វកិច្ចអនុវត្តនៅក្នុងកិច្ចសន្យា
- iii) កំណត់អត្តសញ្ញាណតម្លៃប្រតិបត្តិការ
- iv) បែងចែកតម្លៃប្រតិបត្តិការទៅតាមកាតព្វកិច្ចអនុវត្តនៅក្នុងកិច្ចសន្យា
- v) ទទួលស្គាល់ចំណូលនៅពេលដែល (ឬ) អង្គភាពបំពេញកាតព្វកិច្ចអនុវត្ត

ចំណូលកម្រៃសេវា និងកម្រៃជើងសារត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មពាក់ព័ន្ធត្រូវបានអនុវត្ត។

២២. ចំណាយបុគ្គលិក

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)	
ប្រាក់បៀវត្ស និងបុព្វលាភ	៤.០២៩.៥២៨	១៦.៤០៤.២០៩	៣.៤៩៤.៥១១	១៤.៣៦២.៤៣៩
ចំណាយទាក់ទងនឹងបុគ្គលិកផ្សេងៗ	១២៥.២៨៦	៥១០.០៣៩	៥៥.០៧៦	២២៦.៣៦៤
	៤.១៥៤.៨១៤	១៦.៩១៤.២៤៨	៣.៥៤៩.៥៨៧	១៤.៥៨៨.៨០៣

២៣. លេខលើទ្រព្យសកម្មរូបិយ និងអរូបិយ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)	
ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់លេខ ៩)	៧៨៧.៧១៩	៣.២០៦.៨០៤	៦៤៨.៤៨៧	២.៦៦៥.២៨២
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (កំណត់សម្គាល់លេខ ១០)	៣៧៤.៥១៨	១.៥២៤.៦៦៣	៣៤៥.៤០២	១.៤១៩.៦០២
ទ្រព្យសកម្មអរូបិយ (កំណត់សម្គាល់លេខ ៨)	២៧៥.៥៦៤	១.១២១.៨២១	២៥៤.០៦១	១.០៤៤.១៩១
	១.៤៣៧.៨០១	៥.៨៥៣.២៨៨	១.២៤៧.៩៥០	៥.១២៩.០៧៥

២៤. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ២.៣)	
ជួសជុល និងថែទាំ	៥៥៧.៥៨៣	២.២៦៩.៩២០	៣៩៥.០៣០	១.៦២៣.៥៧៣
សេវាអាជ្ញាបណ្ណ និងសមាជិកភាព	១៩៩.៣៤៩	៨១១.៥៥០	១១០.២០៧	៤៥២.៩៥១
ធានារ៉ាប់រង	១៤៦.២៧២	៥៩៥.៤៧៣	១០៣.៧៤២	៤២៦.៣៨០
ការដឹកជញ្ជូន	១៣៧.៩៦៧	៥៦១.៦៦៤	៨៣.៦៩៧	៣៤៣.៨៣០
សន្តិសុខ	១១៧.៤៥១	៤៧៨.១៤៣	១០៧.១៨៣	៤៤០.៥២២
ទឹកភ្លើង	៩២.៣៥៨	៣៧៥.៩៨៩	៧៩.៤៧៥	៣២៦.៦៤២
អាហារអាជីវកម្ម និងការកម្សាន្ត	៨១.៨៥០	៣៣៣.២១១	៧៧.៤៩៨	៣១៨.៥១៧
ការទំនាក់ទំនង	៦២.៤៦៤	២៥៤.២៩១	៤០.០៥៧	១៦៤.៦៣៤
ទ្រព្យសកម្មកតិសន្យារយៈពេលខ្លី (កំណត់សម្គាល់លេខ ១០)	៦០.៨៧៦	២៤៧.៨២៦	៥៣.២៤២	២១៨.៨២៥
ការផ្សព្វផ្សាយ	៥៩.៤៦៦	២៤២.០៨៦	១២៤.៦៤៦	៥១២.២៩៥
ពន្ធផ្សេងៗ	៥០.៩៩៩	២០៧.៦១៧	២៥.៥២៦	១០៤.៩១២
សេវាសេវាកម្ម	៣៣.៨២៥	១៣៧.៧០២	៣៨.៥៨០	១៥៨.៥៦៤
សម្ភារការិយាល័យ	២៤.២៣៣	៩៨.៦៥៣	៦៣.៧០៩	២៦១.៨៤៤
ទ្រព្យសកម្មតម្លៃទាបផ្សេងៗ	១៥.៨៣៧	៦៤.៤៧២	២៨.៧៣៥	១១៨.១០១
ផ្សេងៗ	៩៩.៤៨៣	៤០៤.៩៩៦	៣៥.០៣២	១៤៣.៩៨១
	១.៧៤០.០១៣	៧.០៨៣.៥៩៣	១.៣៦៦.៣១៩	៥.៦១៥.៥៧១

២៥. សមតុល្យ និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធនៅក្នុងដំណើរការអាជីវកម្មធម្មតា។ បរិមាណនៃប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធសមតុល្យដែលនៅសល់នាចុងការិយបរិច្ឆេទ និងការចំណាយពាក់ព័ន្ធ និងចំណូលក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង

ក្រុមហ៊ុនមេ
គណៈគ្រប់គ្រងសំខាន់ៗ

ភាគីពាក់ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារដែលធ្វើការសម្រេចចិត្តសំខាន់ៗ
ទាក់ទងនឹងទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ និងគណៈគ្រប់គ្រងជាន់ខ្ពស់
(រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)

២៥.១ សមតុល្យដែលនៅសល់ជាមួយភាគីពាក់ព័ន្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖				
ប្រាក់កម្ចី (កំណត់សម្គាល់លេខ ១៥)	១៧៣.៥៧៧.៩៧៧	៦៩៨.៦៥១.៣៥៧	១១៦.៥១១.៥៧៣	៤៧៥.៩៤៩.៧៧៦
គណៈគ្រប់គ្រងសំខាន់ៗ៖				
ឥណទាន (ប្រាក់ដើម និងការប្រាក់				
បង្គរត្រូវទទួល) (កំណត់សម្គាល់				
លេខ ៦)	២.២៨០.៨៧៥	៩.១៨០.៥២៣	១.០២៨.៣៤៥	៤.២០០.៧៨៩

២៥.២ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ		សម្រាប់ដំណាច់ការិយបរិច្ឆេទ	
	ដែលបានបញ្ចប់		ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖				
ការខ្ចីមូលនិធិ - គម្រោងផ្តល់កម្ចីផ្ទាល់	៤៥.៨៥៣.៤៦០	១៨៦.៦៦៩.៤៣៦	៤១.៤៦៧.០៨២	១៧០.៤២៩.៧០៧
ការខ្ចីមូលនិធិ - TFSS	១០.០០០.០០០	៤០.៧១០.០០០	-	-
ការប្រាក់	២.៦០២.៨៧០	១០.៥៩៦.២៨៤	១.៥៤៧.៥៣៩	៦.៣៦០.៣៨៥
គណៈគ្រប់គ្រងសំខាន់ៗ៖				
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	៧០០.៦១៥	២.៨៥២.២០៣	៦៣៤.៤២៩	២.៦០៧.៥០២
ចំណូលការប្រាក់ពីឥណទាន	៨០.៩៩១	៣២៩.៧១៥	៣៨.២០៣	១៥៧.០១៤

២៦. កិច្ចសន្យា និងយថាហេតុ

២៦.១ កិច្ចសន្យាឥណទាន

(i) កិច្ចសន្យាឥណទាន ការធានា និងឥណទានហិរញ្ញវត្ថុផ្សេងទៀត

ធនាគារមានកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការដែលសន្យា ដើម្បីពង្រីកឥណទានផ្តល់ឱ្យអតិថិជន ការធានា និងឥណទានផ្សេងទៀតដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណែកនៃឥណទាន និងបុរេប្រទាន				
ដែលមិនបានប្រើប្រាស់	៩.២៥៩.៤៥២	៣៧.២៦៩.២៩៤	៧.៩២២.៣៤៣	៣២.៣៦២.៧៧២
តម្លៃកិច្ចសន្យាដែលមិនបានបង់	២៨.៧០៤	១១៥.៥៣៣	៥៨.៦៦៥.៨៩៨	២៣៩.៦៥០.១៩១

ការវាយតម្លៃការខាតបង់ឥណទានដែលបានរំពឹងទុករបស់ធនាគារលើឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ គឺផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងកត្តាពាក់ព័ន្ធផ្សេងទៀត។ គណៈគ្រប់គ្រងនឹងបន្តតាមដានកត្តាទាំងនេះ និងធ្វើការវាយតម្លៃឡើងវិញពីភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុកតាមភាពចាំបាច់។

ការផ្តល់នូវភាពអសារវន្តនៃការខាតបង់ឥណទាន ដែលបានរំពឹងទុកជាមួយនឹងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ពុំមានការលាតត្រដាងបន្ថែមដែលត្រូវបានផ្តល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឡើយ។

(ii) កិច្ចសន្យាកតិសន្យាប្រតិបត្តិការ

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលកតិសន្យាសម្រាប់កិច្ចសន្យាជួលដែលធនាគារជាភតិកៈ លើកលែងតែកតិសន្យារយៈពេលខ្លី (សូមមើលកំណត់សម្គាល់លេខ ១០ សម្រាប់ព័ត៌មានបន្ថែម)។ កិច្ចសន្យាកតិសន្យារយៈពេលខ្លីមានភាពអសារវន្ត។

(iii) កិច្ចសន្យាមូលធន

	សម្រាប់ដំណាច់ការិយបរិច្ឆេទ		សម្រាប់ដំណាច់ការិយបរិច្ឆេទ	
	ដែលបានបញ្ចប់		ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	១១៨.៣២០	៤៨៣.៣៣៨
ទ្រព្យសកម្មអរូបី	-	-	១៤.៦៥៩	៥៩.៨៨៣
	-	-	១៣២.៩៨០	៥៤៣.២២១

ធនាគារមានកិច្ចសន្យាមូលធន ដើម្បីផ្គត់ផ្គង់លើការតុបតែងផ្កាយរណប និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់សាខាធនាគារ។

២៦.២ ពន្ធយថាហេតុ

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងបទប្បញ្ញត្តិ ដែលជាកម្មវត្ថុក្នុងការបកស្រាយ។ ពន្ធ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួន ដែលត្រូវបានអនុម័តដោយច្បាប់ដើម្បីធ្វើការផាកពិន័យធ្ងន់ធ្ងរ និងពិន័យជាការប្រាក់។ កត្តាទាំងនេះអាចបង្កើតហានិភ័យពន្ធដារនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។

គណៈគ្រប់គ្រង ជឿជាក់ថាខ្លួនបានបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានការបកស្រាយខុសៗគ្នា ហើយផលប៉ះពាល់អាចមានលក្ខណៈជាសារវន្តចាប់តាំងពីធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានដំណើរការអាជីវកម្ម។

(ទំព័រនេះត្រូវទុកចន្លោះទំនេរដោយចេតនា)

២៧. ទម្រង់ការកំណត់សងនៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមនេះបង្ហាញពីការវិភាគនៃទ្រព្យសកម្ម ថាតើទ្រព្យសកម្មនោះ ត្រូវបានរំពឹងថានឹងអាចប្រមូលមកវិញបាន ឬទូទាត់ក្នុងរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ គិតចាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ដើម្បីទេ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ក្នុងអំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	លើសពីមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ក្នុងអំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	លើសពីមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១.៩៤៧.១៦៩	-	១.៩៤៧.១៦៩	១.៩៩៨.៦៣៤	-	១.៩៩៨.៦៣៤
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	១២.១៧១.៤៧០	-	១២.១៧១.៤៧០	១០.២៤៥.៨៣៣	-	១០.២៤៥.៨៣៣
សមតុល្យជាមួយធនាគារផ្សេងៗ	១៥០.៣៦៣.៧៥៤	-	១៥០.៣៦៣.៧៥៤	៩១.០៨២.៧៩៣	-	៩១.០៨២.៧៩៣
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន	៤.៦២៧.៥៥៩	២១៦.២៨៩.០០០	២២០.៩១៦.៥៥៩	៧.១៥២.២៥៥	២១២.៨២៧.៩១១	២១៩.៩៨០.១៦៦
ទ្រព្យសកម្មផ្សេងៗ	-	៦០.២៦៥	៦០.២៦៥	-	៥៩.២៣៧	៥៩.២៣៧
	១៦៩.១០៩.៩៥២	២១៦.៣៤៩.២៦៥	៣៨៥.៤៥៩.២១៧	១១០.៤៧៩.៥១៥	២១២.៨៨៧.១៤៨	៣២៣.៣៦៦.៦៦៣
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	៤៣៩.១៥៥	៤៣៩.១៥៥	-	៣៣៨.២៧២	៣៣៨.២៧២
ទ្រព្យសកម្មផ្សេងៗ	២៤៧.៩៣៥	-	២៤៧.៩៣៥	៣២៧.៤៤០	-	៣២៧.៤៤០
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	១.៥៣៤.០៤៥	១.៥៣៤.០៤៥	-	២.១៤៥.៥១១	២.១៤៥.៥១១
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	-	១.៦៦១.៩៣៥	១.៦៦១.៩៣៥	-	២.០៣៤.៦០១	២.០៣៤.៦០១
ទ្រព្យសកម្មអរូបី	-	៣០៨.៨២១	៣០៨.៨២១	-	៦១៤.៤១៩	៦១៤.៤១៩
ទ្រព្យសកម្មពន្ធពន្យារ	-	៤៤៥.៦៤០	៤៤៥.៦៤០	-	៨៣៦.៩១៧	៨៣៦.៩១៧
	២៤៧.៩៣៥	៤.៣៨៩.៥៩៦	៤.៦៣៧.៥៣១	៣២៧.៤៤០	៥.៩៦៩.៧២០	៦.២៩៧.១៦០
ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសរុប			៣៩០.០៩៦.៧៤៨			៣២៩.៦៦៣.៨២៣
សេវាដំណើរការឥណទានដែលមិនបានរំលស់			(៧៣២.២៣១)			(៧០១.៤៥០)
សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក			(៨.៩៨៤.១៨៧)			(៧.៣៤៤.៨៦៣)
ទ្រព្យសកម្មសរុប			៣៨០.៣៨០.៣៣០			៣២១.៦១៧.៥១០
ពាន់រៀល (កំណត់សម្គាល់លេខ ២.៣)			១.៥៣១.០៣០.៨២៩			១.៣១៣.៨០៧.៥២៧

២៧. ទម្រង់កំណត់សងនៃទ្រព្យសកម្ម និងបំណុល (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគនៃបំណុល ថាតើបំណុលនោះត្រូវបានរំពឹងថានឹងអាចប្រមូលមកវិញបាន ឬទូទាត់ក្នុងរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ គិតចាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ ដែរឬទេ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ក្នុងអំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	លើសពីមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ក្នុងអំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	លើសពីមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣០.៦៦២	-	៣០.៦៦២	៥២.៨៥៥	-	៥២.៨៥៥
ប្រាក់បញ្ញើពីអតិថិជន	១.៧៩៤.៥៩៦	២.៩៨១.៣៦៦	៤.៧៧៥.៩៦២	១.០២៧.២៨៣	២.៩៣៧.៥៧៧	៣.៩៦៤.៨៦០
ប្រាក់កម្ចី	១៣.០៨០.៤១៦	១៦០.៤៩៧.៥៦១	១៧៣.៥៧៧.៩៧៧	-	១១៦.៥១១.៥៧៣	១១៦.៥១១.៥៧៣
បំណុលកតិសន្យា	៣៦៩.៧៦៩	១.៣៥៥.៥៦១	១.៧២៥.៣៣០	៣៧៤.៦០០	១.៧២៥.៤៤១	២.១០០.០៤១
បំណុលផ្សេងៗ	៥៧១.៩៨៣	-	៥៧១.៩៨៣	៦៥២.៨៦៩	-	៦៥២.៨៦៩
	១៥.៨៨៧.៤២៦	១៦៤.៨៣៤.៤៨៨	១៨០.៦៨១.៩១៤	២.១០៧.៦០៧	១២១.១៧៤.៥៩១	១២៣.២៨២.១៩៨
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលផ្សេងៗ	២៧.៣៤២	-	២៧.៣៤២	៣០.៦៦៩	-	៣០.៦៦៩
បំណុលពន្ធលើប្រាក់ចំណូល	១២.៤៩៦	-	១២.៤៩៦	១១.៥២១	-	១១.៥២១
	៣៩.៨៣៨	-	៣៩.៨៣៨	៤២.១៩០	-	៤២.១៩០
បំណុលសរុប	១៥.៨៨៧.២៦៤	១៦៤.៨៣៤.៤៨៨	១៨០.៧២១.៧៥២	២.១៤៩.៧៩៧	១២១.១៧៤.៥៩១	១២៣.៣២៤.៣៨៨
ពាន់រៀល (កំណត់សម្គាល់លេខ ២.៣)			៧២៧.៤០៥.០៥៣			៥០៣.៧៨០.១២៤

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារប្រឈមទៅនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសាច់ប្រាក់ងាយស្រួល។

កំណត់សម្គាល់នេះ បង្ហាញពីតម្លៃដែលប៉ះពាល់របស់ធនាគារចំពោះហានិភ័យនីមួយៗខាងលើ និងគោលបំណង គោលនយោបាយ និងដំណើរការរបស់ធនាគារសម្រាប់ការវាស់វែង និងការគ្រប់គ្រងហានិភ័យទាំងនេះ។

ការគ្រប់គ្រងហានិភ័យមុខងារ និងរចនាសម្ព័ន្ធអភិបាលកិច្ច

សកម្មភាពរបស់ធនាគារប្រឈមទៅនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមបញ្ចូលទាំង ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យនៃតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការប្រឈមហានិភ័យនេះ គឺជាស្នូលនៃអាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចជៀសបាននៅក្នុងអាជីវកម្ម។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាអត្រាប្តូរប្រាក់បរទេស និងការផ្លាស់ប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រង ហានិភ័យរបស់ខ្លួនឡើយ។

គោលបំណងចម្បងរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យ គឺដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ម្យ៉ាង វិញទៀត ធនាគារបានទទួលស្គាល់ពីសារៈសំខាន់នៃការសម្រេចបាននូវការអនុវត្តជាអន្តរជាតិដ៏ល្អបំផុតលើការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទាន ដើម្បីបង្កើតប៉ារ៉ាម៉ែត្រយ៉ាងទូលំទូលាយនៃហានិភ័យដែលអាចទទួលយកបាន សម្រាប់ធនាគារ និងការត្រួតពិនិត្យសកម្មភាពរៀបរៀងនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

២៨.១ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងពីកត្តាខាងក្រៅ ក្រៅពីហានិភ័យឥណទាន ទីផ្សារ និងសាច់ប្រាក់ងាយស្រួល ដូចជាហានិភ័យដែលកើតឡើងពីតម្រូវការផ្លូវច្បាប់ និងបទប្បញ្ញត្តិដែលតម្រូវ និងជាទូទៅកើតឡើងពីស្តង់ដារដែលបានទទួលយក ឥរិយាបថសាជីវកម្មនោះ។

ការខាតបង់ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដែលបានបង្កើតឡើង ការ ត្រួតពិនិត្យ និងការវាយតម្លៃយ៉ាងត្រឹមត្រូវពីសកម្មភាពអាជីវកម្មដោយអង្គភាពគ្រប់គ្រង និងគាំទ្រដែលមានឯករាជ្យភាពពីអង្គភាព អាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ រួមបញ្ចូលការបង្កើតរចនាសម្ព័ន្ធអង្គភាព តួនាទី និងគោលនយោបាយត្រួតពិនិត្យ ច្បាស់លាស់។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ត្រូវបានអនុវត្ត ដោយរួមបញ្ចូលទាំងការបង្កើតអាជ្ញាធរលើការចុះ ហត្ថលេខា ការកំណត់ការគ្រប់គ្រងប៉ារ៉ាម៉ែត្រជាប្រព័ន្ធ នីតិវិធីក្នុងការសម្របសម្រួល និងការរក្សាទុកឯកសារ ព្រមទាំងការអនុលោមតាម បទប្បញ្ញត្តិ និងច្បាប់ផ្សេងទៀតដែលតម្រូវ។ ទាំងនេះត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការរបស់អង្គ ភាពអាជីវកម្ម ក៏ដូចជាដើម្បីវាយតម្លៃកម្រិតនៃការអនុលោមតាមគោលនយោបាយរបស់ធនាគារ ដោយរៀបចំកាលវិភាគនៃការ ត្រួតពិនិត្យតាមកាលកំណត់ដែលធ្វើឡើងដោយមុខងារសវនកម្មផ្ទៃក្នុង។ លទ្ធផលនៃការត្រួតពិនិត្យសវនកម្មផ្ទៃក្នុង ត្រូវបានពិភាក្សា ជាមួយគណៈគ្រប់គ្រងអង្គភាពអាជីវកម្មដែលពាក់ព័ន្ធ ដោយមានសេចក្តីសង្ខេបដាក់ជូនគណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ជាន់ខ្ពស់របស់ធនាគារ។

២៨.២ ហានិភ័យឥណទាន

ធនាគារ ត្រូវប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យដែលសមភាគីនឹងបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដល់ធនាគារតាមរយៈការខកខានក្នុងការបំពេញកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យដ៏សំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ផលប៉ះពាល់ឥណទានកើតឡើងជាចម្បងនៅក្នុងសកម្មភាពផ្តល់ប្រាក់កម្ចីដែលនាំឱ្យមានឥណទាន និងបុរេប្រទាន។ វាក៏មានហានិភ័យឥណទាននៅក្នុងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការផងដែរ ដូចជាកិច្ចសន្យាឥណទាន។ សកម្មភាពផ្តល់ប្រាក់កម្ចី ត្រូវបានដឹកនាំដោយគោលនយោបាយឥណទានរបស់ធនាគារ ដើម្បីធានាថាគោលដៅរួមនៅក្នុងផ្នែកនៃការផ្តល់ប្រាក់កម្ចី ត្រូវសម្រេចបានពេល គឺផលបត្រឥណទានមានភាពរឹងមាំ ហើយហានិភ័យឥណទានគឺធ្វើឱ្យកើតមានឡើងផ្សេងៗពីគ្នា។ គោលនយោបាយឥណទានកត់ត្រានូវគោលនយោបាយផ្តល់ប្រាក់កម្ចី គោលនយោបាយទ្រព្យបញ្ចាំធានា និងដំណើរការអនុម័តឥណទាន រួមទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុងរបស់ធនាគារផ្ទាល់ និងនីតិវិធីដែលបានអនុវត្ត ដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារវាយតម្លៃប្រូបាប៊ីលីតេនៃការខកខានសងរបស់សមភាគីឯកបុគ្គលដោយប្រើប្រាស់ឧបករណ៍វាយតម្លៃផ្ទៃក្នុង។ គណៈកម្មាធិការឥណទានក្នុងតំបន់មានទំនួលខុសត្រូវក្នុងការកំណត់នូវគោលនយោបាយវាយតម្លៃហានិភ័យនេះ។

ការវាយតម្លៃហានិភ័យត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ហើយនៅក្នុងព្រឹត្តិការណ៍នៃ (i) ការផ្លាស់ប្តូរលក្ខខណ្ឌឥណទាន រួមទាំងការពន្យារពេល (ii) ភាពមិនប្រក្រតីនៃការទូទាត់សង ឬភាពយឺតយ៉ាវ និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកខ្ចី ឬប្រតិបត្តិការ។

(ខ) គោលនយោបាយគ្រប់គ្រង និងកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានផ្តល់ជូនបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រង កម្រិត និងគ្រប់គ្រងការប្រមូលផ្តុំនៃហានិភ័យឥណទាននៅពេលណាដែលវាត្រូវបានកំណត់អត្តសញ្ញាណ។ ផលប៉ះពាល់ដ៏ធំត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ថាជាផលប៉ះពាល់ឥណទានរួមចំពោះអ្នកទទួលផលឯកបុគ្គលណាមួយដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ធនាគារត្រូវតម្រូវឱ្យស្ថិតក្រោមលក្ខខណ្ឌនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០៦-២២៦ ដើម្បីរក្សាបានគ្រប់ពេលវេលានូវអនុបាតអតិបរមា ២០% រវាងផលប៉ះពាល់ឥណទានរួមរបស់ធនាគារចំពោះអ្នកទទួលផលតែមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់ឥណទានសរុបដ៏ធំមិនត្រូវលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ធនាគារប្រើប្រាស់គោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ តាមទម្លាប់ទាំងនេះ ធនាគារជាទូទៅអនុវត្តការយកទ្រព្យបញ្ចាំធានាក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីភាពអាចទទួលយកបាននៃប្រភេទវត្ថុបញ្ចាំជាក់លាក់ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទវត្ថុបញ្ចាំចម្បងៗ ដើម្បីធានាឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជនគឺ៖

- ទ្រព្យបញ្ចាំលើអចលនទ្រព្យលំនៅដ្ឋាន (ដី អគារ និងអចលនទ្រព្យផ្សេងទៀត)
- បន្ទុកលើទ្រព្យសកម្មអាជីវកម្ម ដូចជាដី និងអគារ និង
- សាច់ប្រាក់ក្នុងទម្រង់នៃគម្លាតប្រាក់បញ្ញើ។

(គ) ការគ្រប់គ្រងហានិភ័យឥណទាន

- ការអភិវឌ្ឍ និងការរក្សានូវដំណើរការរបស់ធនាគារសម្រាប់ការវាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង សុពលភាពទៀងទាត់ និងការធ្វើតេស្តត្រឡប់មកវិញនៃគំរូដែលបានប្រើប្រាស់
 - ការកំណត់ និងការត្រួតពិនិត្យការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន និង
 - ការបញ្ចូលព័ត៌មាននាពេលខាងមុខ។

(គ) ការគ្រប់គ្រងហានិភ័យឥណទាន (ត)

- ការត្រួតពិនិត្យអនុលោមភាពនៃអង្គភាពអាជីវកម្មជាមួយនឹងកម្រិតបញ្ហាប្រឈមដែលបានព្រមព្រៀង រួមមានវិស័យដែលបានជ្រើសរើស ហានិភ័យក្នុងប្រទេស និងប្រភេទផលិតផល។ ការវាយតម្លៃទាត់លើគុណភាពឥណទាននៃផលបត្រក្នុងស្រុកត្រូវបានផ្តល់ទៅឱ្យធនាគារ និងអាចតម្រូវឱ្យមាននូវសកម្មភាពកែលម្អដែលត្រឹមត្រូវ។ ការវាយតម្លៃទាំងនេះរួមមានការវាយតម្លៃដែលមានការប៉ាន់ស្មានលើសវិធានធនរបស់ ECL។
- ការផ្តល់ជំនួយ ការណែនាំ និងជំនាញឯកទេសផ្តល់ឱ្យអង្គភាពអាជីវកម្ម ដើម្បីលើកកម្ពស់ការអនុវត្តដ៏ល្អបំផុតនៅគ្រប់ធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

(ឃ) ការប្រឈមជាអតិបរមាចំពោះហានិភ័យឥណទានមុនពេលដាក់បញ្ចាំទ្រព្យធានា ឬការពង្រឹងឥណទានផ្សេងទៀត

ព័ត៌មានលម្អិតនៃការប្រឈមមុខទៅនឹងហានិភ័យឥណទានជាអតិបរមា មុនពេលដាក់បញ្ចាំទ្រព្យធានា ឬការពង្រឹងឥណទានផ្សេងទៀតមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទ្រព្យសកម្មហិរញ្ញវត្ថុនៅលើតារាងតុល្យការ				
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	១២.១៧១.៤៧០	៤៨.៩៩០.១៦៧	១០.២៤៥.៨៣៣	៤១.៨៥៤.២២៨
សមតុល្យជាមួយធនាគារផ្សេងៗ	១៥០.៣៦៣.៧៥៤	៦០៥.២១៤.១១០	៩១.០៨២.៧៩៣	៣៧២.០៧៣.២០៩
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន				
- ដុល	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦០.២៦៥	២៤២.៥៦៧	៥៩.២៣៧	២៤១.៩៨៣
	៣៨២.៧៧៩.៨១៧	១.៥៤០.៦៨៨.៧៦៤	៣២០.៦៦៦.៥៧៩	១.៣០៩.៩២២.៩៧៥
សមាសធាតុក្រៅតារាងតុល្យការ				
កិច្ចសន្យាឥណទាន	៩.២៨៨.១៥៦	៣៧.៣៨៤.៨២៧	៦៦.៥៨៨.២៤១	២៧២.០១២.៩៦៣
ហានិភ័យឥណទានសរុប	៣៩២.០៦៧.៩៧៣	១.៥៧៨.០៧៣.៥៩១	៣៨៧.២៥៤.៨២០	១.៥៨១.៩៣៥.៩៣៨

(ង) ការប្រមូលផ្តុំហានិភ័យ

ការប្រមូលផ្តុំហានិភ័យកើតឡើងនៅពេលដែលសមភាគីមួយចំនួនបានចូលរួមក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬសកម្មភាពក្នុងតំបន់ភូមិសាស្ត្រដូចគ្នា ឬមានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលនឹងធ្វើឱ្យសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានទទួលរងនូវផលប៉ះពាល់ស្រដៀងគ្នាដោយការផ្លាស់ប្តូរសេដ្ឋកិច្ច គោលនយោបាយ ឬលក្ខខណ្ឌផ្សេងទៀត។

ការប្រមូលផ្តុំហានិភ័យ បង្ហាញពីភាពប្រែប្រួលនៃដំណើរការរបស់ធនាគារចំពោះការអភិវឌ្ឍ ដែលមានផលប៉ះពាល់ដល់ឧស្សាហកម្មជាក់លាក់មួយ ឬទីតាំងភូមិសាស្ត្រ។

(ង) ការប្រមូលផ្តុំហានិភ័យ (ត)

ធនាគារធ្វើការត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទានរបស់សមភាគីតាមរយៈកត្តាឧស្សាហកម្ម។ ការវិភាគនៃការប្រមូលផ្តុំហានិភ័យឥណទាន គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សម្រាប់ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជនត្រូវបានបង្ហាញដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
តាមកាលកំណត់៖				
ក្នុងអំឡុងពេល ១ខែ	១.១៣២.៤៧៣	៤.៥៥៨.២០៤	២៥៩.០០៤	១.០៥៨.០៣២
១ ទៅ ៣ខែ	១៥.៣២៣	៦១.៦៧៥	៨៦៥.៨៥៦	៣.៥៣៧.០២២
៣ ទៅ ១២ខែ	៣.៤៧៩.៧៥៤	១៤.០០៦.០១០	៦.០២១.៨៦២	២៤.៥៩៩.៣០៦
១ ទៅ ៣ឆ្នាំ	២៤.៧៤៣.៩៥៤	៩៩.៥៩៤.៤១៥	១៤.៧៤៤.៥២១	៦០.២៣១.៣៦៨
៣ ទៅ ៥ឆ្នាំ	៨៥.៨០៩.៤១២	៣៤៥.៣៨២.៨៨៣	៨៩.០៤៥.៤០៤	៣៦៣.៧៥០.៤៧៥
លើសពី ៥ ឆ្នាំ	១០៥.០០៣.៤១២	៤២២.៦៣៨.៧៣៣	១០៨.៣៤២.០៦៩	៤៤២.៥៧៧.៣៥២
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
តាមទ្រព្យបញ្ចាំធានា៖				
មានទ្រព្យបញ្ចាំធានា	១២២.៧២៧.៧០៦	៤៩៣.៩៧៩.០១៧	៨៦.០២១.៧០៥	៣៥១.៣៩៨.៦៦៤
មិនមានទ្រព្យបញ្ចាំធានា	៩៧.៤៥៦.៦២២	៣៩២.២៦២.៩០៣	១៣៣.២៥៧.០១១	៥៤៤.៣៥៤.៨៩១
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

<i>តាមវិស័យ៖</i>				
គ្រឹះស្ថានហិរញ្ញវត្ថុ	៩៥.៩៨៤.៨៨៧	៣៨៦.៣៣៩.១៦៩	១៣១.៨១៨.១៤៣	៥៣៨.៤៧៧.១១៤
ការផលិត	៦០.៤១៨.៨៤៨	២៤៣.១៨៥.៨៦៣	៤៣.១៨៤.៨៨៤	១៧៦.៤១០.២៥៣
ទឹកភ្លើង	១៨.៤៤៨.៣៩៥	៧៤.២៥៤.៧៩០	១៤.៥៣៣.៥៦៤	៥៩.៣៦៩.៦១១
ពាណិជ្ជកម្មលក់ដុំ	១១.៧៦១.៣៩៣	៤៧.៣៣៩.៦០៧	១១.៣៩៨.៣២៩	៤៦.៥៦២.១៧៥
ពាណិជ្ជកម្មលក់រាយ	៦.៤១៩.៥៥៧	២៥.៨៣៨.៧១៧	៥.៨៣៨.៧៥១	២៣.៨៥១.២៩៦
សណ្ឋាគារ និងទេសចរណ៍	១៥.២៤២.៧១៥	៦១.៣៥១.៩២៨	៤.៦៣០.៥២៨	១៨.៩១៥.៧០៧
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	៦.៩០០.១១៩	២៧.៧៧២.៩៧៩	៤.១៥៦.៩៩០	១៦.៩៨១.៣០៦
ឥណទានផ្ទាល់ខ្លួន	២.១៥៥.២៣៧	៨.៦៧៤.៨២៩	១.៧៣១.៣០៧	៧.០៧២.៣៨៩
ការដឹកជញ្ជូន និងយន្ត	១.៤៩១.៤៦០	៦.០០៣.១២៧	៩៦៧.៦៧៩	៣.៩៥២.៩៦៩
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង				
ទូរគមនាគមន៍	១.០០៦.៨៩១	៤.០៥២.៧៣៦	៦១៧.៤៥៥	២.៥២២.៣០៣
ការផ្តល់ឥណទានផ្សេងៗ	៣៥៤.៨២៦	១.៤២៨.១៧៥	៤០១.០៨៦	១.៦៣៨.៤៣២
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥

(ង) ការប្រមូលផ្តុំហានិភ័យ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
តាមប្រភេទប័ណ្ណ៖				
ដុល្លារអាមេរិក	១៨៥.៦៣៧.៣២៩	៧៤៧.១៩០.២៤៩	១៨៩.៦៦៣.៤២៨	៧៧៤.៧៧៥.១០៣
ខ្មែររៀល	៣៤.៥៤៦.៩៩៩	១៣៩.០៥១.៦៧១	២៩.៦១៥.២៨៨	១២០.៩៧៨.៤៥២
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥
តាមនិវាសដ្ឋាន៖				
និវាសនជន	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥
តាមទំនាក់ទំនង៖				
ភាគីពាក់ព័ន្ធ	២.២៨០.៨៧៥	៩.១៨០.៥២៣	១.០២៨.៣៤៥	៤.២០០.៧៨៩
មិនមែនភាគីពាក់ព័ន្ធ	២១៧.៩០៣.៤៥៣	៨៧៧.០៦១.៣៩៧	២១៨.២៥០.៣៧១	៨៩១.៥៥២.៧៦៦
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥
តាមការប្រឈម៖				
ការប្រឈមទំហំធំ*	២៩.៤៩៧.៦៧៧	១១៨.៧២៨.១៥០	៣៧.៤៩៦.៦៥១	១៥៣.១៧៣.៨២២
ការប្រឈមទំហំតូច	១៩០.៦៨៦.៦៥១	៧៦៧.៥១៣.៧៧០	១៨១.៧៨២.០៦៥	៧៤២.៥៧៩.៧៣៣
	២២០.១៨៤.៣២៨	៨៨៦.២៤១.៩២០	២១៩.២៧៨.៧១៦	៨៩៥.៧៥៣.៥៥៥
តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
ឥណទានរយៈពេលវែង	២%-១២%		២%-១០%	
ឥណទានរយៈពេលខ្លី	៥,២៥%-៧,៥០%		៥,២៥%-៧,៥០%	
ឥណទានបុគ្គលិក	៤%-៥%		៤,៥០%-៥%	

* “ការប្រឈមទំហំធំ” ត្រូវបានកំណត់ស្ថិតក្រោមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាការប្រឈមដល់ទៅលើសមតុល្យសរុបនៃឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជនដែលមានអ្នកទទួលបានផលតែមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់របស់ធនាគារ។ ការប្រឈមនេះ គឺកំណត់យកតម្លៃណាដែលខ្ពស់ជាងរវាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត ។

ធនាគារសហគ្រាសមូលដ្ឋាន និងមធ្យម កម្ពុជា ម.ក

កំណត់សម្គាល់របៀបរបរការណ៍ហិរញ្ញវត្ថុ (ក)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

(ង) ការប្រមូលផ្តុំហានិភ័យ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	១២.១៧១.៤៧០	-	-	១២.១៧១.៤៧០	១០.២៤៥.៨៣៣	-	-	១០.២៤៥.៨៣៣
សមតុល្យជាមួយធនាគារផ្សេងៗ	១៥០.៣៦៣.៧៥៤	-	-	១៥០.៣៦៣.៧៥៤	៩១.០៨២.៧៩៣	-	-	៩១.០៨២.៧៩៣
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន – ដុល	១៩៥.០២៧.៣២០	៧.៦៩៣.៧៤៩	១៧.៤៦៣.២៥៩	២២០.១៨៤.៣២៨	២០៦.៧២១.៨៥៩	២.៨១៣.៣១៣	៩.៧៤៣.៥៤៤	២១៩.២៧៨.៧១៦
ទ្រព្យសកម្មផ្សេងៗ	៦០.២៦៥	-	-	៦០.២៦៥	៥៩.២៣៧	-	-	៥៩.២៣៧
	៣៥៧.៦២២.៨០៩	៧.៦៩៣.៧៤៩	១៧.៤៦៣.២៥៩	៣៨២.៧៧៩.៨១៧	៣០៨.១០៩.៧២២	២.៨១៣.៣១៣	៩.៧៤៣.៥៤៤	៣២០.៦៦៦.៥៧៩
សំវិធានធនសម្រាប់ការខាតបង់ឥណទាន ដែលបានរំពឹងទុក	(២.៨៩៤.៦១០)	(៤៦១.១២០)	(៥.៦២៨.៤៥៧)	(៨.៩៨៤.១៨៧)	(៣.២១៦.៦៦១)	(១៨៦.៩៥៧)	(៣.៩៤១.២៤៥)	(៧.៣៤៤.៨៦៣)
សរុប	៣៥៤.៧២៨.១៩៩	៧.២៣២.៦២៩	១១.៨៣៤.៨០២	៣៧៣.៧៩៥.៦៣០	៣០៤.៨៩៣.០៦១	២.៦២៦.៣៥៦	៥.៨០២.២៩៩	៣១៣.៣២១.៧១៦
ពាន់រៀល (កំណត់សម្គាល់លេខ ២.៣)	១.៤២៧.៧៨១.០០១	២៩.១១១.៣៣២	៤៧.៦៣៥.០៧៨	១.៥០៤.៥២៧.៤១១	១.២៤៥.៤៨៨.១៥៣	១០.៧២៨.៦៦៦	២៣.៧០២.៣៩២	១.២៧៩.៩១៩.២១១

(ទំព័រនេះត្រូវបានទុកឱ្យនៅចន្លោះទំនេរដោយចេតនា)

(ង) ការប្រមូលផ្តុំហានិភ័យ (ត)

ធនាគារអនុវត្តវិធីសាស្ត្រប្រតិបត្តិការដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង៖

សំវិធានធនសម្រាប់ឱនភាពតម្លៃនឹងត្រូវបានធ្វើឡើងដោយផ្អែកលើវិធីសាស្ត្រប្រតិបត្តិការដំណាក់កាលខាងក្រោមដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីការទទួលស្គាល់ដំបូង៖

(i) ដំណាក់កាលទី១៖ ECL រយៈពេល១២ខែ -មិនមានឱនភាពតម្លៃនៃឥណទាន

សម្រាប់ការប្រឈមដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង ហើយមិនមានឱនភាពតម្លៃនៃឥណទាននៅពេលបង្កើតមានឡើង នោះ ECL ដែលទាក់ទងនឹងប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍នៃការខកខានសងដែលកើតឡើងក្នុងរយៈពេល ១២ ខែបន្ទាប់នឹងត្រូវបានទទួលស្គាល់។

(ii) ដំណាក់កាលទី២៖ ECL ពេញមួយអាយុកាល -មិនមានឱនភាពតម្លៃនៃឥណទាន

សម្រាប់ការប្រឈមដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូង ប៉ុន្តែមិនមានឱនភាពតម្លៃនៃឥណទាន នោះ ECL ពេញមួយអាយុកាលនឹងត្រូវបានទទួលស្គាល់។

(iii) ដំណាក់កាលទី៣៖ ECL ពេញមួយអាយុកាល - ឱនភាពតម្លៃនៃឥណទាន

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃថាមានឱនភាពតម្លៃនៃឥណទាន នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃទ្រព្យសកម្មនោះ បានកើតមានឡើង។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនៃឥណទាន នោះ ECL ពេញមួយអាយុកាលនឹងត្រូវបានទទួលស្គាល់។

(iv) ការបញ្ចូលព័ត៌មាននាពេលខាងមុខ

ធនាគារបញ្ចូលនូវព័ត៌មាននាពេលខាងមុខទៅក្នុងការវាយតម្លៃ ថាតើហានិភ័យឥណទាននៃឧបករណ៍មួយបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូងរបស់ខ្លួន និងការវាស់វែងនៃ ECL ដែរឬទេ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការ អង្គការនានាដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជនដែលបានជ្រើសរើស និងអ្នកសិក្សាផ្នែកការព្យាករណ៍។

ធនាគារបានកំណត់អត្តសញ្ញាណ និងចងក្រងកត្តាជម្រុញសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលបត្រឧបករណ៍ហិរញ្ញវត្ថុនីមួយៗស្របតាមប្រទេសនីមួយៗ ដោយប្រើប្រាស់ការវិភាគទិន្នន័យប្រវត្តិសាស្ត្រដែលត្រូវបានប៉ាន់ស្មានទាក់ទងរវាងការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

(v) ទ្រព្យបញ្ចាំដែលប្រមូលយកមកបាន

ធនាគារមិនបានប្រើប្រាស់ទ្រព្យបញ្ចាំដែលប្រមូលយកមកបានសម្រាប់ការប្រើប្រាស់លើអាជីវកម្មរបស់ខ្លួនឡើយ។

ធនាគារ មិនបានទទួលទ្រព្យសកម្មដោយការប្រមូលយកកម្មសិទ្ធិនៃទ្រព្យបញ្ចាំ ដែលបានកាន់កាប់ជាទ្រព្យធានាឡើយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣។

២៨.៣ ហានិភ័យទីផ្សារ

ធនាគារប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារតែមានការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីស្ថានភាពចំហនៅក្នុងអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវបានប៉ះពាល់ទៅនឹងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ និងការផ្លាស់ប្តូរកម្រិតនៃភាពប្រែប្រួលនៃអត្រាទីផ្សារ ឬតម្លៃដូចជា អត្រាការប្រាក់ ការរីករាលដាលឥណទាន អត្រាប្តូរប្រាក់បរទេស និង តម្លៃមូលធន។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាការប្តូររូបិយប័ណ្ណបរទេស និងការផ្លាស់ប្តូរអត្រាការប្រាក់ ដើម្បីការពារហានិភ័យរបស់ខ្លួនឡើយ។

(i) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម ព្រមទាំងបំណុលដែលបានទទួលស្គាល់បានកំណត់ជាប្តូររូបិយប័ណ្ណដែលមិនមែនជាប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ធនាគាររក្សាទុកនូវគោលនយោបាយដែលមិនប្រឈមទៅនឹងស្ថានភាពការប្តូររូបិយប័ណ្ណបរទេសធំៗឡើយ។ រាល់ស្ថានភាពចំហនៃការប្តូររូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យរៀបរៀងទៅនឹងតម្រូវការប្រតិបត្តិការ ហើយការកំណត់ស្ថានភាពដែលបានកំណត់ជាមុន និងដែនកំណត់នៃការកាត់បន្ថយការខាតបង់។

សមតុល្យនៅក្នុងទ្រព្យសកម្ម និងបំណុលរូបិយវត្ថុ ដែលកំណត់ជាប្តូររូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក គឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ដូច្នេះហើយ ពុំមានការវិភាគលើការប្រែប្រួលសម្រាប់ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស ត្រូវបានបង្ហាញឡើងឡើយ។

(ii) ហានិភ័យតម្លៃ

ធនាគារ មិនត្រូវបានប្រឈមនឹងហានិភ័យតម្លៃនៃមូលបត្រនោះទេ ពីព្រោះធនាគារមិនមានការវិនិយោគណាមួយ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាមូលបត្រដែលអាចធ្វើទីផ្សារបានឡើយ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ គម្លាតការប្រាក់អាចកើនឡើងជាលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលបម្រែបម្រួលដែលមិនរំពឹងទុកថានឹងកើតមានឡើង។ គណៈគ្រប់គ្រងរបស់ធនាគារនាដំណាក់កាលនេះមិនមានគោលការណ៍កំណត់លើកម្រិតនៃភាពមិនស្មើគ្នានៃការកំណត់តម្លៃអត្រាការប្រាក់ឡើងវិញ ដែលអាចត្រូវបានអនុវត្តនោះទេ ទោះបីយ៉ាងណាក៏ដោយ គណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យជាប្រចាំនូវភាពមិនស្មើគ្នាទាំងនេះ។

ធនាគារមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសំខាន់ៗដែលមានអត្រាការប្រាក់អណ្តែតនោះទេ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារផ្សេងទៀត និងឥណទាន ព្រមទាំងបុរេប្រទានទទួលបានអត្រាការប្រាក់ថេរ និងប្រាក់បញ្ញើពីធនាគារផ្សេងទៀត និងប្រាក់បញ្ញើពីអតិថិជនមានអត្រាការប្រាក់ថេរ។

២៨.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលទាក់ទងនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសកម្មងាយស្រួលគ្រប់គ្រាន់ ដើម្បីបំពេញតាមកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅពេលដែលដល់កាលកំណត់សងតាមការចំណាយដែលសមស្របមួយ។

បន្ថែមពីលើការអនុលោមតាមទាំងស្រុងនៃតម្រូវការសាច់ប្រាក់ងាយស្រួលទាំងអស់ គណៈគ្រប់គ្រងរបស់ធនាគារ ធ្វើការត្រួតពិនិត្យយ៉ាងដិតដល់នូវលំហូរចូល និងលំហូរចេញទាំងអស់ ព្រមទាំងគម្លាតកាលកំណត់សង តាមរយៈការរាយការណ៍តាមកាលកំណត់។ បម្រែបម្រួលឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យ និងតម្រូវការសាច់ប្រាក់ងាយស្រួល ត្រូវបានកែតម្រូវ ដើម្បីធានាបាននូវទ្រព្យសកម្មងាយស្រួលគ្រប់គ្រាន់ ដើម្បីបំពេញតាមកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន និងនៅពេលដែលដល់កំណត់សង។

(ទំព័រនេះត្រូវបានទុកឱ្យនៅចន្លោះទំនេរដោយចេតនា)

២៨.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

តារាងខាងក្រោមនេះផ្តល់នូវការវិភាគលើទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារទៅតាមក្រុមនៃការដល់កាលកំណត់សងដែលពាក់ព័ន្ធ រួមបញ្ចូលទាំងការបង់តាមដំណាក់កាលដែលដល់កាលកំណត់សង។

ការវិភាគទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុតាមកាលកំណត់តាមកិច្ចសន្យា៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
	តាមតម្រូវការ ដុល្លារអាមេរិក	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ – ៣ខែ ដុល្លារអាមេរិក	> ៣ – ១២ខែ ដុល្លារអាមេរិក	> ១ – ៣ឆ្នាំ ដុល្លារអាមេរិក	> ៣ – ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១.៩៤៧.១៦៩	-	-	-	-	-	-	១.៩៤៧.១៦៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១២.១៧១.៤៧០	-	-	-	-	-	-	១២.១៧១.៤៧០
សមតុល្យនៅធនាគារផ្សេងៗ	១៥០.៣៦៣.៧៥៤	-	-	-	-	-	-	១៥០.៣៦៣.៧៥៤
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន - ដុល	-	១.១៣២.៤៧៣	១៥.៣២៣	៣.៤៧៩.៧៥៤	២៤.៧៤៣.៩៥៤	៨៥.៨០៩.៤១២	១០៥.០០៣.៤១២	២២០.១៨៤.៣២៨
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	៦.៩៥០	៤៤.៣១៣	៩.០០១	៦០.២៦៥
	១៦៤.៤៨២.៣៩៣	១.១៣២.៤៧៣	១៥.៣២៣	៣.៤៧៩.៧៥៤	២៤.៧៥០.៩០៤	៨៥.៨៥៣.៧២៥	១០៥.០១២.៤១៣	៣៨៨.៧២៦.៩៨៦
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	១.៧៩៤.៥៩៦	-	-	-	២.៩៨១.៣៦៦	-	-	៤.៧៧៥.៩៦២
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣០.៦៦២	-	-	-	-	-	-	៣០.៦៦២
ប្រាក់កម្ចី	-	-	-	១៣.០៨០.៤១៦	២៨.៥៩៨.៣៤៤	៣២.៧៦៥.០១០	៩៩.១៣៤.២០៧	១៧៣.៥៧៧.៩៧៧
បំណុលកកស្ទះ	-	៣១.៦៥៥	៦៣.៥១៧	២៧៤.៥៩៦	៥៨៣.៦០១	៣០៩.៩៥៤	៤៦២.០០៦	១.៧២៥.៣៣០
បំណុលផ្សេងៗ	៥៧១.៩៨៣	-	-	-	-	-	-	៥៧១.៩៨៣
	២.៣៩៧.២៤១	៣១.៦៥៥	៦៣.៥១៧	១៣.៣៥៥.០១៣	៣២.១៦៣.៣១១	៣៣.០៧៤.៩៦៤	៩៩.៥៩៦.២១៣	១៨០.៦៨១.៩១៤
អតិរេក/(កម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	១៦២.០៨៥.១៥២	១.១០០.៨១៨	(៤៨.១៩៤)	(៩.៨៧៥.២៥៩)	(៧.៤១២.៤០៧)	៥២.៧៧៨.៧៦១	៥.៤១៦.២០១	២០៤.០៨៥.០៧២
ពាន់រៀល (កំណត់សម្គាល់លេខ ២.៣)	៦៥២.៣៩២.៧៣៧	៤.៤៣០.៧៩១	(១៩៣.៩៨២)	(៣៩.៧៤៧.៩១៦)	(២៩.៨៣៤.៩៣៨)	២១២.៤៣៤.៥១៤	២១.៨០០.២០៧	៨២១.២៨១.៤១៣

២៨.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
	តាមតម្រូវការ ដុល្លារអាមេរិក	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ – ៣ខែ ដុល្លារអាមេរិក	> ៣ – ១២ខែ ដុល្លារអាមេរិក	> ១ – ៣ឆ្នាំ ដុល្លារអាមេរិក	> ៣ – ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១.៩៩៨.៦៣៤	-	-	-	-	-	-	១.៩៩៨.៦៣៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១០.២៤៥.៨៣៣	-	-	-	-	-	-	១០.២៤៥.៨៣៣
សមតុល្យនៅធនាគារផ្សេងៗ	៩១.០៨២.៧៩៣	-	-	-	-	-	-	៩១.០៨២.៧៩៣
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន - ដុល	-	២៥៩.០០៤	១.០៣៥.១៦៧	៥.៨៥២.៥៥១	១៤.៧៤៤.៥២១	៨៩.២៣៦.៣៨១	១០៨.១៥១.០៩២	២១៩.២៧៨.៧១៦
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៨១៤	៥២.៤២៣	៥៩.២៣៧
	១០៣.៣២៧.២៦០	២៥៩.០០៤	១.០៣៥.១៦៧	៥.៨៥២.៥៥១	១៤.៧៤៤.៥២១	៨៩.២៤៣.១៩៥	១០៨.២០៣.៥១៥	៣២២.៦៦៥.២១៣
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	១.០២៧.២៨៤	-	-	-	២.៩៣៧.៥៧៦	-	-	៣.៩៦៤.៨៦០
ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៥២.៨៥៥	-	-	-	-	-	-	៥២.៨៥៥
ប្រាក់កម្ចី	-	-	-	-	២៥.៣១៣.៧៦៩	២៤.៨៦៥.៣៦១	៦៦.៣៣២.៤៤៣	១១៦.៥១១.៥៧៣
បំណុលភតិសន្យា	-	៣០.៨៤៦	៦១.៨៩២	២៨១.៨៦២	៧២១.៥២៧	៣៧២.៥៦៣	៦៣១.៣៥១	២.១០០.០៤១
បំណុលផ្សេងៗ	៦៥២.៨៦៩	-	-	-	-	-	-	៦៥២.៨៦៩
	១.៧៣៣.០០៨	៣០.៨៤៦	៦១.៨៩២	២៨១.៨៦២	២៨.៩៧២.៨៧២	២៥.២៣៧.៩២៤	៦៦.៩៦៣.៧៩៤	១២៣.២៨២.១៩៨
អតិរេក/(គម្លាត)សាច់ប្រាក់ងាយស្រួលសុទ្ធ	១០១.៥៩៤.២៥២	២២៨.១៥៨	៩៧៣.២៧៥	៥.៥៧០.៦៨៩	(១៤.២២៨.៣៥១)	៦៤.០០៥.២៧១	៤១.២៣៩.៧២១	១៩៩.៣៨៣.០១៥
ពាន់រៀល (កំណត់សម្គាល់លេខ ២.៣)	៤១៥.០១២.៥១៩	៩៣២.០២៥	៣.៩៧៥.៨២៨	២២.៧៥៦.២៦៥	(៥៨.១២២.៨១៤)	២៦១.៤៦១.៥៣២	១៦៨.៤៦៤.២៦០	៨១៤.៤៧៩.៦១៥

២៨.៥ តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារដូចជា សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ឥណទានផ្តល់ឱ្យអតិថិជន ប្រាក់បញ្ញើពីអតិថិជន និងធនាគារផ្សេងៗ ទ្រព្យសកម្មជាក់លាក់ផ្សេងៗ បំណុលជាក់លាក់ផ្សេងៗ និង ប្រាក់កម្ចីដែលមិនមានការប្រែប្រួលជាសារវន្តដើម្បីផ្លាស់ប្តូរអត្រាប្រាក់ចំណេញទីផ្សារ ដោយសារតែកាលកំណត់លក្ខខណ្ឌចំពោះ ឧបករណ៍ទាំងនេះដែលដល់កាលកំណត់។ ដូច្នេះ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះតាមកាលបរិច្ឆេទនៃ របាយការណ៍មានតម្លៃប្រហែលនឹងតម្លៃសមស្របរបស់វា។

វិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់ដោយធនាគារក្នុងការប៉ាន់ស្មានតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុរួមមាន៖

សាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ

សមតុល្យយោងមានតម្លៃប្រហែលទៅនឹងតម្លៃសមស្រប ដោយសារតែលក្ខណៈរយៈពេលខ្លីនៃគណនីទាំងនេះ។

ឥណទានផ្តល់ឱ្យអតិថិជន

តម្លៃសមស្របត្រូវបានធ្វើការប៉ាន់ស្មានដោយការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានដោយប្រើប្រាស់អត្រា ទីផ្សារទូទៅនៃហិរញ្ញប្បទានជាមួយនឹងហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ប្រាក់បញ្ញើ និងប្រាក់កម្ចី

តម្លៃសមស្របដែលបានប៉ាន់ស្មាននៃប្រាក់បញ្ញើតាមតម្រូវការ ដោយមិនមានកាលកំណត់សង ដែលរួមមានប្រាក់បញ្ញើមិនមានការប្រាក់ គឺជាសមតុល្យដែលត្រូវសងតាមតម្រូវការ។ តម្លៃសមស្របនៃប្រាក់បញ្ញើមិនមានការប្រាក់រយៈពេលវែងថែរដែលបានប៉ាន់ស្មាន ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ ដោយមិនមានសម្រង់តម្លៃទីផ្សារ គឺផ្អែកលើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា ដោយប្រើប្រាស់អត្រា ការប្រាក់សម្រាប់បំណុលថ្មីជាមួយនឹងកាលកំណត់សងនៅសល់ដែលស្រដៀងគ្នា។ សមតុល្យយោងមានតម្លៃប្រហែលទៅនឹងតម្លៃ សមស្របនៃគណនីទាំងនេះ។

ទ្រព្យសកម្ម និងបំណុលផ្សេងៗ

ដោយសារតែទ្រព្យសកម្ម និងបំណុលមានរយៈពេលខ្លី សមតុល្យយោងនៃបំណុលផ្សេងៗក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបាន ពិចារណាថាមានតម្លៃប្រហែលទៅនឹងតម្លៃសមស្រប។

តាមមតិយោបល់របស់គណៈគ្រប់គ្រង សមតុល្យយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ត្រូវបានរាប់បញ្ចូលនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុដែលមានការប៉ាន់ស្មានសមហេតុផលទៅលើតម្លៃសមស្រប។

២៨.៦ ការគ្រប់គ្រងដើមទុន

គោលបំណងរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន ដែលកំណត់យកលក្ខណៈទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- ដើម្បីអនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិក និងអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធ និង
- ដើម្បីរក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ i) រក្សាដើមទុនអប្បបរមាដែលតម្រូវ ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ យ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាត ផ្សេងៗទៀត។

តារាងខាងក្រោមសង្ខេបពីសមាសភាពនៃមូលធនតាមបទប្បញ្ញត្តិ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ដើមទុនថ្នាក់ទី១				
ដើមទុន	២០០.០០០.០០០	៨០០.០០០.០០០	២០០.០០០.០០០	៨០០.០០០.០០០
ខាតបង់រ	(១.៥៨៨.៣០៤)	(៣២.៨៤៥.៤៥៧)	(២.៩៥៣.៧៦០)	(១២.០៣២.១៥២)
ដកទ្រព្យសកម្មអរូបី (កំណត់សម្គាល់លេខ ៨)	(៣០៨.៨២១)	(១.២៤៣.០០៥)	(៦១៤.៤១៩)	(២.៥០៩.៩០២)
ដកឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ (កំណត់សម្គាល់លេខ ៦)	(២.២៨០.៨៧៥)	(៩.១៨០.៥២៣)	(១.០២៨.៣៤៥)	(៤.២០០.៧៨៩)
	១៩៥.៨២២.០០០	៨២២.៤២១.៩៣៩	១៩៥.៤០៣.៤៧៦	៧៨១.២៥៧.១៥៧
ដើមទុនបំពេញបន្ថែមថ្នាក់ទី២				
សំវិធានធនទូទៅ	៣.៥៥២.៩០៤	១៤.៣០០.៤៣៩	២.៩៧០.៧៧៧	១២.១៣៥.៦២៣
ដកការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	៣.៥៥២.៩០៤	១៤.៣០០.៤៣៩	២.៩៧០.៧៧៧	១២.១៣៥.៦២៣
ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២សរុប	១៩៩.៣៧៤.៩០៤	៨៣៦.៧២២.៣៦៨	១៩៨.៣៧៤.២៥៣	៧៩៣.៣៩២.៧៨០

២៩. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ តាមការយល់ដឹងច្បាស់លាស់បំផុតរបស់ក្រុមប្រឹក្សាភិបាល ពុំមានព្រឹត្តិការណ៍សំខាន់ៗណាមួយ កើតមានឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ ដែលតម្រូវឱ្យមានការកែតម្រូវ ឬការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នេះឡើយ។

៣០. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានអនុម័តឱ្យ ចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។